

ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

សាកលវិទ្យាល័យវ៉ាន់ដា

VANDA UNIVERSITY



**របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់**

**ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ
ព្រីនស៍ ប.ក**

**INDEPENDENCE AUDIT COMPANY AUDIT ON THE
FINANCIAL STATEMENT OF PRINCE BANK PLC.**

ជំនាញ: សវនកម្ម

រៀបរៀងដោយ: សេត សារ៉ុន

អត្តលេខ: MA21/006

ឆ្នាំសិក្សា: ឆ្នាំ២០២៣ - ២០២៥

ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

សាកលវិទ្យាល័យវ៉ាន់ដា

VANDA UNIVERSITY



របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

**ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ
ព្រីនស៍ ប.ក**

**INDEPENDENCE AUDIT COMPANY AUDIT ON THE
FINANCIAL STATEMENT OF PRINCE BANK PLC.**

ជំនាញៈ សវនកម្ម

សាស្ត្រាចារ្យណែនាំ៖ បណ្ឌិត កង ឱម

លោកគ្រូណែនាំ៖ បេក្ខបណ្ឌិត យ៉ែម សុខហៀក

ឆ្នាំសិក្សា ៖ ឆ្នាំ២០២៣ - ២០២៥



**គណៈកម្មការត្រួតពិនិត្យរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី២១
ប្រធានបទ៖ ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក**

លោកគ្រូណែនាំ

សាស្ត្រាចារ្យណែនាំ

បេក្ខបណ្ឌិត យ៉ែម សុខហៀក

បណ្ឌិត កង ឱម

សាកលវិទ្យាធិការរងអចិន្ត្រៃយ៍

នាយកមជ្ឈមណ្ឌលស្រាវជ្រាវ

បណ្ឌិត ហ៊ុ គុជគន្ធលីនណា

បណ្ឌិត សេង សំអឿន

សាកលវិទ្យាធិការ

បណ្ឌិត ហេង វ៉ាន់ដា

ឧទ្ទិសស្នាដៃ

ខ្ញុំបាទឈ្មោះ **សែត សារ៉ុន** ជាបេក្ខជនបរិញ្ញាបត្រជាន់ខ្ពស់ ជំនាញ **សវនកម្ម** ជំនាន់ទី២១ នៃសាកលវិទ្យាល័យវ៉ាន់ដា។

សូមឧទ្ទិសស្នាដៃ នៃការស្រាវជ្រាវនេះថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធវិះព្រះមហាក្សត្រខ្មែរ គ្រប់សម័យកាលដែលព្រះអង្គបានធ្វើព្រះរាជបូជនីយកិច្ចដើម្បីបុព្វហេតុជាតិមាតុភូមិ។

សូមឧទ្ទិសស្នាដៃនៃការស្រាវជ្រាវនេះ ជូនចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី កុលបុត្រ កុលដីតា និងជនរួមជាតិខ្មែរគ្រប់រូប ពុទ្ធបរិស័ទខ្មែរ និងជនស្នេហាជាតិទាំងអស់ ដែលបានធ្វើពលិកម្ម នៅគ្រប់ សម័យកាល ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា។

សូមឧទ្ទិសស្នាដៃនៃការស្រាវជ្រាវនេះ ជូនចំពោះពុទ្ធបរិស័ទខ្មែរ និងជនស្នេហាជាតិទាំងអស់ ដែលបានលះបង់ ធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ។

សូមឱ្យមាតុភូមិកម្ពុជា ស្ថិតនៅគង់វង្ស មានភាពរុងរឿងសម្បូរសប្បាយ មានភាពថ្លៃថ្នូរ និងថ្កុំថ្កើងតរៀងទៅ។

លេខកថា

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសវនកម្ម នៅសាកលវិទ្យាល័យវ៉ាន់ដា អស់រយៈពេល២ឆ្នាំរួចមក ខ្ញុំបាទបានទទួលនូវចំណេះដឹងជាច្រើន ដែលពាក់ព័ន្ធនឹងមុខវិជ្ជាសវនកម្ម គណនេយ្យ ពន្ធជាពិសេសយល់ច្បាស់ថាជំនាញសវនកម្ម គឺជាជំនាញមួយដ៏មានសារៈសំខាន់ សម្រាប់តម្រូវការស្ថាប័នទាំងអស់ មិនថាស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬអង្គការក្រៅរដ្ឋាភិបាលឡើយ។ ក្នុងនោះផងដែរដើម្បីឱ្យការសិក្សារបស់និស្សិតកាន់តែស៊ីជម្រៅលើជំនាញរបស់ខ្លួន សាកលវិទ្យាល័យក៏បានបញ្ចូលមុខវិជ្ជាជាច្រើន ដែលពាក់ព័ន្ធទៅនឹងកម្មវិធីសិក្សាទៅតាមកម្រិត ពីឆ្នាំទីមួយ រហូតដល់ឆ្នាំទីពីរដែលត្រូវបញ្ចប់ការសិក្សា។

គ្រប់មុខវិជ្ជាទាំងអស់ សុទ្ធតែជាយានសម្រាប់ឱ្យនិស្សិតយកទៅប្រើប្រាស់ នៅក្នុងវិស័យការងារបានជាពិសេសនោះ គឺមុខវិជ្ជាគណនេយ្យដែលស្ថាប័នត្រូវឱ្យបុគ្គលិកពាក់ព័ន្ធត្រូវមានចំណេះដឹង ដើម្បីរៀបចំ និងកាន់កាប់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ ស្របទៅតាមការណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីជៀសវាងនូវបញ្ហាផ្សេងៗដែលអាចកើតមានឡើង និងធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការអាជីវកម្មទៅថ្ងៃក្រោយ។ ដោយខ្ញុំបាទយល់ថាចំណេះដឹងខាងសវនកម្ម ជាចំណេះដឹងបន្ថែមមួយទៀតដ៏មានសារៈសំខាន់សម្រាប់សវនករទាំងអស់ធ្វើការសិក្សាស្វែងយល់ និងស្របពេលដែលខ្ញុំបាទមានឱកាសបានសរសេររបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផងនោះ ទើបខ្ញុំបាទសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី «ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក» យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងជារបាយការណ៍ក្នុងគោលបំណងឱ្យអ្នកអាន និងអ្នកស្រាវជ្រាវក្រោយៗទៀតឱ្យយល់កាន់តែច្បាស់ពីសវនកម្ម។ ខ្ញុំបាទសង្ឃឹមថា ការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ នឹងបានចូលរួមចំណែកក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗ ព្រមទាំងអ្នកដទៃទៀត ដែលមានបំណងលើការសិក្សាពីជំនាញសវនកម្ម។

ជាទីបញ្ចប់ខ្ញុំបាទ សូមមេត្តាខន្តីអភ័យទោសពីសំណាក់សាស្ត្រាចារ្យ រាមច្បង និងមិត្តអ្នកអាន នូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនានៅក្នុងរបាយការណ៍ស្រាវជ្រាវនេះ ហើយខ្ញុំបាទរីករាយនិងទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយៗទៀតមានភាពល្អប្រសើរ។

សេចក្តីថ្លែងអំណរគុណ

ខ្ញុំបាទ **សេត សារ៉ុន** ជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២១ ជំនាញសវនកម្ម នៃសាកលវិទ្យាល័យវ៉ាន់ដា។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់៖

លោកឪពុក និងអ្នកម្តាយដែលបានផ្តល់កំណើត ហើយខិតខំបីបាច់ថែរក្សាកូន ព្រមទាំងផ្គត់ផ្គង់ដល់កូនសព្វបែបយ៉ាង ខិតខំលើកទឹកចិត្តកូនក្នុងការសិក្សា តាំងពីកូនចូលរៀនដំបូងរហូតមកដល់ពេលនេះ និងបានបង្រៀនកូនឱ្យចេះស្នេហាជាតិមាតុភូមិកម្ពុជា។

នាយក គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនៃសាកលវិទ្យាល័យវ៉ាន់ដា ដែលជានិច្ចកាលតែងតែផ្តល់នូវការលើកទឹកចិត្ត អនុគ្រោះដល់ខ្ញុំបាទរហូត ធ្វើឱ្យការសិក្សាបានបញ្ចប់ និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ជាពិសេសសាស្ត្រាចារ្យ **បណ្ឌិត កង ឱម** និងលោកគ្រូ **យ៉ែម សុខហៀក** ដែលលោកបានផ្ញើតំណែងមានតម្លៃ ដើម្បីជួយណែនាំដល់ការសរសេរបាយការណ៍របស់ខ្ញុំបាទឱ្យត្រឹមត្រូវមានភាពល្អប្រសើរ។

ជាទីបញ្ចប់ខ្ញុំបាទ សូមលើកដៃសម្តែងដល់គុណព្រះរតនត្រ័យ និង វត្ថុស័ក្តិសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាដល់លោកអ្នកមានគុណខាងលើឱ្យជួបតែសេចក្តីសុខគ្រប់ប្រការកុំបីអាក់ខានឡើយ។

សូមគោរពជូនពរដល់គុណបុព្វហេតុជនទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ ដ៏មហាប្រសើរ គឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាច

ខ្ញុំបាទសូមធានាអះអាង និងទទួលខុសត្រូវលើខ្លឹមសារនៅក្នុងរបាយការណ៍ស្រាវជ្រាវនេះថា របាយការណ៍ស្រាវជ្រាវនេះ គឺជាស្នាដៃស្រាវជ្រាវផ្ទាល់របស់ខ្ញុំបាទ ដោយគ្មានពាក់ព័ន្ធជាមួយសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេងទៀត។ ចំពោះទិន្នន័យលទ្ធផលនៃការស្រាវជ្រាវដែលមានក្នុងរបាយការណ៍ស្រាវជ្រាវនេះ គឺថ្មីហើយក៏មិនទាន់មានជនណាម្នាក់យកទៅប្រើប្រាស់នៅក្នុងសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់គេឡើយ។

ថ្ងៃ.....ខែ.....ឆ្នាំ ព.ស. ២៥៦៨

ភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០....

ហត្ថលេខា

ថ្ងៃ.....ខែ.....ឆ្នាំ ព.ស. ២៥៦៨

ភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០....

ត្រូវណែនាំ

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

នៅក្នុងការអនុវត្តជាក់ស្តែងសវនកម្មទៅលើធានាគារ ឬ អង្គភាព សវនករតែងតែប្រកាន់ភ្ជាប់នូវ ស្តង់ដារគោលក្នុងការធ្វើសវនកម្ម ហើយអត្ថប្រយោជន៍ដែលក្រុមហ៊ុនទទួលបាន គឺជួយឱ្យធានាគារកាន់តែប្រសើរនិងរីកចម្រើនជាងមុន ដូច្នេះហើយប្រធានបទខាងលើក៏បានបញ្ជាក់អំពីលំនាំបញ្ជា ចំនោទបញ្ជាគោលបំណង ដែនកំណត់ និងវិសាលភាព ដែលមានសារៈសំខាន់នូវក្នុងការអនុវត្តសវនកម្ម ថា តើមានមូលហេតុអ្វីខ្លះបានធ្វើការស្រាវជ្រាវ ហើយវាមានវិសាលភាពត្រឹមណាដែលបង្ហាញនូវជំពូកទី១ ចំណែកការពិពណ៌នាអំពីនិយមន័យនិងទ្រឹស្តី និងប្រវត្តិមួយចំនួនដែលទាក់ទងនឹងប្រធានបទ ថា តើអត្ថន័យសវនកម្មមានន័យយ៉ាងម៉េច មានទ្រឹស្តីអ្វីខ្លះដែលទាក់ទងនឹងសវនកម្ម ហើយការកើតសវនកម្មតាំងពីពេលណា ហើយចេញពីប្រទេសណា មកបង្ហាញឱ្យយល់ដឹងកាន់តែច្បាស់នូវប្រធានបទ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធានាគារ ព្រឹស័ ម.ក មួយនេះ។

នៅក្នុងដំណើរការផ្លាស់ប្តូរអង្គភាព ព្រឹស័ ប្តេជ្ញាក្លាយជាធានាគារជម្រើសទី១សម្រាប់កម្ពុជា។ ធានាគារបានបន្តកែលម្អផលិតផល និង សេវាកម្មធានាគារ ដើម្បីបំពេញតម្រូវការផ្សេងៗរបស់អតិថិជន ហើយក៏បានផ្ដោតសំខាន់ទៅលើទីតាំងសាខា យុទ្ធសាស្ត្រ ដើម្បីធានាឱ្យបាននូវភាពងាយស្រួលក្នុងការផ្តល់សេវាកម្មជូនដល់អតិថិជនរបស់ខ្លួន។ គិតត្រឹម២០២៣ ធានាគារព្រឹស័ មានសាខាចំនួន ៣៦ និង ម៉ាស៊ីនអេធីអឹមចំនួន ៨៥ នៅទាំងប្រទេស។ និងបានដាក់ដំណើរការផលិតផល និង សេវាកម្មថ្មីៗតាមនៅគ្រប់បណ្តាញរបស់ខ្លួន ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មដែលល្អបំផុតតាមដែលអាចធ្វើទៅបាន និងគាំទ្រដល់កំណើននាពេលអនាគត។ ធានាគារ ព្រឹស័ បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន ធានារ៉ាប់រង អេអាយអេ ខេមបូឌា ដើម្បីដាក់ដំណើរការនូវផលិតផលសន្សំថ្មីមួយដែលមានឈ្មោះថា គណនីសន្សំឆ្លាតសម្រាប់អតិថិជនបុគ្គល។ ធានាគារព្រឹស័ មានដើមទុនចុះបញ្ជីចំនួន ២៥០ លានដុល្លារអាមេរិក ដែលលើសពីតម្រូវការបទប្បញ្ញត្តិអប្បបរមា ៧៥ លានដុល្លារសម្រាប់ធនាគារពាណិជ្ជ។ ធនាគារមានទ្រព្យសកម្មសរុបចំនួន ៩៩៧ លានដុល្លារ និងផ្តល់ប្រាក់កម្ចីដល់អតិថិជនចំនួន ៧៣២ លានដុល្លារអាមេរិក និង ប្រាក់បញ្ញើរបស់អតិថិជនចំនួន ៥៨៩ លានដុល្លារអាមេរិក។ ប្រាក់ចំណូលប្រតិបត្តិការរបស់ធនាគារគឺ ៧៧,៨ លានដុល្លារ ហើយប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធគឺ ៣,៦៨ លានដុល្លារ។ ដោយសារមូលដ្ឋានដើមទុនដ៏រឹងមាំធនាគារបានពង្រឹងជំហរហិរញ្ញវត្ថុរបស់ខ្លួន ហើយបានក្លាយជាធនាគារមួយក្នុងចំណោមធនាគារដែលមានដើមទុនខ្ពស់ និងរឹចច្រើនបំផុតនៅកម្ពុជា។ ហើយធនាគារ ព្រឹស័ បានទទួលពានរង្វាន់អន្តរជាតិចំនួន ១២ ប្រភេទផ្សេងៗគ្នាក្នុងឆ្នាំ ២០២៣ ដូចជា “ធនាគារល្អបំផុតសម្រាប់សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជាឆ្នាំ ២០២៣” និង ស្ថាប័ន Global Finance & Banking “ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតនៅកម្ពុជាឆ្នាំ២០២៣” ពីទស្សនាវដ្តី International Finance “ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតនៅកម្ពុជាឆ្នាំ២០២៣” ពីទស្សនាវដ្តី World Economic “ ធនាគារពាណិជ្ជល្អបំផុត” និង “សេវាកម្មបុគ្គលដែលមានភាពច្នៃប្រឌិតនៅកម្ពុជា” ពីស្ថាប័ន International Banker (ប្តូរឆ្នាំជាប់គ្នា) “ភាពជាអ្នកដឹកនាំក្នុងបរិមាណឥណទានសម្រាប់ឆ្នាំ២០២៣” និង “ភាពជាអ្នកដឹកនាំក្នុងកំណើនឥណទានសម្រាប់ឆ្នាំ២០២៣” ពីក្រុមហ៊ុន Mastercard Awards “ភាពជាអ្នកដឹកនាំក្នុងអត្រាធ្វើឱ្យសកម្មឥណទានសម្រាប់ឆ្នាំ២០២៣” និង “ភាពជាអ្នកដឹកនាំក្នុងការចំណាយក្នុងមួយសកម្មប័ណ្ណឥណទានវិសាលភាពនៅក្នុងផ្នែកសេវាធនាគារសម្បូរធនធានសម្រាប់ឆ្នាំ២០២៣ ” ពីក្រុមហ៊ុនវី សា ។

ចំណែកឯស្ថានភាពគោលនយោបាយ និង បេសកកម្មរបស់ធនាគារ ព្រីនស៍ ក៏បានបញ្ជាក់ពីទស្សនៈ ឆ្ពោះទៅរកការរីកចម្រើន ហើយបានបង្ហាញពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់ប្រធានបទ ។

ហេតុដែលនាំឱ្យការធ្វើសវនកម្មមានចំណុចខ្លាំងនោះ គឺជួយឱ្យធនាគារ ឬអង្គភាពមានការរីកចម្រើន ជាងមុន ធ្វើឱ្យមានការគ្រប់គ្រងការងារមានប្រសិទ្ធភាពជាងមុន ចំពោះចំណុចខ្សោយវិញ គឺធ្វើឱ្យបុគ្គលិក មាន បន្ទុកការងារកាន់តែខ្លាំង និងមមាញឹកជាងមុន។ ដូច្នេះយោងតាមការបកស្រាយអំពីចំណុចខ្លាំង និងចំណុច ខ្សោយមក យើងសន្និដ្ឋានបានថាប្រធានបទខាងលើបានជួយដល់ធនាគារ ឱ្យឆ្ពោះទៅរកភាពរីកចម្រើន និង ជំរុញឱ្យប្រទេសជាតិមានភាពរីកចម្រើនរុងរឿង។

Research Summary

In Actual Practical of Auditing of Bank or other Entities Auditor must be Follow to Audit Standards When Conducting the Audit. And the benefit of the Entities Received is help the Entities and Banks was Grow up better. So in the Topic above was clarified about the Problem Pattern, Problem Issued, Objective, Limitation, and Scope. That is important Point for Conducting Auditing. What is the reason for doing Researching? The scope will present the detail in Chapter 1. And the Explanation of Definition, Theory and History Background that related to Topic is What is the meaning of Auditing? What is the theory related to Audit? When the Auditing was created and from which country? To make presentation to understanding deeply on this Audited Financial Statement of Prince Bank Plc.

Prince Bank is dedicated to becoming the preferred Cambodian Bank of Choice The bank has continuously enhanced its banking products and services to meet the varied needs of its customers it has also strategically positioned its branch locations to guarantee ease of access and convenience for its clients. By the end of 2023, Prince Bank aims to have 36 branches and 65 ATM machines operational nationwide. The bank has introduced new products and services across its channels to provide customers with the best possible service and support future growth. Prince Bank has partnered with AIA Cambodia to launch a new savings product for retail customers called the Clever Savings account This account is tailored to meet customers' savings targets and offers a high interest rate on monthly savings along with free medical insurance of up to USD 30,000. Additionally, the bank has collaborated with CGCC on the Portfolio Guarantee Scheme program to offer special loans to Cambodian women-owned enterprises. Prince Bank has a paid-up capital of USD 250 million, which is well above the minimum regulatory requirement of USD 75 million for a commercial bank. The bank has total assets of USD 997 billion and provides customer loans of USD 732 million and customer deposits of USD 589 million. The bank's operating income is USD 77.8 million, and its net profit after tax is USD 3.68 million. Thanks to its strong capital base, the bank has strengthened its financial position and has become one of Cambodia's most highly capitalized and fastest-growing banks. Prince Bank received 12 international awards in various categories in 2023, such as "Best Bank for SMEs in Cambodia 2023" and "Best Bank for CSR in Cambodia 2023" from the Asiamoney Awards, "Best Corporate Governance Bank Cambodia 2023" and "Most Innovative Retail Banking App Cambodia 2023 by Global Finance & Banking, "Best Corporate Governance Bank Cambodia 2023" by International Finance Magazines "Best Corporate Governance Bank Cambodia 2023 by World Economic Magazine, the "Best Commercial Bank" and "The Best Innovation in Retail Banking Cambodia" from International Banker (Four consecutive years), "Leadership in Credit Volume for 2023" and Leadership in Credit Growth for 2023" from Mastercard Awards, "Leadership in Debit Activation Rate for 2023" and "Leadership in Spend Per Active Card for Visa Credit in the Affluent Segment for 2023 from VISA.

Regarding to Policy and mission of Prince Bank Plc. Was identified about vision and growing and the Strength and weak point of the Topic.

The reason that make Auditing have the Strength point it can help to bank or Entities have better improvement, more Efficient management. For the Weak point make the employees work hard and busy then before. So according to description about the strength and weak point we can make conclusion that the above topic can help to bank or entities to grow up fast and help the country more developing.

មាតិកា

ទំព័រ

ឧទ្ទិសស្នាដៃ.....	i
អារម្ភកថា.....	ii
សេចក្តីថ្លែងអំណរគុណ.....	iii
អំណះអំណាង.....	iv
សេចក្តីសង្ខេបនៃការស្រាវជ្រាវ.....	v-vi
Research Summary.....	vii

ជំពូកទី១: សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ.....	០១
១.២ ចំណេញបញ្ហានៃការស្រាវជ្រាវ.....	០១
១.៣ គោលបំណងនៃការស្រាវជ្រាវ.....	០២
១.៤ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ.....	០២
១.៤.១ ដែនកំណត់នៃការសិក្សាស្រាវជ្រាវ.....	០២
១.៤.២ វិសាលភាពនៃការស្រាវជ្រាវ.....	០២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ.....	០២
១.៥.១ វិធីសាស្ត្រស្រាវជ្រាវ.....	០២
១.៥.២ វិធីសាស្ត្រស្រាវជ្រាវប្រមូលទិន្នន័យ.....	០២
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ.....	០៣
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ.....	០៣

ជំពូកទី២: វិភាគទិន្នន័យ

២.១ លក្ខណៈទូទៅនៃការធ្វើសវនកម្ម.....	០៤
២.១.១ និយមន័យសវនកម្ម.....	០៤-០៥
២.១.២ ប្រវត្តិសវនកម្ម.....	០៥-០៦
២.១.៣ ប្រភេទសវនកម្ម.....	០៦-០៨
២.២ ដំណើរការនៃការធ្វើសវនកម្មរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ.....	០៨
២.២.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ.....	០៨
២.២.២ ប្រវត្តិនៃរបាយការណ៍ហិរញ្ញវត្ថុ.....	០៩
២.២.៣ ប្រភេទនៃរបាយការណ៍ហិរញ្ញវត្ថុ.....	០៩
២.៣ ផលប្រយោជន៍ដែលធនាគារទទួលបានពីការធ្វើសវនកម្មរបស់សវនករឯករាជ្យ.....	១០
២.៣.១ និយមន័យធនាគារ.....	១០-១១
២.៣.២ ប្រវត្តិរបស់ធនាគារ.....	១១

២.៣.៣ ប្រភេទរបស់ធនាគារ.....	១២
-----------------------------	----

ជំពូកទី៣: លទ្ធផលនៃការស្រាវជ្រាវ

៣.១ ស្ថានភាពទូទៅរបស់ធនាគារ ព្រីនស៍ ម.ក.....	១៣
៣.១.១ ប្រវត្តិរបស់ធនាគារ ព្រីនស៍ ម.ក.....	១៣
៣.១.២ ចក្ខុវិស័យ ទស្សនវិស័យ គុណតម្លៃ របស់ធនាគារ ព្រីនស៍ ម.ក	១៤-១៥
៣.១.៣ រចនាសម្ព័ន្ធគ្រប់គ្រងរបស់ ធនាគារ ព្រីនស៍ ម.ក.....	១៥
៣.២ ដំណើរការនៃការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារព្រីនស៍	១៥
៣.២.១ ការធ្វើផែនការនៃការធ្វើសវនកម្ម.....	១៦
៣.២.២ ការអនុវត្តផែនការនៃការធ្វើសវនកម្ម	១៦-២៤
៣.៣ សារៈប្រយោជន៍នៃការធ្វើសវនកម្មរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារព្រីនស៍ ម.ក	២៥-២៧

ជំពូកទី៤: ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង.....	២៨
៤.២ ការវិភាគលើចំណុចខ្សោយ	២៨-២៩

ជំពូកទី៥: សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន	៣០
៥.២ ការផ្តល់អនុសាសន៍	៣០-៣១

ឯកសារយោង

ឧបសម្ព័ន្ធ

ជំពូកទី១
សេចក្តីផ្តើម

១.១ លំនាំបញ្ជាក់នៃការស្រាវជ្រាវ

ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាបានដើរកាតប្រសើរឡើងវិញក្រោយថ្ងៃទី ៧ ខែមករា ឆ្នាំ១៩៧៩ ដោយបានផ្តួលរំលំរបបប្រល័យពូជសាសន៍កម្ពុជា ប្រជាធិបតេយ្យពីសំណាក់កងកម្លាំងប្រដាប់អាវុធសាមី សង្គ្រោះជាតិកម្ពុជាក្រោមការដឹកនាំរណសិរ្សសាមីសង្គ្រោះជាតិកម្ពុជា ។ ដំណើរការរស់រានមានជីវិតឡើងវិញ នេះបានឆ្លងកាត់ការលំបាកនានាជាច្រើន ឥតគណនាទើបស្វែងរកឃើញ នូវការបង្រួបបង្រួមជាតិឯកភាព ទឹកដីសន្តិសុខសុវត្ថិភាពជូនជាតិមាតុភូមិកម្ពុជាឡើងវិញ។ ក្រោយពីការរំដោះខ្លួនរួចផុតពីសង្គ្រាមមក ប្រទេសកម្ពុជាបានខិតខំអភិវឌ្ឍន៍ខ្លួនឯងលើគ្រប់វិស័យ ដូចជាវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម វិស័យហិរញ្ញវត្ថុ វិស័យកសិកម្ម វិស័យឧស្សាហកម្ម វិស័យទេសចរណ៍ និងវិស័យវាយណាកណ្តាជាដើម ។

ដោយមើលឃើញថាប្រទេសកម្ពុជាកំពុងរីកចម្រើនខ្លាំងស្ទើរគ្រប់វិស័យទាំងអស់ ហើយស្របជាមួយ និងការរីចម្រើនទាំងអស់នេះ គឺតម្រូវឱ្យមានការចូលរួមពីផ្នែកមួយដែលសំខាន់ស្ទើរតែមិនអាចខ្វះបាននោះគឺ ផ្នែកសវនកម្ម ។ សវនកម្ម បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យនីមួយៗព្រោះសវនកម្មបានការពារនូវហានិភ័យដែលកើតមានឡើងនៅក្នុងអាជីវកម្ម ផ្តល់ភាពងាយស្រួលក្នុងការគ្រប់គ្រងអាជីវកម្ម តាមដាននូវរាល់ការធ្វើប្រតិបត្តិការរបស់អាជីវកម្ម បង្ហាញតម្លាភាព ភាពត្រឹមត្រូវ សច្ចរិត យុត្តិធម៌ សក្តានុពល ការជឿទុកចិត្តពីសំណាក់អ្នកប្រើប្រាស់គ្រប់មជ្ឈដ្ឋានទាំងអស់។ សវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុ តាមរយៈការបោះយកចំណុចសំខាន់ៗមួយចំនួនមកធ្វើសវនកម្ម ប៉ុន្តែសវនករ អាចអះអាងវាយតម្លៃពីការធ្វើប្រតិបត្តិការទាំងមូលរបស់ធនាគារបានតាមរយៈ ការសាកសួរ ឆែកឆេរ ប្រមូលភស្តុតាងផ្សេងៗប្រកបដោយក្រមសីលធម៌ជំនាញ វិជ្ជាជីវៈរបស់ខ្លួន និង ស្របតាមស្តង់ដារ ។

ដោយមើលឃើញពីសារៈសំខាន់ និងភាពចាំបាច់ទាំងអស់នេះហើយ ទើបខ្ញុំបាទសម្រេចចិត្តជ្រើសរើសយកប្រធានបទ ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក យកមកធ្វើការសិក្សាស្រាវជ្រាវនិងរៀបចំជាបាយការណ៍បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។

១.២ ចំណោទបញ្ជាក់នៃការស្រាវជ្រាវ

គ្រប់ធនាគារទាំងអស់ តែងតែមានសវនករធ្វើសវនកម្មផ្ទៃក្នុង ឬផ្ទៃក្រៅទៅលើរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ ក៏ប៉ុន្តែនៅតែកើតមាននូវភាពអសកម្មមួយចំនួនកើតមានឡើងដោយអចេតនារបស់គណនេយ្យករ ដូចជាការគណនាលេខខុស ការប្រើគណនេយ្យប៉ាន់ស្មានមិនបានត្រឹមត្រូវ ភាពកំសោយរបស់មនុស្ស ដែលមិនអាចគ្រប់គ្រងបានឱ្យបានគ្រប់ជ្រុងជ្រោយ។ ដូច្នេះធនាគារតែងតែទៅជួលសវនកម្មផ្ទៃក្រៅ ដែលឯករាជ្យមកធ្វើសវនកម្មបន្ថែមទៀត ដើម្បីបង្កើនការជឿទុកចិត្តទៅលើរបាយការណ៍ហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់ខាងក្រៅដើម្បីធ្វើការសម្រេចចិត្តក្នុងការវិនិយោគ។

១.តើដំណើរការនៃការធ្វើសវនកម្មរបស់ក្រុមហ៊ុនសវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារព្រីនស៍ ម.ក មានលក្ខណៈដូចម្តេច ?

២. តើការធ្វើសវនកម្មរបស់ក្រុមហ៊ុនសវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុផ្តល់ផលប្រយោជន៍អ្វីខ្លះដល់ធនាគារ ព្រីនស៍ ម.ក ?

១.៣ គោលបំណងនៃការស្រាវជ្រាវ

គោលបំណងនៃការស្រាវជ្រាវនេះ គឺសំខាន់ទៅលើប្រធានបទ (ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក) គឺដើម្បីរួមចំណែកក្នុងការផ្តល់យោបល់ និង អនុសាសន៍ទៅលើចំណុចមួយចំនួនដែលត្រូវកែលម្អ និង ធ្វើការស្វែងយល់បន្ថែមទៀតលើចំណុចចំនួនដូចខាងក្រោម ៖

- ប្រវត្តិនៃធនាគារ ព្រីនស៍ ម.ក
- បេសកកម្ម និងទស្សនវិស័យរបស់ធនាគារ ព្រីនស៍ ម.ក
- រចនាសម្ព័ន្ធរបស់ធនាគារ ព្រីនស៍ ម.ក
- ដំណើរការនៃការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក
- ការវិភាគចំណុចខ្លាំង និង ចំណុចខ្សោយ ។

១.៤ ផែនការណ៍ និង វិសាលភាពនៃការស្រាវជ្រាវ

១.៤.១ ផែនការណ៍នៃការសិក្សាស្រាវជ្រាវ

ធនាគារ ព្រីនស៍ ម.ក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ មកម្ល៉េះ ។ ដោយសារការស្រាវជ្រាវមានរយៈពេលកំណត់ ដូចនេះទើបខ្ញុំបាទសម្រេចចិត្តយកការស្រាវជ្រាវក្នុងឆ្នាំ ២០២៣ មកធ្វើការស្រាវជ្រាវតែប៉ុណ្ណោះ ។

១.៤.២ វិសាលភាពនៃការស្រាវជ្រាវ

តាមការស្រាវជ្រាវបង្ហាញឱ្យឃើញថា ធនាគារ ព្រីនស៍ ម.ក ជាធនាគារដែលមានតំបន់ប្រតិបត្តិការជាច្រើន ហើយនៅចុងឆ្នាំ ២០២៣ ធនាគារ ព្រីនស៍ ម.ក បានបង្កើនវត្តមានជ័រីងមាំមួននៅក្នុងប្រទេសកម្ពុជាជាមួយនឹងសាខា ចំនួន ៣៦ ក្នុងនោះមាន ១២ សាខានៅក្នុងរាជធានីភ្នំពេញ និង ២៣ សាខាទៀតនៅតាមបណ្តាខេត្តផ្សេងៗ។ ការសិក្សាស្រាវជ្រាវនេះធ្វើឡើងដើម្បីឆ្លុះបញ្ចាំងពីការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក នៅទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ ។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ

១.៥.១ វិធីសាស្ត្រស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវមួយនេះ ត្រូវបានលើកយកនូវវិធីសាស្ត្រសម្រាប់ប្រើប្រាស់ក្នុងការសរសេរ ដូចជាបែបពណ៌នា បែបវិភាគ និងមានម្តងម្កាលបានប្រើប្រាស់ជាលក្ខណៈអនុមានរួម ។

១.៥.២ វិធីសាស្ត្រស្រាវជ្រាវប្រមូលទិន្នន័យ

វិធីសាស្ត្រក្នុងការប្រមូល ទិន្នន័យ គឺបានប្រើប្រាស់វិធីសាស្ត្របែបបរិមាណ និងបែបគុណភាព ព្រមទាំងត្រូវបានសង្ខេបទៅតាមដំណាក់កាលនីមួយៗ ។ ដែលជំរុញឱ្យការសិក្សាស្រាវជ្រាវនេះទទួលបានជោគជ័យ គឺចាំបាច់ទាមទារ នូវព័ត៌មាន និងប្រភពទិន្នន័យដែលមានការពាក់ព័ន្ធសម្រាប់ធ្វើជាមូលដ្ឋាន ក្នុងការស្រាវជ្រាវនេះដែលរួមមាន៖ ការប្រមូលឯកសារដែលមានស្រាប់ គឺជាការប្រមូលទិន្នន័យតាមរយៈបណ្តុំល័យ ដែលយើងពឹងអាស្រ័យការសិក្សាទ្រឹស្តី ការអានសារណា ដែលនិស្សិតរៀបចំរៀនជំនាន់មុនៗបានធ្វើកន្លងមក ។

១.៦ សារៈសំខាន់នៃការស្រាវជ្រាវ

ក្រោយពីខ្ញុំបាទ បានធ្វើការស្រាវជ្រាវលើប្រធានបទនេះ បានធ្វើឱ្យខ្ញុំបាទបានយល់ដឹងពីសារៈសំខាន់ពីការធ្វើសវនកម្មបីយ៉ាងដូចខាងក្រោម ៖

សារៈសំខាន់សម្រាប់អ្នកស្រាវជ្រាវ

- យល់ច្បាស់ពីផលប្រយោជន៍នៃការធ្វើសវនកម្មផ្ទៃក្នុង និង ផ្ទៃក្រៅ។
- បង្កើនចំណេះដឹងឱ្យកាន់តែច្បាស់ពីការស្រាវជ្រាវព័ត៌មាន និងការសរសេរបាយការណ៍។
- បង្កើនចំណេះដឹងឱ្យកាន់តែច្បាស់ពីការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ។
- ទទួលបានចំណេះទូទៅជាច្រើនពីសង្គម និងមានចំណេះដឹងទូលំទូលាយ។

សារៈសំខាន់សម្រាប់ស្ថាប័ន

- បង្កើនការជឿទុកចិត្តទៅលើរបាយការណ៍ហិរញ្ញវត្ថុ ដល់អ្នកប្រើប្រាស់ខាងក្រៅដើម្បីធ្វើការសម្រេចចិត្តក្នុងការវិនិយោគ ។
- ស្ថាប័នដឹងអំពីការអនុវត្តន៍និងប្រតិបត្តិការ ជាក់ស្តែងរបស់គណនេយ្យករថា តើមានបានអនុវត្តនិងធ្វើតាមគោលការណ៍ស្តង់ដាគណនេយ្យដែរឬទេ ?

សារៈសំខាន់សម្រាប់សង្គម

- បង្កើតជាឯកសារថ្មី ទុកសម្រាប់ឱ្យនិស្សិតជំនាន់ក្រោយស្រាវជ្រាវបន្ត ។
- ស្វែងយល់ពីបញ្ហាផ្សេងៗ និងបង្កើនការយល់ដឹងជាសាធារណៈ។

១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ

ការសិក្សាស្រាវជ្រាវត្រូវចែកចេញជា ៥ ជំពូកដូចខាងក្រោម៖

ជំពូកទី១ ៖ សេចក្តីផ្តើម៖ ត្រូវបង្ហាញពីលំនាំនៃការស្រាវជ្រាវ ចំណោទបញ្ហានៃការស្រាវជ្រាវ គោលបំណងនៃការស្រាវជ្រាវ ដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ និងវិធីសាស្ត្រ ស្រាវជ្រាវ។

ជំពូកទី២ ៖ រំលឹកទ្រឹស្តី៖ ត្រូវលើកឡើងពីទ្រឹស្តីដែលពាក់ព័ន្ធ ទស្សនទាន ឬសំដីរបស់អ្នក ប្រាជ្ញ និងបទពិសោធន៍ផ្សេងៗទៀត។

ជំពូកទី៣ ៖ លទ្ធផលនៃការស្រាវជ្រាវ៖ លើកឡើងពីស្ថានភាពទូទៅរបស់អង្គភាពដូចជា ប្រវត្តិរបស់អង្គភាព បេសកកម្ម ទស្សនវិស័យ គោលនយោបាយ រចនាសម្ព័ន្ធចាត់តាំង (តួនាទី និងភារកិច្ច) និងបន្ទាប់មកត្រូវលើកឡើងអោយបានពី ឬបីចំណុចទៅលើការងារបច្ចេកទេស របស់អង្គភាព។

ជំពូកទី៤ ៖ ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ៖ វិភាគទៅលើចំណុចទាំងអស់ ដែលបានអនុវត្តជាក់ស្តែង (គឺគ្រប់ចំណុចទាំងអស់ដែលមាននៅក្នុងជំពូកទី៣) គឺក្នុងគោលបំណង វិភាគអោយឃើញនូវចំណុចខ្វះខាតទាំងឡាយដើម្បីធ្វើការកែលម្អ។

ជំពូកទី៥ ៖ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍៖ ធ្វើការសិទ្ធិដ្ឋានទៅលើគ្រប់ចំណុចទាំងអស់ និងផ្តល់ជាយោបល់អនុសាសន៍ទៅលើចំណុចដែលត្រូវកែលម្អ។

ជំពូកទី២

ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

២.១ លក្ខណៈទូទៅនៃការធ្វើសវនកម្ម

២.១.១ និយមន័យសវនកម្ម

សវនកម្ម (Audit) គឺជាមុខវិជ្ជាមួយបែបវិទ្យាសាស្ត្រ ដែលសិក្សាលំអិតអំពីរបៀបត្រួតពិនិត្យប្រមូល កសាង ដើម្បីវាយតម្លៃទៅលើរបាយការណ៍ហិរញ្ញវត្ថុ ដែលរៀបចំឡើងដោយគណនេយ្យករ ឬអ្នកកត់ត្រា ឬ អ្នកធ្វើរបាយការណ៍ (Accountant, Bookkeeper, Preparer) តើស្របតាមស្តង់ដារគណនេយ្យ ឬមិនស្រប ឬមិនធ្វើ តាមទាំងអស់ រួចបញ្ចេញយោបល់ប្រាប់ទៅអ្នកប្រើប្រាស់ខាងក្រៅ តាមយោបល់ ៤យ៉ាងដូចខាងក្រោម ៖

- ❖ Unqualified Opinion: ពិតជាស្របតាមស្តង់ដារគណនេយ្យមែន (Accounting Standard)
- ❖ Qualified Opinion: ពិតជាស្របតាមស្តង់ដារគណនេយ្យមែន (Accounting Standard) ប៉ុន្តែ លើកលែង (Except) គណនីមួយចំនួន។
- ❖ Disclaimer Opinion: មិនបានស្របឬមិនស្របតាមស្តង់ដារគណនេយ្យទេ។
- ❖ Adverse Opinion: មិនធ្វើស្របតាមស្តង់ដារគណនេយ្យទាំងស្រុង។

សវនកម្ម (Audit) គឺជាសកម្មភាពផ្ទៀងផ្ទាត់នូវនឹងទឹកនឹងដូចជា ការត្រួតពិនិត្យ ឬការត្រួតពិនិត្យ ដំណើរការ ឬប្រព័ន្ធគុណភាពដើម្បីធានានូវការអនុលោមទៅតាមតម្រូវការ។

សវនកម្ម (Audit) គឺជាការ អំពីមនុស្ស ស្ថាប័ន ប្រព័ន្ធដំណើរការគម្រោង ឬផលិតផលណាមួយ។ សវនកម្មត្រូវបានធ្វើឡើង ដើម្បីស្រាវជ្រាវស្វែងយល់អំពីសុពលភាព និងគុណភាពដែលអាចជឿទុកចិត្តបាន និងផ្តល់នូវការប៉ាន់ប្រមាណអំពីប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង របស់អង្គភាពឬស្ថាប័ន។

សវនកម្ម (Audit) គឺត្រូវបានធ្វើឡើងដោយពឹងផ្អែកទៅលើវិធីសាស្ត្រ ជម្រើសដោយចៃដន្យ ដូច្នេះ មិន មានន័យថារបាយការណ៍សវនកម្មគឺមិនមានកំហុសនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ គោលដៅ សំខាន់គឺធ្វើយ៉ាងណាកាត់បន្ថយកំហុសឆ្គងឱ្យនៅតិចជាងអប្បបរមា ដើម្បីធ្វើឱ្យព័ត៌មានដែលបានបង្ហាញ អាចជឿទុកចិត្តបាន។ និងក្នុងផ្នែកគណនេយ្យហិរញ្ញវត្ថុ និងសវនកម្ម គឺជាការវាយតម្លៃ ឯករាជ្យមួយទៅលើ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ ក្នុងគោលបំណង ដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវដែលបានកត់ត្រាលើកឡើង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងបានបង្ហាញដោយអ្នកគ្រប់គ្រងរបស់ស្ថាប័នអង្គភាពឬក្រុមហ៊ុនណាមួយ ។

បច្ចុប្បន្ន សវនកម្មត្រូវបានគេប្រើជាទូទៅ និង មាននិយមន័យ ការត្រួតពិនិត្យដោយលំអិត និង ពិនិត្យ ឡើងវិញនូវប្រព័ន្ធដំណើរការ និងទិន្នផល។

សវនកម្ម (Audit) គឺជំណើរការសិក្សាលំអិត អំពីរបៀបតាមដាន ឆែកឆេរ និងប្រមូលកសាតាង ដើម្បី វាយតម្លៃទៅលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានរៀបចំឡើងដោយគណនេយ្យករ អ្នកកត់ត្រា និងធ្វើរបាយ ការណ៍ជាក់លាក់របស់ក្រុមហ៊ុន ឬអង្គភាពអាជីវកម្មរបស់ខ្លួន ។ សវនកម្ម ត្រូវបានចាត់ថ្នាក់ជា ២ គឺ សវនកម្ម ផ្ទៃក្នុង និង សវនកម្មផ្ទៃក្រៅ ដែលអាស្រ័យទៅលើទៅនាក់ទំនងរវាងអ្នកចូលរួម ។

¹ Master of Auditing (Book Part I: Audit Concept) (Printed in year 2023)

ក្រុមហ៊ុនដែលមានបំណងធ្វើពាណិជ្ជកម្មភាគហ៊ុននៅផ្សារភាគហ៊ុននៅញូវយ៉ក ឬ ផ្សារភាគហ៊ុន អាមេរិកត្រូវបានតម្រូវឱ្យចេញរបាយការណ៍ប្រាក់ចំណូលក៏ដូចជាតារាងតុល្យការ។ ដូចគ្នានេះផងដែរដោយ សារតែបញ្ហាមុនៗ ជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុមិនត្រឹមត្រូវនៃទសវត្សឆ្នាំ ១៩២០ ការសង្កត់ធ្ងន់បានប្តូរ ទៅជាភាពយុត្តិធម៌នៃការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ និងតួនាទីរបស់សវនករគឺដើម្បីផ្ទៀងផ្ទាត់ភាពត្រឹម ត្រូវនៃការបង្ហាញ ។

ឆ្នាំ ១៩៦០-១៩៩០ ភារកិច្ចរបស់សវនករក្នុងចំណោមអ្នកផ្សេងទៀត គឺត្រូវធានាថារបាយការណ៍ ហិរញ្ញវត្ថុបង្ហាញភាពត្រឹមត្រូវ ។ តួនាទីរបស់សវនករទាក់ទងនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ជាទូទៅនៅតែដដែលរដូវកាលពីមុន។ នៅទសវត្សឆ្នាំ ១៩៧០ ការផ្លាស់ប្តូរវិធីសាស្ត្រសវនកម្មត្រូវបានគេសង្កេត ឃើញពី (ការផ្ទៀងផ្ទាត់ប្រតិបត្តិការនៅក្នុងសៀវភៅ) ទៅការពឹងផ្អែកទៅលើប្រព័ន្ធ (ការផ្លាស់ប្តូរបែបនេះ គឺ ដោយសារតែកើនឡើងនៃចំនួនប្រតិបត្តិការ ដែលបណ្តាលមកពីការបន្តកើនឡើងនូវទំហំ និងភាពស្មុគ ស្មាញរបស់ក្រុមហ៊ុនដែលវាទំនងសម្រាប់សវនករដើរតួក្នុងការផ្ទៀងផ្ទាត់ប្រតិបត្តិការ។ ជាលទ្ធផលសវនករ នៅក្នុងរយៈពេលនេះបានដាក់ពឹងផ្អែកខ្ពស់ទៅលើការគ្រប់គ្រងផ្ទៃក្នុងរបស់ក្រុមហ៊ុនមានប្រសិទ្ធភាពសវនករ កាត់បន្ថយកម្រិតនៃការធ្វើតេស្តលម្អិតលើរបាយការណ៍ ។

នៅដើមទសវត្សឆ្នាំ ១៩៨០ មានការកែទម្រង់មួយនៅក្នុងវិធីសាស្ត្ររបស់សវនករដែលមានការវាយ តម្លៃប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុង ត្រូវបានគេរកឃើញថាជាដំណើរការដែលមានតម្លៃថ្លៃ ដូច្នេះសវនករបានចាប់ ផ្តើមកាត់បន្ថយប្រព័ន្ធការងាររបស់ពួកគេ និងប្រើប្រាស់នីតិវិធីឱ្យកាន់តែប្រសើរ។ ការបន្ថែមផ្នែកនេះគឺជាការ អភិវឌ្ឍន៍អំឡុងពាក់កណ្តាលទសវត្សឆ្នាំ ១៩៨០ នៃការធ្វើសវនកម្មផ្នែកលើហានិភ័យ។ ការធ្វើសវនកម្មផ្នែក លើហានិភ័យគឺជាវិធីសាស្ត្រសវនកម្ម ដែលសវនករនឹងផ្តោតទៅលើតំបន់ទាំងនោះដែលទំនងមានកំហុស ។ នៅដើមទសវត្សឆ្នាំ ២០០០ មានរឿងគណនេយ្យអាស្រូវផ្សេងៗដូចជា Worldcom, Tyco ជាដើមដើម្បីឆ្លើយ តបទៅនឹងច្បាប់ Enron រដូវស្លឹកឈើជ្រុះ Sarbanes-Oxley ឆ្នាំ ២០០២ ត្រូវបានអនុម័តដែលនាំមកនូវបទ បញ្ញត្តិគណនេយ្យភាគច្រើន សម្រាប់គ្រប់គ្រងសវនករ ។ Sarbanes-Oxley បានពង្រីកភារកិច្ចរបស់សវនករ ដើម្បីធ្វើសវនកម្មលើភាពគ្រប់គ្រាន់នៃការគ្រប់គ្រងផ្ទៃក្នុងលើរបាយការណ៍ហិរញ្ញវត្ថុ។ រឿងអាស្រូវគណនេយ្យ ទាំងនេះក៏នាំឱ្យមានការធ្លាក់ចុះរបស់ Arthur Andersen ដែលជាក្រុមសវនកម្មធំមួយនៅគ្រានោះដោយសារ តួនាទីរបស់ខ្លួននៅក្នុងរឿងអាស្រូវ អេននី ។ ទោះបីជាគោលដៅសវនកម្មជាទូទៅនៅក្នុងការបច្ចុប្បន្ននៅតែ ដដែលក៏ដោយ ភាពជឿជាក់លើការផ្តល់ប្រាក់កម្ចីចំពោះរបាយការណ៍ហិរញ្ញវត្ថុ ការផ្លាស់ប្តូរសំខាន់ៗត្រូវ បានធ្វើឡើងចំពោះការអនុវត្តសវនកម្ម ដែលជាលទ្ធផលនៃការកែទម្រង់យ៉ាងទូលំទូលាយនៅក្នុងប្រទេស ផ្សេងៗ ។

២.១.៣ ប្រភេទនៃសវនកម្ម

សវនកម្មចែកចេញជាពីរប្រភេទគឺ ៖

១- សវនកម្មផ្ទៃក្រៅ (*External Auditor*) គឺជាសវនកម្មឯករាជ្យមិនស្ថិតក្រោមអង្គភាពឬសហគ្រាស ណាឡើយ។ តួនាទីសំខាន់គឺ ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ។ ប៉ុន្តែពេលខ្លះក៏ធ្វើសវនកម្មលើប្រតិបត្តិការ គ្រប់គ្រង ច្បាប់ និង លិខិតបទដ្ឋានដែរ។

២- សវនកម្មផ្ទៃក្នុង (Internal Auditor) គឺជាសវនកម្មផ្ទៃក្នុង ស្ថិតក្រោមអង្គភាពឬសហគ្រាស ។ មុខងារសំខាន់គឺធ្វើសវនកម្មលើប្រតិបត្តិការគ្រប់គ្រងច្បាប់និងលិខិតបទដ្ឋាននានា។ ប៉ុន្តែក៏ធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុផងដែរ ។

ស្តង់ដារសវនកម្មក្នុងការធ្វើសវនកម្ម សវនករត្រូវប្រកាន់ភ្ជាប់ស្តង់ដារសវនកម្ម។ នៅក្នុងពិភពលោកប្រព័ន្ធស្តង់ដារសវនកម្មអន្តរជាតិមានពីរគឺ៖

- US GAAS (US Generally Accepted Auditing Standard) ស្តង់ដារសវនកម្មរៀបចំឡើងដោយ US SAB (US International Standard Auditing Board) ។
- ISA (International Standard on Audit) ស្តង់ដារនេះរៀបចំឡើង និងកំណត់ដោយ IAPC (International Auditing Practices Committee) ។

នៅប្រទេសកម្ពុជាស្តង់ដារសវនកម្មនេះឈ្មោះហៅថា CSA (Cambodia Standard on Auditing) CSA មានទ្រង់ទ្រាយ និងក្រោមរូបភាព ISA រៀបចំនិងកំណត់ដោយ NAC (National Accounting Council) ។

- IAAS (International Auditing and Assurance Standard) រៀបចំឡើងនិងកំណត់ដោយ IAASB ដែលពីមុនមានឈ្មោះហៅថា IAPC(International Auditing Practice Committee) ។

- នៅក្នុងប្រទេសកម្ពុជា ស្តង់ដារសវនកម្មនេះមានឈ្មោះហៅថា CIFRS (Cambodia International Financial Reporting Standard)។ CIFRS មានទ្រង់ទ្រាយ និងក្រោមរូបភាព IFRS រៀបចំនិងកំណត់ដោយ NAC (National Accounting Council) ។

ក្រមសីលធម៌របស់សវនករ សវនករត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌ដូចខាងក្រោម៖

- ឯករាជ្យ (Independence)
- សមត្ថភាពអាជីព (Professional Competence)
- ភាពទទួលខុសត្រូវ (Responsibilities)
- ការសម្ងាត់ (Confidence)
- សុចរិត និង ស្មោះត្រង់ (Integrity & Royalty)

ផែនការសវនកម្ម ក្នុងការធ្វើផែនការសវនកម្ម សវនករត្រូវតែធ្វើការវាយតម្លៃលើហានិភ័យសវនកម្មតាមរយៈការសិក្សាស្វែងយល់ អាជីវកម្មរបស់អង្គភាពមួយ (Business Acknowledge of an Entity) ជាមុនសិនបន្ទាប់មកសវនករត្រូវកំណត់ទំហំជាសាវន្ត ដោយអនុលោមទៅតាមលទ្ធផល ការវាយតម្លៃលើហានិភ័យសវនកម្ម របស់អង្គភាពនោះ ។

ហានិភ័យសវនកម្ម គឺជាហានិភ័យទាំងឡាយណាដែលបង្កប់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដែលសវនករត្រូវតែរកឱ្យឃើញ ដើម្បីកាត់បន្ថយវាឱ្យរួមតូចតាមវិធីសាស្ត្រផ្សេងៗ ។

ក្នុងការអនុវត្តជាក់ស្តែង សវនករត្រូវកំណត់ហានិភ័យសវនកម្ម ១% ៥% និង ១០%។ ជាទូទៅហានិភ័យសវនកម្មកើតចេញពីប្រភពបី ៖

- ប្រភពក្រៅអង្គភាព (Inherence Risk)
- ប្រភពពីប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងអង្គភាព (Control Risk)
- ប្រភពពីក្នុងអង្គភាពស្ថិតក្នុងទីកំបាំង (Detection Risk)

ក. ហានិភ័យមានប្រភពពីក្រៅអង្គភាព(Inherence Risk)

គឺជាហានិភ័យពីខាងក្រៅ ហើយមានឥទ្ធិពលចូលមកក្នុងសហគ្រាសមានដូចជា ៖

- ហានិភ័យសេដ្ឋកិច្ចពិភពលោក (Global Economic Risk)
- ហានិភ័យសេដ្ឋកិច្ចប្រទេស (Country Economic Risk)
- ហានិភ័យសេដ្ឋកិច្ចវិស័យឧស្សាហកម្ម (Industry Economic Risk)

ខ. ហានិភ័យមានប្រភពពីប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងអង្គភាព (Control Risk)

គឺជាហានិភ័យទាំងឡាយណាដែលកើតចេញពីប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង (Internal Control System) និងប្រព័ន្ធបញ្ជីគណនេយ្យ (Accounting System)។

គ.ហានិភ័យមានប្រភពពីក្នុងអង្គភាពស្ថិតទីកំបាំង (Detection Risk)

គឺជាហានិភ័យទាំងឡាយដែលកើតឡើងដោយសារការរៀបចំរបស់អ្នកគ្រប់គ្រង ហើយស្ថិតនៅទីកំបាំងទោះជាសវនករខំស្វែងរកក៏បានតែមួយចំនួន ហើយមួយចំនួនទៀតស្ថិតនៅទីកំបាំងដដែល ។

របាយការណ៍សវនកម្មសម្រាប់ US GAAS របាយការណ៍សវនកម្ម មានទំនាក់ទំនង ៤ ចំណុចជាសំខាន់៖

១. ត្រូវតែបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុនោះត្រូវបានរៀបចំឡើងស្របតាម US GAAS ដែរឬទេ។
២. ត្រូវកំណត់បង្ហាញឱ្យបានច្បាស់ថា គ្រប់កាលៈទេសៈទាំងអស់ របាយការណ៍ហិរញ្ញវត្ថុមិនត្រូវបានកំហិតវិសាលភាពដោយកត្តាផ្សេងៗឡើយ ។
៣. ព័ត៌មានដែលបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវតែគ្រប់គ្រាន់សមហេតុផល។
៤. ត្រូវបញ្ចេញយោបល់លើរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ។ ប្រសិនបើសវនករមិនបញ្ចេញយោបល់ទាំងមូលបានទេ សវនករត្រូវបញ្ជាក់ពីមូលហេតុឱ្យបានច្បាស់លាស់³ ។

២.២ ដំណើរការនៃការធ្វើសវនកម្មរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុ

២.២.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ដែលសង្ខេបអំពីដំណើរការគណនេយ្យ ។ វាកំណត់អំពីភាពខ្លាំងនិងភាពខ្សោយនៃអាជីវកម្ម។ ជាធម្មតារបាយការណ៍ហិរញ្ញវត្ថុ នៃអាជីវកម្មមានរាប់បញ្ចូលនៅ របាយការណ៍ចំណូល តុល្យការ ប្រាក់ចំណូលកាត់ទុក និងលំហូរសាច់ប្រាក់ជាដើម⁴។

អាជីវកម្មភាគច្រើនត្រូវការរបាយការណ៍ហិរញ្ញវត្ថុ ព្រោះរបាយការណ៍ហិរញ្ញវត្ថុ ប្រាប់ពីលទ្ធផលនៃប្រតិបត្តិការរបស់ធនាគារ ឬក្រុមហ៊ុន ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់ក្នុងធនាគារឬក្រុមហ៊ុនមួយ។ វាពិតជាមានសារៈសំខាន់ណាស់សម្រាប់ អ្នកដែលធ្វើការជាប់ពាក់ព័ន្ធ ជាមួយធនាគារមួយដែលអ្នកទាំងនោះត្រូវការរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីដឹងពីសុខភាពហិរញ្ញវត្ថុ ក៏ដូចជាដំណើរនៃក្រុមហ៊ុនដើរដល់ចំណុចណាហើយ។ អ្នកដែលត្រូវការរបាយការណ៍ហិរញ្ញវត្ថុពីក្រុមហ៊ុនមួយ មានដូចជា ប្រធានគ្រប់គ្រងនៃក្រុមហ៊ុននោះ ម្ចាស់ភាគហ៊ុន អ្នកចូលហ៊ុនវិនិយោគ គ្រឹះស្ថានហិរញ្ញវត្ថុ អ្នកផ្គត់ផ្គង់ រដ្ឋាភិបាលជាដើម ។

³ Master of Auditing (Book Part I: Audit Concept) (Printed year 2023)

⁴ សៀវភៅរបាយការណ៍ស្រាវជ្រាវរបស់អង្គការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់/តាន់ ពេជ្រសម្ពុស្សបុប្ផ (០១៥-១០០១)

២.២.២ ប្រភេទរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍មួយប្រភេទដែលរៀបចំឡើងដោយផ្អែកទៅតាមវិធីសាស្ត្រគណនេយ្យ ដើម្បីបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយ នៅពេលកំណត់ជាក់លាក់មួយ។

របាយការណ៍ហិរញ្ញវត្ថុគឺ រាយការណ៍រាល់សកម្មភាព ដែលទាក់ទងទៅនឹងការប្រើប្រាស់ព័ត៌មានហិរញ្ញវត្ថុ ហើយវាក៏បង្ហាញពីលទ្ធផលមួយ ដែលក្រុមហ៊ុនសម្រេចបានក្នុងពេលវេលាជាក់លាក់ណាមួយ។ វាក៏ជាមធ្យោបាយមួយនៃការបញ្ចូលនូវរូបភាពពិតនៃ ចំណេញ-ខាត និងស្ថានភាពហិរញ្ញវត្ថុទៅអ្នកចាត់ចែង និងអ្នកខាងក្រៅដែលមានចំណាប់អារម្មណ៍។ ហើយគេប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីបង្ហាញពីគោលបំណងនិងដំណើរការផ្សេងៗដែលកើតមានឡើងនៅក្នុងអង្គភាពហើយវា គឺជាឧបករណ៍មួយសម្រាប់វាស់វែង និងវាយតម្លៃលើដំណើរការណ៍នៃស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព សម្រាប់ព្យាករណ៍ និងធ្វើផែនការយុទ្ធសាស្ត្ររបស់អង្គភាពសម្រាប់ពេលអនាគត។ គោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុគឺផ្តល់ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុការប្រើប្រាស់ព័ត៌មាននឹងការប្រែប្រួលនូវស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព មួយដែលមានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ទូទៅក្នុងការធ្វើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច។ របាយការណ៍ហិរញ្ញវត្ថុនេះក៏ បង្ហាញអំពីលទ្ធផលនៃការគ្រប់គ្រងធនធានរបស់អង្គភាពក្នុងការវិបល្លាសបរិច្ឆេទមួយផងដែរ ពោលគឺផ្តល់ព័ត៌មានហិរញ្ញវត្ថុ ដែលមានប្រយោជន៍ដល់អ្នកវិនិយោគ និងការរកភាពមិនច្បាស់លាស់នៃចលនាសាច់ប្រាក់ និងទង្វើផ្សេងៗរបស់អ្នកគ្រប់គ្រង ។ ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវផ្តល់នូវព័ត៌មានអំពីអង្គភាពដូចជា ៖

- ទ្រព្យសកម្ម
- បំណុល
- មូលធន
- ចំណូលនិងចំណាយដែលរួមទាំងចំណេញខាត
- ការប្រែប្រួលផ្សេងៗទៀតក្នុងផ្នែកមូលធន
- លំហូរសាច់ប្រាក់របស់អង្គភាព

២.២.៣ ប្រភេទរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានគេចែកចេញជា ៥ គឺ៖

១.របាយការណ៍តុល្យការ (Balance Sheet)៖ គឺជារបាយការណ៍ដែលរាយការណ៍នូវទ្រព្យសកម្មបំណុល និងដើមទុនម្ចាស់របស់ក្រុមហ៊ុនអាជីវកម្មក្នុងកាលបរិច្ឆេទជាក់លាក់មួយ។ តារាងតុល្យការគឺជាតារាងមួយដែលគេរៀបចំឡើងនៅក្នុងការវិបល្លាសបរិច្ឆេទ បង្ហាញពីទ្រព្យសកម្ម បំណុល និងមូលធនម្ចាស់ពិតប្រាកដដែលមាននៅក្នុងក្រុមហ៊ុន។

២.របាយការណ៍លទ្ធផល (Income Statement)៖ បង្ហាញនូវគ្រប់ផលចំណូល និងបន្ទុកចំណាយ និងបង្ហាញនូវលទ្ធផលប្រាក់ចំណេញ ឬខាតបង់របស់ក្រុមហ៊ុនក្នុងកំឡុងពេលជាក់លាក់មួយ។ ប្រសិនបើចំណូលធំជាងចំណាយ មានន័យថាចំណេញសុទ្ធ ប៉ុន្តែចំណូលតូចជាងចំណាយមានន័យថាខាតសុទ្ធ។

៣.របាយការណ៍ដើមទុនម្ចាស់ (Statement of Owners Equity)៖ ជារបាយការណ៍បង្ហាញបម្រែបម្រួលកើនឡើង ឬថយចុះនៃដើមទុនម្ចាស់ សម្រាប់កំឡុងពេលជាក់លាក់មួយ។ ទ្រព្យម្ចាស់គឺជាការអះអាង របស់

លើទ្រព្យសកម្មរបស់ក្រុមហ៊ុន វាជាប្រយោជន៍ម្ចាស់លើទ្រព្យសកម្មរបស់ក្រុមហ៊ុនបន្ទាប់ពីដកបំណុលចេញ។ ទ្រព្យម្ចាស់ត្រូវគេហៅថា ទ្រព្យសកម្មសុទ្ធ (Net Asset) ដែរ។ ការវិនិយោគរបស់ម្ចាស់និងចំណូលបង្កើនដើមទុនម្ចាស់។ ហើយដើមទុនម្ចាស់នោះថយចុះ ដោយសារការដកទុនរបស់ម្ចាស់ និងបន្ទុកចំណាយឥទ្ធិពលនៃការឡើងឬថយចុះនៃទុនម្ចាស់។

៤.របាយការណ៍លំហូរសាច់ប្រាក់ (Statement of Cash Flow)៖ មានវិធីពីយ៉ាងដើម្បីបង្កើតលំហូរសាច់ប្រាក់គឺ ៖

- វិធីសាស្ត្រផ្ទាល់
- វិធីសាស្ត្រមិនផ្ទាល់

គោលបំណងដ៏សំខាន់របស់របាយការណ៍លំហូរសាច់ប្រាក់គឺផ្តល់ព័ត៌មានអំពី Cash Receipt, Cash Payment, Net Change in Cash បណ្តាលមកពីសកម្មភាពវិនិយោគ និងសកម្មភាពហិរញ្ញប្បទានរបស់ក្រុមហ៊ុនក្នុងរយៈពេលមួយ។

របាយការណ៍លំហូរសាច់ប្រាក់ចាត់ទុកជា Cash Receipt, Cash Payment ស្ថិតក្នុងសកម្មភាពប្រតិបត្តិការ សកម្មភាពវិនិយោគ និង សកម្មភាពហិរញ្ញប្បទាន។

៥. Noted to Financial Statement ពន្យល់នឹងចង្អុលបង្ហាញលម្អិតទៅលើរបាយការណ៍ទាំងបួនខាងលើដើម្បីឱ្យកាន់តែមានភាពងាយស្រួលចំពោះអ្នកប្រើប្រាស់ក្នុងការមើលការអាននិងងាយស្រួលក្នុងការវិភាគនិងយល់អំពីរបាយការណ៍លម្អិតនីមួយៗដែលបានកំណត់សម្គាល់ ⁵។

២.៣ ផលប្រយោជន៍ដែលធនាគារទទួលបានពីការធ្វើសវនកម្មរបស់សវនករឯករាជ្យ

២.៣.១ និយមន័យធនាគារ

និយមន័យទី ១៖ ធនាគារត្រូវបានគេកំណត់ន័យដូចខាងក្រោម៖

១. មុខងារសេដ្ឋកិច្ចដែលវាបម្រើជូនអតិថិជនទាំងឡាយ
២. សេវាកម្មដែលវាផ្តល់ជូនអតិថិជនទាំងឡាយ
៣. មូលដ្ឋានស្របច្បាប់ចំពោះអត្ថិភាពរបស់វា

និយមន័យទី ២៖ ជាប្រពៃណីមុខងាររបស់ធនាគារ គឺទទួលប្រាក់បញ្ញើពីសាធារណៈជន ហើយនឹងប្រើប្រាស់វាជាប្រភពដ៏សំខាន់របស់មូលនិធិ ដើម្បីបង្កើតកម្ចីអាជីវកម្ម និងមិនមែនមែនអាជីវកម្ម។

និយមន័យទី ៣៖ ទោះជាយ៉ាងណាក៏ដោយ ធនាគារបានព្យាយាមដើម្បីក្លាយជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុ ឬស្ថាប័នផ្តល់សេវាហិរញ្ញវត្ថុ រួមមានអ្នកល់មូលបត្រ ក្រុមហ៊ុនជើងសារ សហព័ន្ធតំណទាន ស្ថាប័នសន្សំតំណទាន និងក្រុមហ៊ុនធានារ៉ាប់រង ដែលក្រុមហ៊ុនទាំងនោះព្យាយាមផ្តល់សេវាដូចធនាគារដែរ។

និយមន័យទី ៤៖ ធនាគារគឺជាស្ថាប័នហិរញ្ញវត្ថុមួយ ដែលទទួលប្រាក់បញ្ញើ ដើម្បីដកតាមតម្រូវការ (ដូចជាសរសេរមូលប្បទានបត្រ ផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច) ហើយនឹងផ្តល់ឥណទានទៅដល់សាធារណៈជន និងអាជីវកម្ម (ផ្តល់ឥណទានដល់អាជីវកម្មឯកជន និង ដើម្បីពង្រីកសន្និធិរបស់ទំនិញនៅក្នុងហាងរបស់ពួកគេ ឬដើម្បីទិញសម្ភារៈបរិក្ខារថ្មីៗ)។

⁵ Master of Auditing (Book Part I: Audit Concept) (Printed year 2023) (Page 09)

និយមន័យទី ៥៖ ធនាគារ គឺជានិតិបុគ្គលដែលមាននីតិសម្បទាពិសេស ក្នុងការជ្រើសរើសប្រតិបត្តិការធនាគារជាមុខរបរប្រក្រតី^៦។

ប្រតិបត្តិការដែលជាសកម្មភាពរបស់ធនាគាររួមមាន៖

- ការផ្តល់ឥណទានគ្រប់ប្រភេទចំពោះសាធារណៈជន ដោយមានកម្រៃរាប់បញ្ចូលទាំងឥណទានកតិសន្យា និងការសន្យាតាមហត្ថលេខា។
- ការទទួលប្រាក់បញ្ញើមិនមានមុខសញ្ញាប្រើពីសាធារណៈជន
- ប្រព្រឹត្តិកម្ម និងការដាក់ឱ្យអតិថិជនប្រើប្រាស់នូវមធ្យោបាយទូទាត់ ជាប្រយោជន៍ ឬប្រយោជន៍ប័ណ្ណ។

២.៣.២ ប្រវត្តិធនាគារ

ធនាគារកើត គឺផ្សារភ្ជាប់ជាមួយប្រវត្តិនៃការរីកចម្រើនវិស័យផលិតកម្ម ។ ដំណើរនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាលក្ខខណ្ឌ និងទាមទារការឱ្យមានការអភិវឌ្ឍរបស់ធនាគាររហូតមកទល់ពេលបច្ចុប្បន្ននេះហើយការអភិវឌ្ឍប្រព័ន្ធបានជំរុញឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច។

ធនាគារបានចាប់ផ្តើមកើតឡើងតាមរយៈមុខងារប្តូរប្រាក់របស់ជាងមាស។ ចំពោះចរាចរលុយនៅប្រទេសនីមួយៗ និងក្នុងតំបន់នីមួយៗ ជាពិសេសចំពោះពាណិជ្ជកម្មអន្តរជាតិទាមទារឱ្យមានការ ប្តូរប្រាក់តាមច្រកព្រំដែនដើម្បីងាយស្រួលក្នុងការទិញ-លក់ទំនិញ។ ដូចនេះត្រូវបង្កើតនៅហាងប្តូរប្រាក់ដើម្បីធ្វើការដោះដូររូបិយប័ណ្ណរបស់ប្រទេសមួយជាមួយរូបិយប័ណ្ណប្រទេសមួយទៀត។ ចំពោះអ្នកដែលរកស៊ីប្តូរប្រាក់នេះភាគច្រើនគឺជាអ្នកមាននិងពីមុនជាអ្នកផ្តល់កម្ចីដែលយកការប្រាក់ខ្ពស់ឬរក្សាទុកលុយឱ្យអ្នកធ្វើអាជីវកម្មផ្សេងៗ។ ដូចនេះអ្នករកស៊ីប្តូរប្រាក់បានបង្កើតមុខងារមួយទៀតគឺការរក្សាលុយទុកឱ្យ។ ដូចនេះពួកកាន់តែមានចំណូលខ្ពស់ចំណូលឡើងថែមទៀតម្យ៉ាងទៀតការរក្សាលុយទុកកាន់តែច្រើនៗធ្វើឱ្យមាន ការទូទាត់ថ្លៃទំនិញជំនួសទៀត ឬការទូទាត់មិនប្រើប្រាស់សាច់ប្រាក់ ។ តាមរយៈការទូទាត់មិនប្រើសាច់ប្រាក់នេះ បានធ្វើឱ្យពាណិជ្ជករនាំឆ្ពើរប្រាក់កាន់តែច្រើនទៀត។

ដោយសារការប្រើលោហៈធាតុជាប្រាក់ (ប្រាក់ ឬ មាស) ដូចនេះម្ចាស់ហាងមាសមានតួនាទីជាអ្នកប្តូរប្រាក់ និងទូទាត់ជំនួស រក្សារូបិយវត្ថុទុកឱ្យ និងផលិតរូបិយវត្ថុ ។ ធនាគារប្រភេទនេះគេហៅថា ធនាគាររបស់មាស។ មុខងាររបស់ធនាគារនេះក៏បានចាប់ផ្តើមពីអ្នកផ្តល់ប្រាក់កម្ចីដោយការប្រាក់ខ្ពស់ ព្រោះអ្នកផ្តល់កម្ចីនេះក៏បានអនុវត្តនូវមុខងារប្តូរប្រាក់រក្សាទុក និងទូទាត់ជំនួសដែរ។

ដំបូងឡើងធនាគារទាំងនេះបានប្រើប្រាស់នូវមូលធនផ្ទាល់ខ្លួនក្នុងប្រតិបត្តិការរបស់ខ្លួន ប៉ុន្តែកត្តានេះមិនអាចស្ថិតស្ថេរបានយូរអង្វែងទេ។ តាមរយៈប្រតិបត្តិការជាក់ស្តែងម្ចាស់ធនាគារយល់ឃើញថា ជានិច្ចកាលមានអ្នកផ្ញើរលុយនិងអ្នកសុំខ្ចីលុយ ហើយដោយសារអ្នកផ្ញើរលុយទាំងនោះមិនដកព្រមគ្នានោះទេបានធ្វើបរិមាណលុយសល់ច្រើននូវក្នុងធនាគារ។ ដែលជាហេតុធ្វើឱ្យម្ចាស់ធនាគារអាចប្រើប្រាស់នូវលុយទាំងនេះដើម្បីផ្តល់នូវកម្ចីបន្ថែម ។

ដែលធ្វើប្រតិបត្តិការផ្តល់កម្ចីបានបង្កើតប្រាក់ចំណេញ ជាច្រើនដល់ធនាគារហើយប្រតិបត្តិដែលផ្តល់កម្ចី កាន់តែរីកចម្រើនឡើង ដែលជម្រុញឱ្យធនាគារត្រូវស្វែងរកដំណោះស្រាយដែលអាចឱ្យការប្រមូលប្រាក់បញ្ញើបានកាន់តែច្រើនឡើងដើម្បីផ្តល់កម្ចីបន្ត។ ដូចនេះធនាគារបានផ្តល់ការប្រាក់លើប្រាក់បញ្ញើរបស់អ្នក ធ្វើ

⁶ និយមន័យទី១-៥ ដកស្រង់ចេញពីសៀវភៅរបាយការណ៍ស្រាវជ្រាវរបស់ក្រុមការងារសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ / តាន់ ពេជ្រសម្បត្តិបុប្ផា(០១៥-១០០១)

លុយ ។ ម្យ៉ាងទៀត ដើម្បីឱ្យមានការផ្តល់កម្ចីកើនឡើងធនាគារធំៗមួយចំនួនបានពង្រីកការផ្តល់កម្ចីដល់ស្តេចគម្រោងជំនួយសល់ការធ្វើសឹកសង្គ្រាមផ្សេងៗ។

២.៣.៣ ប្រភេទធនាគារ

ប្រភេទផ្សេងៗរបស់ធនាគារបច្ចុប្បន្នរួមមាន៖

- ធនាគារពាណិជ្ជ (Commerical Bank) ទទួលប្រាក់បញ្ញើ និងផ្តល់កម្ចីដល់បុគ្គល គ្រួសារ និងអង្គភាពធុរកិច្ច
- ធនាគារសន្សំ (Saving Banks) ទទួលប្រាក់បញ្ញើសន្សំ និងផ្តល់កម្ចីដល់ បុគ្គលនិងគ្រួសារទាំងឡាយនិងវិនិយោគលើមូលបត្រ
- ធនាគារកណ្តាលរូបិយវត្ថុ (Money Center Banks) គឺជាធនាគារពាណិជ្ជដ៏ធំ ដែលមានមជ្ឈមណ្ឌលហិរញ្ញវត្ថុឈានមុខគេ
- ធនាគារវិនិយោគ (Investment Banks) ធនាគារចេញមូលបត្រថ្មីដោយអតិថិជនទាំងឡាយរបស់គេ
- ធនាគារជាតិ (National Banks) មានមុខងារកំណត់ដោយរដ្ឋធម្មនុញ្ញ ដែលជាអ្នកជំរះបញ្ជីរបស់រូបិយប័ណ្ណ
- ធនាគាររដ្ឋ (State Banks) មានមុខងារស្ថិតនៅក្រោមធម្មនុញ្ញ ដែលកំណត់ដោយគណៈកម្មការធនាគារនៅក្នុងរដ្ឋផ្សេងៗគ្នា ។
- ធនាគាររ៉ាប់រង (Insured Banks) ការធានារ៉ាប់រងប្រាក់បញ្ញើ ក្នុងការសង់ត្រឡប់ទៅវិញ ដោយផែនការធានារ៉ាប់រងប្រាក់បញ្ញើសហព័ន្ធ
- ធនាគារសាខា (Affiliated Banks) គឺជាកម្មសិទ្ធិទាំងស្រុង ឬដោយផ្នែក ដោយក្រុមហ៊ុនដែលជាភាគហ៊ុនមួយ ⁷។

⁷ <https://www.princebank.com.kh/annual-report>

ជំពូកទី៣

ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក

៣.១ ស្ថានភាពទូទៅរបស់ធនាគារ ព្រីនស៍ ម.ក

៣.១.១ ប្រវត្តិរបស់ធនាគារ ព្រីនស៍ ម.ក

ធនាគារ ព្រីនស៍ បានចាប់ផ្តើមប្រតិបត្តិការនៅឆ្នាំ ២០១៥ ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្នុងក្រុងមួយដែលមានឈ្មោះថា “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី” ហើយបន្ទាប់មកត្រូវបានក្លាយទៅជាធនាគារពាណិជ្ជ ដែលមានអាជ្ញាប័ណ្ណប្រតិបត្តិការធនាគារលេខ ធ ៤៦ ពីធនាគារជាតិកម្ពុជា ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១៨ ។ ទីស្នាក់ការកណ្តាលស្ថិតនៅជាន់ទី១ ទី១៥ ទី១៨ អគារព្រីនស៍ ភ្នំពេញ ថៅវើ លេខ ៤៤៥ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ធនាគារ ព្រីនស៍ ត្រូវបានចុះបញ្ជីជាក្រុមហ៊ុនសាធារណៈមានកម្រិតក្នុងបញ្ជីពាណិជ្ជកម្មលេខ០០០១៤៦២៧របស់ក្រសួងពាណិជ្ជកម្ម ។

ធនាគារ ព្រីនស៍ ម.ក មានឆន្ទៈខ្ពស់ក្នុងការក្លាយជាធនាគារឌីជីថលឈានមុខគេនៅកម្ពុជា ។ យុទ្ធសាស្ត្ររបស់យើងផ្តោតលើការដាក់ពង្រាយវេទិកាឌីជីថល និងបច្ចេកវិទ្យាទំនើបៗ ដើម្បីផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ។ បណ្តាញទាំងនេះត្រូវបានរចនាឡើងដើម្បីឱ្យមានភាពងាយស្រួលនិងសុវត្ថិភាពដោយធានា ថាតម្រូវការធនាគាររបស់អតិថិជនរបស់យើងត្រូវបានបំពេញតាមស្តង់ដារសេវាកម្មខ្ពស់បំផុត ។ ការប្តេជ្ញាចិត្តរបស់ពួកយើងបសនពង្រីកលើសពីការរីកចម្រើនផ្នែកបច្ចេកវិទ្យាដែលយើងកំពុងពង្រីកយ៉ាងសកម្មនូវភាពងាយស្រួលនិងពង្រីកវត្តមានក្នុងស្រុក និង ឆាកអន្តរជាតិ។ វិធីសាស្ត្រនេះមានគោលបំណងបង្កើតបទពិសោធន៍ផ្នែកធនាគារដ៏ទូលំទូលាយនិងរលូនសម្រាប់អតិថិជនរបស់យើងមិនថារយៈពេលវែង ឬថ្មីក៏ដោយ។

ចក្ខុវិស័យរបស់យើងគឺប្រគូតប្រជែង ដោយផ្ទាល់ជាមួយធនាគារឈានមុខគេក្នុងប្រទេសកម្ពុជា ដោយសារយើងមានបំណងមិនត្រឹមតែទទួលស្គាល់ក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាធនាគារអន្តរជាតិដែលមានដំហើររឹងមាំផងដែរ។ មហិច្ឆិតានេះត្រូវបានជំរុញដោយគណៈគ្រប់គ្រងដែលមានបទពិសោធន៍និងក្រុមប្រឹក្សាភិបាលរបស់យើងដែលខិតខំប្រឹងប្រែងក្នុងការដឹកនាំធនាគារ ព្រីនស៍ ដើម្បីក្លាយជាធនាគារផ្តល់សេវាហិរញ្ញវត្ថុដ៏ល្អបំផុតនៅក្នុងតំបន់។

នៅចុងក្នុងឆ្នាំ ២០២៣ ធនាគារ ព្រីនស៍ បានបង្កើនវត្តមានដ៏រឹងមាំមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនិងសាខាចំនួន ៣៦ ក្នុងនោះមាន ១៣ សាខា នៅរាជធានីភ្នំពេញ និង ២៣ សាខានៅតាមបណ្តាខេត្តផ្សេងទៀត ។ ក្រៅពីសាខា យើងក៏កំពុងបង្កើនលទ្ធភាពប្រើប្រាស់សេវាធនាគារដោយដាក់ឱ្យដំណើរការម៉ាស៊ីនដាក់ប្រាក់ និង ដកប្រាក់ចំនួន ៨៥ទីតាំង ដែលរួមមានម៉ាស៊ីន ATM Drive-Thru ដំបូងគេនៅក្នុងប្រទេសនេះក៏បង្ហាញពីការប្តេជ្ញាចិត្តរបស់ចំពោះការបង្កើតថ្មី និងផ្តល់ភាពងាយស្រួលដល់អតិថិជន ។

ដោយផ្តោតលើការច្នៃប្រឌិតបច្ចេកវិទ្យាការពង្រីកយុទ្ធសាស្ត្រនិងសេវាកម្មផ្តោតលើអតិថិជន ធនាគារ ព្រីនស៍ កំពុងនៅលើវិធីមួយដ៏ប្រាកដប្រជា ក្នុងការកំណត់ឡើងវិញនូវបទពិសោធន៍លើសពីសេវាធនាគារនៅកម្ពុជា ។

ធនាគារបានដាក់ដំណើរការផលិតផល និងសេវាកម្មថ្មីៗតាមនៅគ្រប់បណ្តាញរបស់ខ្លួន ដើម្បីផ្តល់ជូនអតិថិជននូវសេវាកម្មល្អបំផុតតាមដែលអាចធ្វើទៅបាន និងគាំទ្រដល់កំណើននាពេលអនាគត។ ធនាគារ

ព្រីនស៍ បានចាប់ផ្តើមសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា ដើម្បីដាក់ឱ្យដំណើរការនូវ ផលិតផលសន្សំថ្មីមួយដែលមានឈ្មោះ “ គណនីសន្សំឆ្នាត ” សម្រាប់អតិថិជនបុគ្គល។ គណនីត្រូវបានបង្កើត ឡើងយ៉ាងសម្រិតសម្រាំងឱ្យស្របទៅតាមគោលដៅនៃការសន្សំរបស់អតិថិជន និងផ្តល់អត្រាការប្រាក់ខ្ពស់ ប្រចាំខែលើការសន្សំ ព្រមទាំងផ្តល់នូវការធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃរហូតដល់ ៣០,០០០ ដុល្លា អាមេរិក។ លើសពីនេះ ធនាគារបាននឹងកំពុងសហការជាមួយក្រុមហ៊ុនសាជីវកម្មធានាឥណទានកម្ពុជាលើ គម្រោងឥណទានសម្រាប់សហគ្រិនស្តី ដើម្បីផ្តល់ប្រាក់កម្ចីពិសេសដល់អាជីវកម្មដែលមានស្ត្រីកម្ពុជាជាម្ចាស់ សហគ្រិន។

ធនាគារ ព្រីនស៍ មានដើមទុនចុះបញ្ជីចំនួន ២៥០ លានដុល្លារអាមេរិក ដែលលើសពីតម្រូវការ បទបញ្ញត្តិអប្បបរមា ៧៥ លានដុល្លារអាមេរិកសម្រាប់ធនាគារពាណិជ្ជ ។ ធនាគារមានទ្រព្យសកម្មសរុបចំនួន ៩៩៧ លានដុល្លា និងផ្តល់ប្រាក់កម្ចីដល់អតិថិជនចំនួន ៧៣២ លានដុល្លា និងប្រាក់បញ្ញើរបស់អតិថិជនចំនួន ៥៨៩ លានដុល្លា ។ ប្រាក់ចំណូលប្រតិបត្តិការរបស់ធនាគារគឺ ៧៧,៨ លានដុល្លា ហើយប្រាក់ចំណេញសុទ្ធ បន្ទាប់ពីបង់ពន្ធគឺ ៣,៦៨ លានដុល្លា ។ ដោយសារមូលដ្ឋានដើមទុនរឹងមាំ ធនាគារបានពង្រឹងជំហរ ហិរញ្ញវត្ថុរបស់ខ្លួន ហើយបានក្លាយជាធនាគារមួយក្នុងចំណោមធនាគារដែលមានដើមទុនខ្ពស់ និងរីកចម្រើន បំផុតនៅកម្ពុជា។

៣.១.២ ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃ របស់ធនាគារ ព្រីនស៍ ម.ក

ចក្ខុវិស័យ

ធនាគារ ព្រីនស៍ “ ក្លាយជាស្ថាប័នហិរញ្ញវត្ថុជម្រើសទីមួយរបស់អតិថិជនជានិច្ច ”

បេសកកម្ម

ធនាគារ ព្រីនស៍ “ជួយឱ្យអតិថិជនទទួលបានជោគជ័យតាមរយៈសេវាហិរញ្ញវត្ថុប្រកបដោយវិជ្ជាជីវៈ”


គុណតម្លៃ

ធនាគារ ព្រីនស៍ មានគុណតម្លៃដូចខាងក្រោម៖

- មានចំណង់ចំណូលចិត្តខ្ពស់ ៖ យើងចង់បាននូវឧត្តភាព និងចង់ជួយអតិថិជនរបស់យើងឱ្យ ទទួលបានជោគជ័យ
- ផ្តោតទៅលើលទ្ធផល ៖ យើងចាប់ផ្តើមធ្វើអ្វីមួយ ដោយគិតដល់លទ្ធផលចុងក្រោយ ជាមួយ នឹងការដឹងអំពីភាពបន្ទាន់ និងការផ្តោតទៅលើការសម្រេចចិត្តឱ្យបាននូវការងារដែលយើង ចាប់ផ្តើម
- មានគំនិតច្នៃប្រឌិត ៖ យើងឱ្យតម្លៃទៅលើវប្បធម៌នៃការច្នៃប្រឌិត ដែលយើងធ្វើការពិសោធន៍ នូវដំណោះស្រាយថ្មីៗ នៅក្នុងបរិយាកាសប្រកបដោយសុវត្ថិភាពនិងសហការគ្នា
- មានភាពថ្លៃថ្នូរ ៖ យើងមានភាពស្មោះត្រង់ តម្លាភាព និងប្តេជ្ញាក្នុងការធ្វើអ្វីមួយដែលល្អបំផុត សម្រាប់អតិថិជន និងធនាគាររបស់យើង
- ចេះសហការគ្នា ៖ យើងបង្កើតចំណងរឹងមាំ និងយូរអង្វែងជាមួយមិត្តរួមការងារដៃគូ និងអតិថិ ជន ដើម្បីរួមគ្នាជំរុញភាពជោគជ័យ

- មានសហគ្រិនភាព ៖ យើងមើលឃើញហួសពីស្ថានភាព និងធនធានបច្ចុប្បន្នរបស់យើង ហើយមានសេចក្តីក្លាហានក្នុងការសម្រេចចិត្ត “បាទ/ចាសឬអត់”

៣.១.៣ រចនាសម្ព័ន្ធគ្រប់គ្រង ធនាគារ ព្រីនស៍ ម.ក




៣.២ ដំណើរការនៃការធ្វើសវនកម្មរបស់សវនករឯករាជ្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រឹទ្ធសី

ដំណើរការនៃការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុមានលក្ខណៈពីរយ៉ាងគឺ៖

៣.២.១ ការធ្វើផែនការនៃការធ្វើសវនកម្ម

ការរៀបចំផែនការល្អទាន់ពេលវេលា គឺមានសារៈសំខាន់បំផុតនៅក្នុងការអនុវត្តសវនកម្មឱ្យមានប្រសិទ្ធភាព និង ទទួលបានផលល្អ។ ជាកិច្ចចាប់ផ្តើមដំបូងនៅក្នុងការរៀបចំផែនការត្រូវបង្កើនការយល់ដឹងរបស់យើងអំពីប្រភេទអាជីវកម្មកិច្ចប្រតិបត្តិការនិងបរិយាកាសរបស់អង្គភាពរងសវនកម្ម ។



៣.២.២ ការអនុវត្តផែនការនៃការធ្វើសវនកម្ម

ការអនុវត្តផែនការនៃការធ្វើសវនកម្មបែងចែកជា ២ យ៉ាងធំ និង ៥ យ៉ាងតូចដូចខាងក្រោម៖

I. Test of Control

1. Business Acknowledge (BA) (ការយល់ដឹងពីអាជីវកម្មរបស់អង្គភាព)

ការយល់ដឹងអំពីអាជីវកម្មរបស់អង្គភាព (BA) មួយ គឺក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណហានិភ័យសវនកម្ម និង ទីកន្លែងដែលវាអាចនឹងកើតឡើង ដើម្បីធ្វើផែនការសវនកម្មស្នាក់ចាប់វាឱ្យនៅទំហំអសារវន្ត(Immaterial)ដែលអាចទទួលយកបាន ។ ហើយមាននីតិវិធី ៣ចំណុច៖

១. Entity Environment

- . Industry Sector
- . Compliance and Regulation
- . Financial Reporting Framework

២. Nature of Entity

- . Business Operation
- . Financial Reporting

៣. Objective, Strategy and Business Risks.

◇ ដើម្បីយល់ដឹងពីយល់ដឹងពីប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពមួយ សវនករត្រូវប្រើនីតិវិធី ៣ យ៉ាងដូចខាងក្រោម ៖

១. Inquiry: សួរផ្ទាល់មាត់ទៅលើបុគ្គលិក (គ្រាន់តែសួរ) ។ ជួនកាលសួរអ្នកគ្រប់គ្រងតែម្តង។

២. Inspection: ការត្រួតពិនិត្យឯកសារ

៣. Observation: អង្កេតមើលរឿងរ៉ាវជាក់ស្តែងហើយបើចង់ឱ្យមានប្រសិទ្ធភាពមិនចាំបាច់ឱ្យគេដឹង មុនឡើយ (Suprise Basic).

◇ គោលនយោបាយ និង នីតិវិធីផ្ទៃក្នុង (Internal Control Policies and Procedures) មានសមាសភាព ៥ យ៉ាងដូចខាងក្រោម៖

១. បរិវេណគ្រប់គ្រង (Control Environment)

២. សកម្មភាពគ្រប់គ្រង (Control Activities)

៣. ព័ត៌មាននិងទំនាក់ទំនង (Information and Communication)

៤. ការវាយតម្លៃហានិភ័យ (Risk Assessment)

៥. ការត្រួតពិនិត្យតាមដាន (Monitoring)

2. Test of Control (TOC) គឺជាបំណែកមួយនៃសវនកម្ម ដែលវាយតម្លៃទៅលើឯកសារ គណនេយ្យ របស់អង្គភាព។ ហើយគោលបំណងគឺចង់ពិនិត្យមើលថា តើឯកសារគណនេយ្យអាចឆ្លុះបញ្ចាំងឱ្យឃើញនូវ សាច់រឿងពិតដែរឬទេ? ព្រោះថាឯកសារគណនេយ្យមានសារៈសំខាន់ណាស់ សម្រាប់គាំទ្រដល់ការធ្វើ របាយការណ៍ហិរញ្ញវត្ថុមួយ ដ៏ជឿទុកចិត្តបាន ។

❖ វិធីសាស្ត្រនៃការធ្វើតេស្តទៅលើប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងដោយមាននីតិវិធី៦ ចំណុច៖

1. Existences: សក្ខីបត្រទាំងអស់តំណាងឱ្យភាពពិតឬទេ? សក្ខីបត្រទាំងអស់មានលក្ខណៈ គតិយុត្តិឬទេ? សក្ខីបត្រស៊ីគ្នាគ្រប់ប្រភពឬទេ? ស្របតាមគោលនយោបាយនិងនីតិវិធីឬទេ?
2. Completeness: សក្ខីបត្រមានដាក់លេខរៀងឬទេ? ពិនិត្យមើលតើមានលេខតាមលំដាប់ ជាប់គ្នាឬទេ?
3. Accuracy: សក្ខីបត្រមានសង្គតភាពឬទេ? ស៊ីគ្នានិងសក្ខីបត្រផ្សេងទៀតឬទេ?
4. Classification: សក្ខីបត្រមានរៀបចំឯកសារ (Filling) បានត្រឹមត្រូវតាមថ្ងៃខែ (Date) ឬអក្សរក្រម (A-Z) ឬលេខរៀង (Numerically) ដែរឬទេ?
5. Timing: សក្ខីបត្រទាំងអស់មានដាក់ថ្ងៃខែ ហើយស៊ីគ្នាជាមួយសក្ខីបត្រផ្សេងៗទៀតដែរឬទេ?
6. Posting and Summarizing សក្ខីបត្រទាំងអស់ មានបានកត់ត្រាចូលក្នុងគណនីរង (Posting to Sub-Ledger) ហើយឬនៅ? មានកត់ត្រាក្នុងតារាងម៉ូតប្រចាំថ្ងៃនិងខែដែរឬទេ?

II. Substantive Tests.

3. Test of Transaction (TOT) គឺជាបំណែកមួយនៃសវនកម្មដែលវាយតម្លៃការកត់ត្រា គណនេយ្យរបស់ អង្គភាព ។ គោលបំណងគឺចង់ពិនិត្យមើលថា តើកំណត់ត្រាគណនេយ្យអាចកែច្នៃ

សក្ខីបត្រគណនេយ្យឱ្យទៅជារបាយការណ៍ហិរញ្ញវត្ថុបានឬទេ? ព្រោះថាការកត់ត្រាគណនេយ្យមានសារៈសំខាន់ណាស់ សម្រាប់កែច្នៃរបាយការណ៍ ហិរញ្ញវត្ថុមួយដ៏ជឿទុកចិត្តបាន។

❖ វិធីសាស្ត្រឆែកឆេរទៅលើកំណត់ត្រាប្រតិបត្តិការ មាននីតិវិធី ៦ យ៉ាងគឺ៖

1. Existence: ប្រតិបត្តិការដែលកត់ត្រា គឺពិតជាមានកើតឡើងមែនឬទេ? (Journal to Invoice).
2. Completeness: ប្រតិបត្តិការដែលកើតមានឡើង ត្រូវបានកត់ត្រាទាំងអស់ហើយឬនៅ? (Invoicing to Journal) ។
3. Accuracy: ប្រតិបត្តិការដែលកត់ត្រាគឺត្រឹមត្រូវតាមទឹកប្រាក់ក្នុងសក្ខីបត្រដែរឬទេ?
4. Classification: ប្រតិបត្តិការទាំងនោះត្រូវបានកត់ត្រា បំបែកទៅតាមទិន្នន័យប្បវត្តិជំនួយនិមួយៗ ដែរទេ?
5. Timing: ប្រតិបត្តិការទាំងនោះត្រូវបានកត់ត្រាទៅតាមលំដាប់នៃថ្ងៃខែដែលកើតមានឡើងដែរឬទេ?
6. Posting & Summarization: ប្រតិបត្តិការទាំងនោះ មានកត់ត្រាបន្តចូលក្នុងគណនីធំ (GL) គណនីរង និង្នួយៗ (Sub-Ledger) តើត្រឹមត្រូវឬទេ? (Posting) តើប្រតិបត្តិការទាំងនោះ មានបានដកស្រង់ វាទៅធ្វើតារាងសរុប ប្រចាំថ្ងៃខែបានត្រឹមត្រូវដែរឬទេ?

4. Test of Balance (TOB) គឺជាបំណែកមួយនៃសវនកម្ម ដែលវាយតម្លៃទៅសមតុល្យគណនេយ្យរបស់អង្គភាព ។ គោលបំណងគឺចង់ពិនិត្យមើលថា តើសមតុល្យគណនេយ្យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុពិតជាត្រឹមត្រូវនិងស្របតាមស្តង់ដារគណនេយ្យដែលកំណត់ដោយ គោលនយោបាយគណនេយ្យរបស់អង្គភាពឬទេ?

❖ វិធីសាស្ត្រឆែកឆេរទៅលើសមតុល្យនៃរបាយការណ៍ហិរញ្ញវត្ថុមាននីតិវិធីចំនួន ៩ យ៉ាង៖

1. Existence: សមតុល្យគណនីទាំងអស់ ពិតជាមានជាក់ស្តែងមែន នៅថ្ងៃតុល្យការ (Balance Sheet Date) ។
2. Completeness: រាល់បណ្តាសមតុល្យគណនីទាំងអស់ ដែលកើតមានពិតជាត្រូវបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងអស់។
3. Accuracy: សមតុល្យគណនីទាំងអស់ ពិតជាមានលេខនព្វន្ត ត្រឹមត្រូវមែន។
4. Classification: សមតុល្យគណនីទាំងអស់ពិតជាបានចាត់ថ្នាក់ត្រឹមត្រូវ (Asset, Liabilities, Equity, Revenues and Expenses) ។
5. Cut-off: សមតុល្យគណនីទាំងអស់ត្រូវបានកាត់ត្រឹមថ្ងៃ Balance Sheet Date ។
6. Detail Tie-in: សមតុល្យគណនីទាំងអស់គឺវាស៊ីគ្នាទាំងអស់ (Master File, Sub-Ledger, GL, TB, Job, BS, IS, CFS...) ។
7. Realizable Value: សមតុល្យទាំងអស់ត្រូវបានវាយតម្លៃឡើងវិញ នៅថ្ងៃ Balance Sheet Date តាមវិធី សាស្ត្រនានា ស្របទៅតាម US GAAP or IAS/IFRS ។

8. Right and Obligations: សមតុល្យគណនី ទ្រព្យសកម្មទាំងអស់ពិតជាកម្មសិទ្ធិ ឬ គណនីបំណុលពិតជា បំណុលរបស់អង្គភាពមែន។

9. Presentation and Disclosures: សមតុល្យគណនីទាំងអស់ត្រូវបានបង្ហាញក្នុង Financial Statement and Note to Financial Statement ស្របទៅតាម US GAAP or IAS/IFRS ។

5. Analytical Procedures (AP) គឺជានីតិវិធីវិភាគសំដៅទៅដល់ហិរញ្ញវត្ថុ និង មិនមែនហិរញ្ញវត្ថុ - ហិរញ្ញវត្ថុ (Finance) មាន៖

- Current Ratio
- Quick Ratio
- Working Capital
- Return On Equity Ratio

- មិនមែនហិរញ្ញវត្ថុ (Non-Finance) មាន៖

- Employee Number
- Square of Warehouse
- Units Produce
- Square of Selling Space

❖ របាយការណ៍ដែលធ្វើសវនកម្មរួចមានសមាសធាតុ ៦ យ៉ាង៖

១. តារាងតុល្យការ (Balance Sheet)

២. របាយការណ៍លទ្ធផល (Income Statement)

៣. របាយការណ៍ដើមទុន (The Statement of Stockholder Equity Change)

៤. របាយការណ៍លំហូសប្រាក់ (Cash Flow Statement)

៥. កំណត់សំគាល់របាយការណ៍ (Noted to Financial Statement)

៦. របាយការណ៍របស់សវនកម្មឯករាជ្យ (Audit Report)

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក ដែលបានធ្វើសវនកម្ម ឆ្នាំ២០២៣
របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់ជូនរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរួចរបស់ធនាគារ ព្រីនស៍ ម.ក ហៅកាត់ថា (" ធនាគារ ") គិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣ និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ។

អំពីធនាគារ

មុនថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៨ ធនាគារ ព្រីនស៍ ម.ក មានឈ្មោះថា ព្រីនស៍ ហ្វាយនែន ក៏ដូចជាជា ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មមីក្រូហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមវិញ្ញាបនបត្រចុះបញ្ជីលេខ ០០០១៤៧២៦ ចុះថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០១៥ ចេញដោយក្រសួងពាណិជ្ជកម្ម ។ នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ ធនាគារជាតិនៃកម្ពុជា ("ធនាគារជាតិ" ឬ "ធនាគារកណ្តាល") បានផ្តល់អាជ្ញាប័ណ្ណឱ្យធនាគារ ដើម្បីក្លាយជាធនាគារពាណិជ្ជកម្ម និងបានប្តូរនាមក្រុមហ៊ុនទៅជា ធនាគារ ព្រីនស៍ ម.ក ។ ប្រតិបត្តិការនេះក៏ត្រូវបានទទួលស្គាល់ និងត្រូវបានអនុម័តជាផ្លូវការដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ ២០១៨ ។

សកម្មភាពអាជីវកម្មបង្ក

សកម្មភាពអាជីវកម្មបង្ករបស់ធនាគារ គឺការផ្តល់សេវាកម្មផ្នែកធនាគារឱ្យបានច្រើនប្រភេទដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។

លទ្ធផលប្រតិបត្តិការ និង ភាគលាភ

លទ្ធផលហិរញ្ញវត្ថុសម្រាប់ករិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០២៣ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ ចំណេញ-ខាត និងលទ្ធផលផ្សេងទៀតនៅទំព័រទី១០៨។

ក្នុងកំឡុងករិយបរិច្ឆេទ មិនមានប្រកាស ឬការបង់ភាគលាភទេ។

ដើមទុន

ធនាគារមានដើមទុនសរុបចំនួន ២៥០ លានដុល្លារអាមេរិក ជាមូលដ្ឋានធម្មតាចំនួន ២៥០,០០០ សន្លឹកហ៊ុនដែលមានតម្លៃចារឹក ១,០០០ ដុល្លារអាមេរិកក្នុងមួយសន្លឹកហ៊ុន ។

ឥណទាន និង បុរេប្រទានអាក្រក់ និងឥណទានសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យពាក់ព័ន្ធនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជីនិងការធ្វើសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីឱនភាពតម្លៃ ហើយបានយល់ស្របថារាល់ឥណទាននិងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹងត្រូវបានជម្រះចេញពីបញ្ជី និងបានកត់ត្រាសំវិធានធនពេញលេញសម្រាប់ការខាតបង់លើឥណទាន និងបុរេប្រទានអាក្រក់ និង សង្ស័យ។

គិតត្រឹមករិយបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកលើកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំដឹងពីកាលៈទេសៈណាមួយដែលនាំឱ្យសមតុល្យឥណទាន និងបុរេប្រទានអាក្រក់ ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសំវិធានធនសម្រាប់ការខាតបង់ដែលបណ្តាលមកពីឱនភាពតម្លៃក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

បំណុលយថាហេតុ និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ៖

- ក. ពុំមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងករិយបរិច្ឆេទដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ឬ
- ខ. ពុំមានបំណុលយថាហេតុរបស់ធនាគារ ដែលបានកើតឡើងតាំងពីចុងករិយបរិច្ឆេទក្រៅពី បំណុលផ្សេងៗនៅក្នុងដំណើរការអាជីវកម្មធម្មតារបស់ធនាគារនោះទេ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗរបស់ធនាគារ ដែលត្រូវបានទាមទារឱ្យសង ឬអាចនឹងត្រូវបានទាមទារឱ្យសងក្នុងរយៈពេល១២ខែបន្ទាប់ពីចុង ករិយបរិច្ឆេទដែលនឹងឬអាចមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពធនាគារ ក្នុងការបំពេញ កាតព្វកិច្ចរបស់ខ្លួននៅថ្ងៃដែលដល់ពេលកំណត់សងនោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមការបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណា មួយដែលមិនបានរំកិលនៅក្នុងរបាយការណ៍នេះ ឬ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលអាចបណ្តាលអោយ

សមតុល្យដែលបាន បង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពមិនត្រឹមត្រូវ នោះទេ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទនេះ មិនមាន រងនូវផលប៉ះពាល់ជាសារវន្តពីគណនីប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈ ជាសារវន្ត និង មិនធម្មតានោះទេ។ តាមមតិរបស់ក្រុមប្រឹក្សាភិបាលនៅចន្លោះពេលរវាងចុងចុងការិយបរិច្ឆេទមក ទល់នឹង កាលការិយបរិច្ឆេទនៃរបាយការណ៍នេះ មិនមានគណនីប្រតិបត្តិការ ឬ ព្រឹត្តិការណ៍ ណាមួយដែល មានលក្ខណៈជាសារវន្ត និង មិនធម្មតាដែលទំនងជាមានផលប៉ះពាល់ដល់លទ្ធផលហិរញ្ញវត្ថុរបស់ធនាគារ ក្នុងការិយបរិច្ឆេទបច្ចុប្បន្នដែលរបាយការណ៍នេះ ត្រូវបានធ្វើឡើងនោះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលរបស់ធនាគារនៅក្នុងកំឡុងកាលបរិច្ឆេទ នៃរបាយការណ៍នេះមានរាយ នាមដូចខាងក្រោម ៖

លោក ចេន ហ៊ឺ	ប្រធានក្រុមប្រឹក្សាភិបាល
លោក ហុយ ឆាយ	អនុប្រធានក្រុមប្រឹក្សាភិបាល និង អភិបាល
លោក ហិន សរចនា	ប្រធាននាយកប្រតិបត្តិ និងអភិបាលគ្រប់គ្រង
លោក ថេន សំវីសុទ្ធ	អភិបាលឯករាជ្យ
លោក ស៊ីម ហ៊ុយឈ័ង	អភិបាលឯករាជ្យ
លោក MUHAMMAD BIN IBRAHIM	អភិបាលឯករាជ្យ

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុ បង្ហាញភាពត្រឹមត្រូវគ្រប់ ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារគិតត្រឹមថ្ងៃ ៣១ ខែ ធ្នូ ឆ្នាំ ២០២៣ ព្រមទាំង លទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់។

❖ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះតម្រូវឱ្យមានក្រុមប្រឹក្សាភិបាល៖

1. អនុម័តគោលនយោបាយគណនេយ្យឱ្យបានសមស្របតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRS”) និងគោលការណ៍ណែនាំដោយធនាគារជាតិនៃកម្ពុជាដោយ ផ្អែកលើការវិនិច្ឆ័យនិងការប៉ាន់ស្មានសមហេតុផល និងប្រុងប្រយ័ត្នហើយបន្ទាប់មកធ្វើការអនុវត្ត គោលនយោបាយទាំងនោះឱ្យមានសង្គតិភាព
2. អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មាន របស់ស្តង់ដាររបាយការណ៍ដែលទាក់ទង ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាឬក៏ប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញ ឱ្យមានភាពត្រឹម ត្រូវការប្រាសចាកទាំងនោះត្រូវបានបង្ហាញពន្យល់និងកំណត់ចំនួនទឹកប្រាក់ឱ្យបានត្រឹមត្រូវ នៅក្នុង របាយការណ៍ហិរញ្ញវត្ថុ។
3. រក្សាទុកកំណត់ត្រាគណនេយ្យឱ្យ បានគ្រប់គ្រាន់និងប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព

4. រៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយផ្អែកលើមូលដ្ឋាននិរន្តរភាព នៃដំណើរការអាជីវកម្មលើកលែងតែមានករណីសន្មត់សមរម្យជាធនាគារនឹងមិនអាច បន្តកិច្ចសហប្រតិបត្តិការអាជីវកម្មនៅពេលអនាគតដ៏ខ្លី ។

5. គ្រប់គ្រងនិងដឹកនាំធនាគារឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តជាសារវន្តទាំងអស់ដែលជះឥទ្ធិពលដល់ប្រតិបត្តិការនិង លទ្ធផលរបស់ធនាគារ ហើយត្រូវប្រាកដថារាល់ការសម្រេចចិត្តនិង ឬ សេចក្តី ណែនាំនេះត្រូវឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាល ក៏ជាអ្នកទទួលខុសត្រូវក្នុងការថែរក្សាទ្រព្យសម្បត្តិរបស់ធនាគារ ហើយក៏ត្រូវចាត់វិធានការឱ្យសមស្របដើម្បីទប់ស្កាត់និងរកឱ្យឃើញការក្លែងបន្លំ និងភាពមិនប្រក្រតីផ្សេងៗ។

ក្រុមប្រឹក្សាភិបាល អះអាងថា ធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មក ជាមួយនឹងកំណត់សម្គាល់ទាំងឡាយបានបង្ហាញនូវគ្រប់ទិដ្ឋភាពពិតនិងត្រឹមត្រូវជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុធនាគារគិតត្រឹមថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់របស់ធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល ។

ចុះហត្ថលេខាជំនួសឱ្យក្រុមប្រឹក្សាភិបាល និងយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។



លោក ហ៊ិន សរេនា

ប្រធាននាយកប្រតិបត្តិ និង អភិបាលគ្រប់គ្រង

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២៤

របាយការណ៍របស់សវនកម្មឯករាជ្យ

ជូនចំពោះ ភាគទុនិកធនាគារ ព្រីនស៍ ម.ក

មិត្តិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក ហៅកាត់ថា (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិត ផ្សេងៗរបាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ដែលមានគោលនយោបាយគណនេយ្យសារវន្ត ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗដែលបាបង្ហាញនៅទំព័រទី ១០៧ ដល់ ១៩២ ។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញនូវភាពត្រឹមត្រូវក្នុងកម្រិតជាសារវន្តនៃស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមតាមស្តង់ដារទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“CIFRSs”).

មូលដ្ឋានការបញ្ចេញមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីការ ទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ។ យើងខ្ញុំមានឯករាជ្យភាពពីធនាគារ ស្របតាមតម្រូវការក្រមសីលធម៌ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញតាមក្រប ខ័ណ្ឌទំនួលខុសត្រូវក្រមសីលធម៌ផ្សេងៗ ស្របតាមតម្រូវការទាំងនោះ។ យើងខ្ញុំជឿជាក់ថា ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ និង សមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេងទៀត ដែលបានបញ្ចេញមតិសវនកម្មនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ ថារបាយការណ៍នោះជាសារវន្តមានភាពត្រឹមត្រូវ ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រងមានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ ។ ព័ត៌មានផ្សេងៗមានរបាយការណ៍របស់ក្រុមប្រឹក្សាភិបាល ប៉ុន្តែមិនរាប់បញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ ដែលភ្ជាប់ជាមួយនឹងរបាយការណ៍សវនកររបស់យើងខ្ញុំ ដែលទទួលបានមុនកាលបរិច្ឆេទនៃរបាយការណ៍សវនករយើងខ្ញុំឡើយ។ ចំណែករបាយការណ៍ប្រចាំឆ្នាំរបស់ធនាគាររំពឹងថានឹងផ្តល់ឱ្យយើងខ្ញុំក្រោយកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ។

- ធ្វើការកំណត់ និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុដោយសារតែការក្លែងបន្លំ ឬ កំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ និងការអនុវត្តនូវនីតិវិធីសវនកម្មដើម្បីឆ្លើយតបទៅហានិភ័យទាំងនោះនិងប្រមូលភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់និងសមស្របសម្រាប់

ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំ មានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គងដោយសារតែការក្លែងបន្លំអាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬ មិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង។

- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការធ្វើសវនកម្ម និងគោលបំណងដើម្បីរៀបចំនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងរបស់ធនាគារឡើយ។

- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យ ដែលធនាគារបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានដែលអ្នកបានឡើងដោយអ្នកគ្រប់គ្រង។

- ធ្វើការសន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រងហើយដោយផ្អែកទៅលើកស្តុតាងសវនកម្ម ដែលទទួលបានធ្វើការសន្និដ្ឋានថាភាពមិនច្បាស់លាស់ជាសារវន្តពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខណៈដែលអាចធ្វើឱ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់ធនាគារដើម្បីបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងខ្ញុំធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលក្នុងរបាយការណ៍របស់យើងខ្ញុំ ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមាន លក្ខណៈមិនគ្រប់គ្រាន់យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺផ្អែកតាមកស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ ឬលក្ខណៈនាពេលអនាគតអាចធ្វើឱ្យធនាគារបញ្ឈប់នូវនិរន្តរភាពអាជីវកម្ម។

- វាយតម្លៃលើការបង្ហាញរចនាសម្ព័ន្ធ និងខ្លឹមសារទូទៅនៃរបាយការណ៍ហិរញ្ញវត្ថុទាំងមូលដែលរួមបញ្ចូលទាំងការលាតត្រដាងព័ត៌មាន និងវាយតម្លៃថាតើ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ពាក់ព័ន្ធក្នុងអត្ថន័យដែលអាចសម្រេចបាននូវការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុដ៏ត្រឹមត្រូវ។ យើងខ្ញុំបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ចំពោះកត្តាពាក់ព័ន្ធពីសវនកម្មរួមមានជាអាទិ៍វិសាលភាព និង ពេលវេលាដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញសវនកម្មជាសារវន្តរួមបញ្ចូលទាំងចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញកំឡុងពេលធ្វើសវនកម្ម។

តំណាងក្រុមហ៊ុន អេហ្វអាយអាយ & អ៊ីសូស៊ីអេត

សេង ចាន់ថន
ដៃគូសវនករ
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៤

**៣.៣ សារៈប្រយោជន៍នៃការធ្វើសវនកម្មរបស់សវនករឯករាជ្យលើរបាយការណ៍
ហិរញ្ញវត្ថុរបស់ធនាគារព្រីនស៍ ម.ក**

សវនកម្មគឺជាមធ្យោបាយវាយតម្លៃដែលមានប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ ឬ ក្រុមហ៊ុនហើយការចែករំលែកប្រព័ន្ធផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព គឺមានសារៈសំខាន់ណាស់សម្រាប់ការសម្រេចគោលដៅអាជីវកម្មរបស់ធនាគារ ដើម្បីទទួលបានរបាយការណ៍ហិរញ្ញវត្ថុដែលអាចទុកចិត្តបានលើប្រតិបត្តិការរបស់ខ្លួនការពារការលួចបន្លំ និងការយកទ្រព្យសម្បត្តិមិនត្រឹមត្រូវ និងកាត់បន្ថយចំណាយដើមទុន។ សវនករទាំងក្នុងនិងក្រៅឯករាជ្យ ចូលរួមចំណែកក្នុងប្រព័ន្ធសវនកម្មរបស់ធនាគារតាមរបៀបខុសគ្នា ប៉ុន្តែសវនករនីមួយៗបានផ្តល់សារៈសំខាន់ណាស់សម្រាប់ធនាគារ។ ប្រព័ន្ធសវនកម្មមានប្រសិទ្ធភាពបានផ្តល់សារៈសំខាន់សម្រាប់ធនាគារ ព្រោះវាអាចបន្តនិងសម្រេចគោលបំណងផ្សេងៗរបស់ធនាគារ ហើយដំណើរការកិច្ចត្រូវការទម្រង់ត្រួតពិនិត្យផ្ទៃក្នុងផ្សេងៗ ដើម្បីជួយសម្រួលដល់ការត្រួតពិនិត្យការពារ និងរកឃើញប្រតិបត្តិការមិនត្រឹមត្រូវ។

- ❖ **ការធ្វើសវនកម្មបានផ្តល់ផលប្រយោជន៍ជាច្រើនដល់ធនាគារដូចជា៖**
- ធ្វើឱ្យសាធារណៈជនជឿទុកចិត្តលើធនាគារតាមរយៈរបាយការណ៍ហិរញ្ញវត្ថុដែលបានបោះផ្សាយបន្ទាប់ពីធ្វើសវនកម្មរួចរាល់
- ផ្តល់គុណតម្លៃបន្ថែមលើដែលធនាគារខ្វះខាត
- កែតម្រូវចំណុចខ្វះចន្លោះរបស់ធនាគារ នឹងកត់ត្រាត្រឹមត្រូវតាមស្តង់ដារគណនេយ្យ
- មិនមានការកេងបន្លំ ឬការកេងប្រវ័ញ្ចពីបុគ្គលិកថ្នាក់ក្រោម
- ងាយស្រួលក្នុងការរក្សាទុនពីខាងក្រៅដើម្បីវិនិយោគក្រុមហ៊ុនបន្ថែម ដោយប្រើរបាយការណ៍ហិរញ្ញវត្ថុដែលបានចេញដោយសវនករធ្វើសវនកម្មរួចរាល់
- កសាងទំនុកចិត្តរវាងម្ចាស់ភាគហ៊ុន
- ទាក់ទាញអ្នកចូលទុនថ្មី និងស្វែងរកប្រភពទុនដើម្បីយកប្រាក់ទៅដាក់កម្ចីទៀត
- ជួយពង្រឹងការគ្រប់គ្រងប្រព័ន្ធផ្ទៃក្នុងរបស់ធនាគារ
- ជួយវាយតម្លៃពន្ធអាជ្ញាធរពន្ធវាយតម្លៃពន្ធលើមូលដ្ឋាន នៃប្រាក់ចំណេញគណនាដោយសវនករ
- រៀបចំផែនការអនាគត រាល់របាយការណ៍ដែលធ្វើសវនកម្មជាការពិត និងត្រឹមត្រូវ
- បង្កើតជំនឿទុកចិត្តពីសាធារណៈជនលើអាជីវកម្ម
- វាយតម្លៃទ្រព្យសម្បត្តិ និង បំណុលពិតរបស់ក្រុមហ៊ុន
- ជួយបំពេញរាល់កង្វះខាតរបស់ក្រុមហ៊ុនដែលកើតមានឡើង នៅពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុ
- ជួយក្រើនរំលឹកទៅដល់បុគ្គលិក ជាពិសេសបុគ្គលិកផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុឱ្យមានភាពហ្មត់ចត់ក្នុងការបំពេញការងារ និងអនុវត្តន៍ទៅតាមស្តង់ដារជាប់ជានិច្ច
- កំណត់ភាពទន់ខ្សោយនៅក្នុងប្រព័ន្ធគណនេយ្យ
- បង្កើនកេរ្តិ៍ឈ្មោះអាជីវកម្ម

- ថ្នាក់ដឹកនាំមានទំនុកចិត្តខ្ពស់ចំពោះប្រតិបត្តិការក្នុងធនាគារ
- មានស្ថេរភាពអាជីវកម្ម និង រីកចម្រើន
- ជួយជម្រុញឱ្យមានតម្លាភាពក្នុងដំណើរការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈពង្រឹងគណនេយ្យភាពនៃការគ្រប់គ្រងមូលនិធិទ្រព្យសម្បត្តិសាធារណៈផ្តល់សុវត្ថិភាព និងតុល្យភាពដល់ប្រតិបត្តិការហិរញ្ញវត្ថុសាធារណៈ និងផ្តល់ការគាំទ្រការអភិវឌ្ឍន៍លើគ្រប់វិស័យ។ អាជ្ញាធរសវនកម្មជាតិរួមចំណែកជួយ រដ្ឋសភា និងព្រឹទ្ធសភាដើម្បីបំពេញមុខងារត្រួតពិនិត្យ អនុម័តថវិកានិងតាមដានការអនុវត្តថវិកា។
- ធ្វើឱ្យមានការផ្លាស់ប្តូរ និងកែលម្អដែលមានលក្ខណៈចាំបាច់ ដើម្បីអនុវត្តន៍សវនកម្មនាពេលអនាគតត្រូវបានកំណត់កត់ត្រាទុកនិងយកមកពិចារណាក្នុងផែនការសវនកម្មលើកក្រោយ។
- បង្ហាញពីកំហុសឆ្គងនិងកង្វះខាត និងបញ្ហាមិនប្រក្រតីដែលបានរកឃើញត្រូវបានចងក្រងទុកជា ឯកសារនិងដោះស្រាយ ឬបញ្ជូនទៅថ្នាក់ដឹកនាំ។ ដើម្បីបង្កើនគុណភាពសវនកម្មធនាគារ ហើយយើងអាចស្នើសុំការត្រួតពិនិត្យលើគុណភាព បច្ចេកទេសសវនកម្មរបស់ខ្លួនពីសំណាក់ស្ថាប័នសវនកម្មកំពូលអន្តរជាតិល្អៗដទៃទៀត។
- ដើម្បីរៀបចំមតិលើភាពសមស្របគ្រប់ជ្រុងជ្រោយ ក្នុងការចាត់ចែងប្រព័ន្ធគ្រប់គ្រងនិងការប្រព្រឹត្តទៅដែលបង្កើតឡើងដោយស្ថាប័នគ្រប់គ្រងលើសកម្មភាព និងកិច្ចប្រតិបត្តិការទាំងឡាយ។
- ធ្វើការកំណត់ និង វាយតម្លៃនូវហានិភ័យដែលបានបង្ហាញកំហុសជាសារវន្ត លើរបាយការណ៍ហិរញ្ញវត្ថុដោយសារតែការក្លែងបន្លំ ឬ កំហុសឆ្គងនិងទទួលខុសត្រូវលើការរៀបចំនិងការអនុវត្តន៍នូវនីតិវិធីសវនកម្មដើម្បីឆ្លើយតបទៅនឹង ហានិភ័យទាំងនោះនិងប្រមូលបាននូវភស្តុតាងដែលមាន លក្ខណៈគ្រប់គ្រាន់និងសមស្របសម្រាប់ជាមូលដ្ឋាន ក្នុងការបញ្ចេញមតិសវនកម្មរបស់សវនករ។ ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្តដែលកើតឡើងដោយសារតែការក្លែងបន្លំមានលក្ខណៈខ្ពស់ជាង ការបង្ហាញខុសកើតឡើងពីកំហុសឆ្គងដោយសារតែក្លែងបន្លំអាចរួមបញ្ចូលទាំងយុបយិតគ្នា ការលួចបន្លំ ការលុបចោលដោយចេតនាការបកស្រាយមិនពិតឬមិនអនុវត្តតាម នីតិវិធីគ្រប់គ្រងផ្ទៃក្នុង។
- ទទួលនូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្ម ដែលស្របទៅតាមការលះទេសៈ ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារ ឬ ក្រុមហ៊ុនឡើយ ។
- ការវាយតម្លៃលើភាពសមស្របនៃគោលនយោបាយគណនេយ្យដែលធនាគារបានប្រើប្រាស់និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធ ដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង។

- បង្កើនការយល់ដឹងអំពី គោលនយោបាយនៃការផ្តល់នូវឱនភាពដែលមានមូលដ្ឋានលើស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជារបស់ធនាគារ និងប្រៀបធៀបជាមួយតម្រូវការស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា។
- ស្វែងយល់អំពីគម្របចំណាត់ថ្នាក់របស់ក្រុមហ៊ុន សម្រាប់គណនីអតិថិជនពាណិជ្ជកម្មត្រួតពិនិត្យនិងស្វែងយល់អំពីប្រភេទទិន្នន័យសំខាន់និងសន្មត់ទិន្នន័យ ដែលបានប្រើប្រាស់ក្នុងក្រុមហ៊ុនដើម្បីកំណត់ការផ្តល់ឱនភាព។

សរុបមកភាពត្រឹមត្រូវក្នុងដំណើរការសវនកម្ម ដើរតួនាទីយ៉ាងសំខាន់ដែលត្រូវឆ្លុះបញ្ចាំងនៅក្នុងសេចក្តីថ្លែងការណ៍អំពីភាពត្រឹមត្រូវរបស់ធនាគារ ឬ ក្រុមហ៊ុន។ ម្ចាស់អាជីវកម្មចំណាយពេលច្រើនក្នុងការគ្រប់គ្រងព័ត៌មានហិរញ្ញវត្ថុរបស់ធនាគារ ឬ ក្រុមហ៊ុនពួកគេ ហើយគណនេយ្យគឺជាឧបករណ៍ចម្បងសម្រាប់កត់ត្រា រាយការណ៍ វិភាគព័ត៌មានហិរញ្ញវត្ថុ។ ម្ចាស់អាជីវកម្មអាចជួលសវនកម្មខាងក្រៅ ដើម្បីពិនិត្យមើលដំណើរការគណនេយ្យ និង ព័ត៌មានហិរញ្ញវត្ថុរបស់ពួកគេ ។ គណនេយ្យករជំនាញនឹងសម្ភាសន៍ ពិភាក្សាអំពីដំណើរការគណនេយ្យ និង សាកសួរព័ត៌មានគណនេយ្យរបស់ធនាគារ ឬ ក្រុមហ៊ុន។ សវនកម្មខាងក្រៅផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ម្ចាស់អាជីវកម្ម ទាំងអស់ដោយកាត់បន្ថយហានិភ័យដែលអាចកើតមានមាននៅក្នុងធនាគារ ឬ ក្រុមហ៊ុន។

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

ជាទូទៅការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយលើការអនុវត្តន៍ការងារសវនកម្ម គឺជាការវិភាគ ដែលមានសារៈសំខាន់បំផុតក្នុងការ វាយតម្លៃ វាស់វែងពីតម្លៃ និងសកម្មភាពរបស់ធនាគារ ដើម្បីឱ្យធនាគារ មានការរីកចម្រើនទៅមុខដោយជោគជ័យ។ បន្ទាប់ពីបានធ្វើការស្រាវជ្រាវ និង វាយតម្លៃលើរបាយការណ៍ និង ការអនុវត្តន៍ការងាររបស់ធនាគារកន្លងមកនេះ យើងខ្ញុំបានរកឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយ របស់ ធនាគារ ។

៤.១ ការវិភាគលើចំណុចខ្លាំង

- របាយការណ៍ហិរញ្ញវត្ថុជាសាវ័ន្ត បានបង្ហាញពីភាពត្រឹមត្រូវ នៃស្ថានភាពហិរញ្ញវត្ថុ របស់ធនាគារនា ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ ការិយបរិច្ឆេទ គឺបានអនុលោមទៅតាមទៅតាមស្តង់ដាររបាយការណ៍ទាក់ទង និងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា (ស.វ.ទ.ហ.អ.ក)។
- សវនកម្មត្រូវបានអនុវត្តស្របតាម ស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា (ស.គ.អ.ក) និងបទ ពិសោធន៍របស់អាជ្ញាធរសវនកម្មជាតិ
- ភស្តុតាងសវនកម្មប្រមូលបានមានលក្ខណៈគ្រប់គ្រាន់ បញ្ចេញ មតិសវនកម្ម និងសមស្របសម្រាប់ មូលដ្ឋានក្នុងការបញ្ជីព្រមតិសវនកម្ម
- ឯកសារការងារមានភស្តុតាងត្រឹមត្រូវ គាំទ្រដោយ អនុសាសន៍ និងមតិសវនកម្ម
- របាយការណ៍ហិរញ្ញវត្ថុរៀបចំសមស្របតាមស្តង់ដារគណនេយ្យ
- សវនករវាយតម្លៃ វាស់វែងនិងបង្ហាញយ៉ាងត្រឹមត្រូវ នូវសមាសធាតុទាំងឡាយនៃរបាយការណ៍ ហិរញ្ញវត្ថុ
- ធ្វើឱ្យសាធារណជនជឿទុកចិត្ត លើធនាគារតាមរយៈរបាយការណ៍ហិរញ្ញវត្ថុ ដែលបានបោះផ្សាយ បន្ទាប់ពីធ្វើសវនកម្មរួច
- មានតម្លាភាពក្នុងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុរបស់ធនាគារ ពង្រីកគណនេយ្យភាពនៃការគ្រប់គ្រង មូលនិធិទ្រព្យសម្បត្តិរបស់ធនាគារ ផ្តល់សុវត្ថិភាពនិងតុល្យភាពដល់ប្រតិបត្តិការហិរញ្ញវត្ថុ និងផ្តល់ ការគាំទ្រការអភិវឌ្ឍន៍លើគ្រប់វិស័យនេះ។ អាជ្ញាធរសវនកម្មជាតិរួមចំណែកជួយរដ្ឋសភា និង ព្រឹទ្ធ សភាដើម្បីបំពេញមុខងារត្រួតពិនិត្យ អនុម័តថវិកា និងតាមដានការអនុវត្តថវិកា។
- មានស្ថេរភាពអាជីវកម្ម និងរីកចម្រើន បង្កើនប្រាក់ចំណូល បង្កើនកេរ្តិ៍ឈ្មោះអាជីវកម្មរបស់ធនាគារ។

៤.២ វិភាគលើចំណុចខ្សោយ

ទន្ទឹមនឹងភាពខ្លាំងខាងលើ ធនាគារព្រីនស៍ ម.ក ក៏មានចំណុចខ្សោយផងដែរ។ ចំណុច ខ្សោយទាំង នោះរួមមាន៖

- ធនាគារមានការប្រឈមហានិភ័យចំពោះអត្រាប្តូរប្រាក់ធនាគារ មិនកត់ត្រាទ្រព្យសកម្មហិរញ្ញវត្ថុ ដែលមានអត្រាថេរតាមតម្លៃសមស្របទេ តាមរយៈប្រាក់ ចំណេញឬខាត។ ដូច្នេះប្រសិនបើមានបម្រែ

បម្រួលអត្រាការប្រាក់ណាមួយ នាការបរិច្ឆេទរាយការណ៍ នេះ វានឹងមានផលប៉ះពាល់ដល់របាយការណ៍លទ្ធផល។

- ធនាគារនៅមានកម្រិតក្នុងការវាយតម្លៃទៅលើ របាយការណ៍ហិរញ្ញវត្ថុនៃសវនកម្មនៅឡើយ ។ ធនាគារធ្វើអាជីវកម្មនៅប្រទេសកម្ពុជា ហើយធ្វើប្រតិបត្តិការ ដោយប្រើរូបិយប័ណ្ណ ជាច្រើនប្រភេទ ដែលអាចមានការប្រឈមមុខទៅនឹងរូបិយប័ណ្ណផ្សេងៗ។
- របាយការណ៍លទ្ធផលមានភាពងាយប្រែប្រួល ទៅតាមចំណាយការប្រាក់លើប្រាក់កម្ចីដែលខ្ពស់ ឬទាបជាងអាស្រ័យទៅតាមការប្រែប្រួលនៃអត្រាការប្រាក់។
- ធនាគារកំពុងប្រឈម និងហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ក្រៅពីឥណទាន និងបុរេប្រទាន រួមបញ្ចូលទាំងការទទួលព្រមហិរញ្ញប្បទាន ពាណិជ្ជកម្ម កិច្ចសន្យាផ្តល់ឥណទាន និងលិខិតធានារបស់ធនាគារ ប្រតិបត្តិការអន្តរធនាគារ ការទូទាត់ប្រតិបត្តិការប្រតិបត្តិការប្តូររូបិយប័ណ្ណ បរទេសមូលធននិងឧបករណ៍និស្សន្ទហិរញ្ញវត្ថុផ្សេងទៀត។

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

ក្នុងការអនុវត្តន៍ការងារសវនកម្ម គោលបំណងសំខាន់របស់សវនករគឺ ធានានូវប្រសិទ្ធភាពនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយធ្វើការបញ្ចេញមតិលើរបាយការណ៍នេះ បន្ទាប់ពីការធ្វើសវនកម្មហើយ។ របាយការណ៍ហិរញ្ញវត្ថុមួយដែលមានប្រសិទ្ធភាព គឺមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ក្នុងការធ្វើសេចក្តីសម្រេចចិត្ត ដើម្បីជៀសវាងក្នុងហានិភ័យផ្សេងៗ។ ដូចនេះសវនករត្រូវមានការប្រុងប្រយ័ត្នក្នុងការធ្វើសវនកម្ម និងខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាត្រូវស្វែងរកឱ្យឃើញនូវចំណុចខ្វះខាតរបស់របាយការណ៍ហិរញ្ញវត្ថុឬស្វែងរកនូវអំណះអំណាងទាំងឡាយណាដែលអាចបញ្ជាក់បានថា របាយការណ៍ដែលធនាគារបានធ្វើ ពិតជាអាចជឿទុកចិត្តបាន។ ដើម្បីឱ្យការធ្វើសវនកម្មដំណើរការរលូនត្រូវមានការចូលរួមពីប្រធានធនាគារនិង បណ្តាបុគ្គលិក ដែលពាក់ព័ន្ធហើយផ្តល់នូវព័ត៌មានដែលមានតម្លាភាពនិងឯកសារគ្រប់គ្រាន់ដល់សវនករនៅពេលដែលសវនករត្រូវការ។

៥.១ សេចក្តីសន្និដ្ឋាន៖

បន្ទាប់ពីបានធ្វើការចុះស្រាវជ្រាវ ដែលទាក់ទងទៅនឹងប្រធានបទ ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ព្រីនស៍ ម.ក រួចមកបានបង្ហាញឱ្យឃើញខ្ញុំយល់ដឹងបានច្រើននិងឆ្លើយតបទៅនឹងចំណោទបញ្ហាដែលបានចោទសួរខាងលើ។ មួយវិញទៀតយើងបានរកឃើញនៅចំណុចខ្លាំងនិងចំណុចខ្សោយរបៀបនៃការធ្វើសវនកម្ម និងយុទ្ធសាស្ត្រផ្សេងៗទៀតដែល ធនាគារបានប្រើប្រាស់កន្លងមក ។ តាមរយៈការសិក្សាកន្លងមកនេះ បានបង្ហាញឱ្យឃើញថាធនាគារមានការគាំទ្រ និងភាពជឿទុកចិត្តពីសំណាក់អតិថិជនក្នុងនិងក្រៅប្រទេសជាច្រើន ដោយសារតែធនាគារមានរបាយការណ៍សវនកម្មច្បាស់លាស់និងមានសេវាកម្មល្អ។ នេះអាចបញ្ជាក់បានថាធនាគារមានការគ្រប់គ្រងផ្នែក ធនធានមនុស្សបានល្អនិងផ្នែកគ្រប់គ្រងដែលអាចផ្តល់នូវអ្វីដែលជាតម្រូវការរបស់អតិថិជន ។ ម៉្យាងវិញ ទៀតការគ្រប់គ្រងរបាយការណ៍ហិរញ្ញវត្ថុមានភាពច្បាស់លាស់ល្អប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព។

៥.២ ការផ្តល់អនុសាសន៍៖

ដោយយោងតាមការសន្និដ្ឋាន និងបកស្រាយអំពីប្រធានបទខាងលើធនាគារមានចំណុចតួពិចារណានិងកែលម្អមួយចំនួនបន្ថែមទៀតដែលជាហេតុនាំឱ្យក្រុមយើងខ្ញុំសូមផ្តល់អនុសាសន៍មួយចំនួន ដើម្បីឱ្យធនាគារមានប្រតិបត្តិការកាន់តែល្អប្រសើរ និងរីកចម្រើនកាន់តែខ្លាំង ដែលចំណុចទាំងអស់នោះរួមមានដូចខាងក្រោម៖

- ដើម្បីការពារនឹងការប្រឈមហានិភ័យនិងអត្រាប្តូរប្រាក់ធនាគារគួរធ្វើការវិភាគនិងវាយតម្លៃទៅលើការបម្រែបម្រួលនៃអត្រាប្តូរប្រាក់ឱ្យបានជាប្រចាំថ្ងៃ។
- ដោយសារតែធនាគារនៅមានកម្រិតក្នុងការវាយតម្លៃទៅលើ របាយការណ៍ហិរញ្ញវត្ថុនៃសវនកម្មនៅឡើយ ធនាគារគួរតែពង្រឹងសមត្ថភាពរបស់សវនកម្មផ្ទៃក្នុង ដើម្បីដើរតួជាផ្នែកមួយដ៏រឹងមាំ និងការពារពីការកេងប្រវ័ញ្ចផ្សេងៗ។

- របាយការណ៍លទ្ធផលមានភាពងាយប្រែប្រួល ទៅតាមចំណាយការប្រាក់លើប្រាក់កម្ចីដែលខ្ពស់ ឬ ទាបជាងអាស្រ័យទៅតាមការប្រែប្រួលនៃអត្រាការប្រាក់ធនាគារគួររកដំណោះស្រាយដើម្បីទប់ទល់ និងហានិភ័យនៃការប្តូរប្រាក់គ្រប់រូបិយប័ណ្ណ។
- ដើម្បីការពារប្រឈម និងហានិភ័យឥណទានលើឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត ក្រៅពីឥណទាន និង បុរេប្រទាន រួមបញ្ចូលទាំងការទទួលព្រមហិរញ្ញប្បទាន ពាណិជ្ជកម្ម កិច្ចសន្យាផ្តល់ឥណទាន និង លិខិតធានារបស់ធនាគារ ប្រតិបត្តិការអន្តរធនាគារ ការទូទាត់ប្រតិបត្តិការប្រតិបត្តិការប្តូររូបិយប័ណ្ណ បរទេសមូលធននិងឧបករណ៍និស្សន្ទហិរញ្ញវត្ថុផ្សេងទៀតនោះ ធនាគារគួរបែងចែករវាងឧបករណ៍ ហិរញ្ញវត្ថុឱ្យកាន់តែល្អ។

ឯកសារយោង

ទិន្នន័យទាំងមូលបានមកពីប្រភពដូចខាងក្រោម៖

1-ឯកស្រង់ចេញពីគេហទំព័រ // <https://www.princebank.com.kh/annual-report>

2-ឯកស្រង់ចេញពីគម្រោងឯកសារគម្រោងសារណារបស់និស្សិតជំនាន់មុនដែលរក្សាទុកក្នុងបណ្ណាល័យ

3-ទទួលបានឯកសារ និងការណែនាំពិសោធន៍ស្រាវជ្រាវនៃសាកលវិទ្យាល័យវ៉ាន់ដា

ឧបសម្ព័ន្ធ ពានរង្វាន់ ឆ្នាំ ២០២៣



ពានរង្វាន់ការច្នៃប្រឌិតល្អបំផុតនៅសេវាធនាគារបុគ្គលិក
ប្រចាំប្រទេសកម្ពុជាឆ្នាំ ២០២៣ ពីស្ថាប័ន៖
International Banker



ពានរង្វាន់ការច្នៃប្រឌិតល្អបំផុតនៅសេវាធនាគារបុគ្គលិក
ប្រចាំប្រទេសកម្ពុជាឆ្នាំ ២០២៣ ពីស្ថាប័ន៖ Global
Banking & Finance




ពានរង្វាន់ភាពជាអ្នកដឹកនាំក្នុងបរិមាណឥណទានសម្រាប់
ឆ្នាំ ២០២៣ និងភាពជាអ្នកដឹកនាំកំណើនឥណទាន
សម្រាប់ឆ្នាំ២០២៣ ពីស្ថាប័ន៖ ក្រុមហ៊ុនម៉ាសទ័រកាត



ពានរង្វាន់ធនាគារអភិបាលកិច្ចសាជីវកម្មល្អបំផុតប្រចាំកម្ពុជា
ឆ្នាំ ២០២៣ ពីស្ថាប័ន៖ World Economic Magazine

សៀវភៅ សវនកម្ម (Master of Auditing)



របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់២០



ក្រសួងអប់រំ យុវជន និងកីឡា
MINISTRY OF EDUCATION YOUTH AND SPORTS
វិទ្យាស្ថាន វ៉ាន់ដា
VANDA INSTITUTE



របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ
របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

ជំនាញ: សវនកម្ម
រៀបរៀងដោយ: កាន់ ពេជ្រសម្បជ្ឈា

015.1001
កាន់ ពេជ្រសម្បជ្ឈា
VIA.PP/2022

ឆ្នាំសិក្សា: ឆ្នាំ២០២០ - ២០២២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		មូលដ្ឋានកម្រិត	ពាន់រៀល	មូលដ្ឋានកម្រិត	ពាន់រៀល
			(កំណត់សម្គាល់ ៨.១.៤)		(កំណត់សម្គាល់ ៨.១.៤)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៦	២៧.៨៨៣.៧២៥	១១៣.៩០៥.០១៧	១៨.៨១៦.៨៣៣	៧៧.៤៦៨.៩០១
ប្រាក់បញ្ញើ និងប្រាក់កម្ចីលំដាប់ជាមួយធនាគារកណ្តាល	៧	៥៣.៧២៣.១១៧	២១៩.៤៥៨.៩៣៣	៧៥.២៨២.៦៦៦	៣០៩.៩៣៨.៧៣៦
ប្រាក់បញ្ញើ និងប្រាក់កម្ចីលំដាប់ជាមួយធនាគារផ្សេងៗ	៨	៣៦.១៧៩.៥០១	១៤៧.៧៩៣.២៦២	៦៦.០៥៨.៧៣៦	២៧១.៩៦៣.៨៩៦
កណ្តាចាន និងបុរេប្រទាន	៩	៧៣២.៣២៨.៦៨២	២.៩៩១.៩៦២.៦៦៦	៧០៩.៣០៣.៨៩៦	២.៩២០.២០៤.១៤០
វិនិយោគលើមូលបត្រ	១០	៤៦.២២៤.៨២១	១៨៨.៨២៧.១៦៨	៤៦.១១០.២៤០	១៨៩.៨៣៨.៨៨៨
ប្រាក់បញ្ញើតាមបទប្បញ្ញត្តិជាមួយធនាគារកណ្តាល	១១	៦៩.២៧៩.៣២៦	២៨៣.០០៦.០៤៧	៦៩.៣២១.៧៤២	២៨៥.៣៩៧.៦១២
ទ្រព្យសកម្មផ្សេងៗ	១២	១១.៥០៤.៥៣៦	៤៦.៩៩៦.០៣០	៦.៨៨១.៩៨៧	២៨.៣៣៣.០១៧
ទ្រព្យសម្បត្តិ និងបរិក្ខារ	១៣	៤.២៨០.៩៣៣	១៧.៤៨៧.៦១១	៤.៤៥២.៨០៤	២២.៤៨៩.១៩៤
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម	១៤	១០.០៩៩.៩១៦	៤១.២៤៨.១៥៧	១១.៨៤៨.៧៧០	៤៨.៧៥៧.០៩៦
ទ្រព្យសកម្មរួម	១៥	៥.៧០៨.៦៤៦	២៣.៣១៩.៨១៩	៦.១២០.១១៥	២៩.១៩៩.៤១៣
ធនធានជាទ្រព្យសកម្ម		-	-	១៣៦.៨៨៤	៥៦៣.៤៨៦
ទ្រព្យសកម្មសរុប		៩៩៧.២១២.៩០៣	៤.០៧៣.២១៤.៧១០	១.០១៩.៣២៨.៧៤៤	៤.១៨០.១០៤.៨៣៩
បំណុល និងមូលធន					
បំណុល					
ប្រាក់បញ្ញើពីអតិថិជន	១៦	៤៨៩.៨៦៣.៤៨២	២.៤០៩.៤៩២.៣២៤	៦១១.៦៨៧.៩១៩	២.៤១៨.៣១៩.១៦៣
ប្រាក់កម្ចី	១៧	១១៤.៦៥៣.០៣០	៤៦៨.៣៤៧.៦២៨	១១១.៧៩៦.០៤២	៤៦០.២៦៤.៣០៥
បំណុលកសិករឡា	១៨	១២.១៩៦.២២៤	៤៩.៨២១.៥៧៥	១៣.៨០៩.៣៩៩	៥៦.៨៣៦.៧៧៧
បំណុលកន្លែងប្រាក់ចំណេញប្រចាំឆ្នាំ	១៩	-	-	៨៦២.២៦៧	២.៣១៤.៨៤៣
អត្ថប្រយោជន៍វិនិយោគ	២០	១៨.៤៩១	៧៥.៥៣៦	៣២.២៨៤	១៣២.៩១៣
បំណុលផ្សេងៗ	២១	៨.០៧០.៤៤៥	៣២.៩៦៧.៧៦៨	១០.១៤០.៦៦៤	៤១.៧៤៩.១១៨
ធនធានជាបំណុល	២២	១.៤១៧.១៧៣	៥.៧៨៩.១៥២	-	-
បំណុលសរុប		៧៤៤.២១៨.៤៤៥	២.៩២៦.៦០៣.៨៦៧	៧៤៨.០២៦.៩៦៦	៣.០៧៩.៦១៣.១០៩
មូលធន					
ដើមទុន	២២	២៨០.០០០.០០០	១.០២៩.២៨០.០០០	២៨០.០០០.០០០	១.០២៩.២៨០.០០០
វិភាគទានដើមទុន	២២	១២.៦៦៩.៧៨៣	៧២.១១១.៤៩៧	១២.៦៦៩.៧៨៣	៧២.១១១.៤៩៧
ប្រាក់ចាត់បង្គរ		(២៦.២៨១.៤៤០)	(១០៧.៨០៩.៦៤០)	(៨.៩១៣.៩០៦)	(៣៦.៣១៧.៩៨៩)
ទុនបម្រុងតាមបទប្បញ្ញត្តិ		៣៤.៦១០.៨២៤	១៤១.៧៦៩.៨៦០	១៣.៨៤៨.៣០១	៥៥.២០២.៨៨៦
ទុនបម្រុងផ្សេងៗ		-	(៨.៣១០.៨៨០)	-	២៤៤.១០៦
មូលធនសរុប		២៧០.៩៩៨.០៦៨	១.១០៤.០៣០.៧២៧	២៦៧.៥០៤.២៧៨	១.១០០.៤៩១.៣០០
		-	-	-	-
បំណុល និងមូលធនសរុប		៩៩៧.២១២.៩០៣	៤.០៧៣.២១៤.៧១០	១.០១៩.៣២៨.៧៤៤	៤.១៨០.១០៤.៨៣៩

កំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលសកម្មភាពផ្សេងៗ

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់សម្គាល់	សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់		សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់	
		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
		អនុរាយការណ៍	តារាងរៀបរៀង (កំណត់សម្គាល់ ៤.១.៣)	អនុរាយការណ៍	តារាងរៀបរៀង (កំណត់សម្គាល់ ៤.១.៣)
ចំណូលការប្រាក់	២៣	៣១.៨៣០.១៣៧	២៩៩.២២១.៨២៣	៤៨.០៨៨.២១៩	២៣៧.៣៩៤.២៩០
ចំណាយការប្រាក់	២៣	(២៧.៧១៨.៦២៤)	(១១៣.៩២៣.៤៤៩)	(២២.២៦៩.៧៣៧)	(៩១.០១៦.៤១៩)
ចំណូលការប្រាក់សុទ្ធ	២៣	៤.១១១.៥១៣	១៨៥.៣០៨.៣៧៤	២៥.៨១៨.៤៨២	១៤៦.៣៧៧.៨៧១
ចំណូលកម្រៃសេវា និងកម្រៃជើងសារ	២៤	៩.១៨៧.០១៣	២១.៣១៨.៨២៩	៣.១១៩.០៧៨	១២.៧៤៧.៦៧២
ចំណាយកម្រៃសេវា និងកម្រៃជើងសារ	២៤	(១៤១.០២០)	(៥៧៩.៩៩២)	(១២០.៩៥០)	(៦២៤.១០៧)
ចំណូលកម្រៃសេវា និងកម្រៃជើងសារសុទ្ធ	២៤	៩.០៤៦.០០៣	២០.៧៣៨.៦៣៦	២.៩៩៨.១២៨	១២.១២៣.២៣៧
ចំណូលប្រតិបត្តិការផ្សេងៗ		២០៧.៥២២	៨៤២.៩១៩	១៩៧.១៣៧	៨០៧.៧៤២
ចំណេញ/(ខាត)ផ្សេងៗ - សុទ្ធ	២៥	៦១២.៥៣៦	២.៤៧៦.៤២៣	(១៣១.០៥២)	(២.៤៧៩.១១០)
ចំណូល/(ខាត)ប្រតិបត្តិការផ្សេងៗសរុប		៨១០.០៤៨	៣.៣១៥.០៦៩	(៤៣៣.៩១៥)	(១.៦៧១.៣៦៨)
មិនកាតព្វកិច្ចណាមួយ - សុទ្ធ	២៦	(១២.៧២១.៦១៧)	(៨២.២៨៨.៨៨៤)	(៤.២២១.៦៨១)	(១៧.២៨៤.០១០)
ទាញប្រតិបត្តិការផ្សេងៗសុទ្ធ		(១២.៩១១.០៧៩)	(៨៨.៩៧៣.៨១៥)	(៤.០៨៤.០៤៦)	(១៩.៩៥៥.៣៧៨)
ចំណាយលើវិធានការ	២៧	(១៧.០៧៨.៣១៦)	(៧០.១៩២.០៨៤)	(១៧.២២៩.៣២១)	(៧០.៤១១.២៣៨)
លំហូរទុនសកម្មភាព និងអរូបិយ	២៨	(៨.២០៣.៣២៨)	(២១.៣៨៩.១១៤)	(៥.៤៤៣.២៨៤)	(២២.២៤៦.៧០០)
ចំណាយប្រតិបត្តិការផ្សេងៗ	២៩	(៩.៧៣០.៣១៧)	(៣៩.៩៩១.១០៥)	(៩.០៧៧.៧៦៥)	(៣៧.១០០.៨២៧)
ចំណេញមុនពន្ធដារប្រាក់ចំណេញ		៥.២៣៣.៨៨៨	២១.៩១១.៦១៩	២.៣៣២.១៤៤	៨.៧១១.៣០០
ចំណាយពន្ធដារប្រាក់ចំណេញ	៣០	(១.៩៩៤.០៩៨)	(១.៣៨៧.១៧៨)	(១.៩៩៩.១២២)	(១.៩៩៩.៤២៧)
ប្រាក់ចំណេញសុទ្ធក្នុងកាលបរិច្ឆេទ		៣.២៣៩.៧៩០	១៩.៥២៤.៤៤១	៣៣៣.០២២	៦.៧១១.៨៧៣
លទ្ធផលសកម្មភាពផ្សេងៗ					
ខ្ទង់ណាមួយដែលមិនត្រូវបានបញ្ចូលទៅក្នុងក្របខណ្ឌ					
ចំណេញ-ខាត					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	(៨.៦០៩.០៨៦)	-	១៨២.៦០៤
លទ្ធផលសកម្មភាពផ្សេងៗកាលបរិច្ឆេទ		៣.២៣៩.៧៩០	១០.៩១៥.៣៥៥	៣៣៣.០២២	៦.៨៩៤.០៨១
ចំណេញដែលបានបែងចែកទៅ៖					
ម្ចាស់ធនាគារ		៣.២៣៩.៧៩០	១០.៩១៥.៣៥៥	៣៣៣.០២២	៦.៨៩៤.០៨១
លទ្ធផលសកម្មភាពផ្សេងៗដែលបានបែងចែកទៅ៖					
ម្ចាស់ធនាគារ		៣.២៣៩.៧៩០	១០.៩១៥.៣៥៥	៣៣៣.០២២	៦.៨៩៤.០៨១

[illegible]

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់កាលបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

កំណត់សម្គាល់	សម្រាប់ដំណាច់កាលបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ដំណាច់កាលបរិច្ឆេទដែលបានបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.៣)		(កំណត់សម្គាល់ ៤.១.៣)	
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ប្រាក់ចំណេញសុទ្ធសម្រាប់កាលបរិច្ឆេទ	៣.៦៧៩.៩៣០	១៥.១២៤.៩១៣	៧៨០.៩៧២	៣.១៩១.៨៧៣
កែសម្រួលសម្រាប់៖				
ចំណាយចេញលើប្រាក់ចំណេញ	៣០	១.៩៩៤.០១៤	១.៩៩៤.០១២	១.៩៩៤.០១២
រំលស់-ប្រាក់បញ្ញើ	១៣	១.៩៧០.៩៩៧	៨.០៩៤.១៩៤	១០.៣៤៧.៩៩០
រំលស់-ប្រាក់បញ្ញើ	១៥	៨៤០.៣០០	៣.៤៨៣.៦៣៣	៣.១២៦.២៧៧
រំលស់-លិខិតប្រាក់លើប្រាក់បញ្ញើ	១៤	២.៣៩២.៤២៤	៩.៤៣២.៤៨៩	៨.៧៧២.៤៣៧
ការទាញបំណុលពីក្រុមហ៊ុន				
កណ្តាល និងបុរេប្រទាន	១២.៦១៧.៤១៨	៥២.០១៣.២៤៣	៤.១៣៤.១១០	១២.៩១០.៣៩៩
កិច្ចសន្យាករណី និងការទាញបំណុល	៨០.៤៧២	៣៣០.៧៤០	១៤.០៣៤	២១១.៧០៧
សមតុល្យប្រាក់បញ្ញើផ្សេងៗ	(៣៩.២៩១)	(១១១.៤៤៤)	១.១៣២	២៩.០១១
វិនិយោគលើមូលបត្រ	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១២.៤៨៤	៥៣.២៨១	១២.១២១	៤៤.៨៣៩
បុរេប្រទានផ្សេងៗ	-	-	៤.២៣៤	១៧.៣១៤
ទ្រព្យសកម្មរ៉ូប៊ូ និងប្រាក់បញ្ញើលើសកម្មភាពប្រតិបត្តិការ	១២.៨០៣	៥២.២២០	១.២២៤	១.២៤១
ចំណាយការប្រាក់លើបំណុលកំណត់	៨៩៣.១៣៩	៣.៦១០.៣៩៤	៩២៧.០២៧	៣.៧៨៨.៧៩៩
បន្តការប្រាក់ប្រើប្រាស់ក្នុងការទាញបំណុល	២.៦២៩.១៤៩	១០.៨០៩.៧៨៦	៤.៨៨៩.២៨៨	១៩.៩៧២.១១១
លិខិតប្រាក់ប្រើប្រាស់ក្នុងការទាញបំណុល	១០៣.៣៩៩	២.៤៨៩.៩៧០	៧១១.៩០៨	៣.១៣៤.៣៤១
បម្រែបម្រួលផ្សេងៗ				
ប្រាក់បញ្ញើតាមបណ្ណប្រាក់	៤២.៤១៦	១៧៤.៣៣០	(១១.២០៦.០៤៧)	(៤៨.៧៩៩.២៧៤)
សមតុល្យប្រាក់បញ្ញើផ្សេងៗ	១៤.០២២.២៨៧	៥៧.៦១២.០២៦	(៤១.៦២០.៤៩៩)	(១៧០.២១៤.៩៩៦)

កំណត់សម្គាល់	សម្រាប់ដំណាច់កាលបរិច្ឆេទដែលបានបញ្ចប់		សម្រាប់ដំណាច់កាលបរិច្ឆេទដែលបានបញ្ចប់	
	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣		ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
	(កំណត់សម្គាល់ ៤.១.៣)		(កំណត់សម្គាល់ ៤.១.៣)	
សមតុល្យប្រាក់បញ្ញើតាមបណ្ណប្រាក់	(៤០០.០០០)	(១.៦៤៤.០០០)	១៤.៧២៩.៨៧៨	១៣.៤០៩.៣៨៨
កណ្តាល និងបុរេប្រទាន	(៣៤.៦២២.២៤៤)	(១៤១.៦៩៤.១២៤)	(២៣២.៦៤០.៩៩២)	(៩២១.០០៧.៩៩៧)
ទ្រព្យសកម្មផ្សេងៗ	(៤.៦៣៩.៤៣៧)	(១៩.០៧២.០៤៧)	(២.២៩០.៣៨២)	(៩.៣១០.០០៤)
ប្រាក់បញ្ញើពីកំណត់	(២១.៨២៤.៤៣៧)	(៨៩.១៩៤.៤៣៦)	២១៧.៣២៤.៣២៤	៨៨៤.៣៤៤.៤៩៩
អត្ថប្រយោជន៍និយោជិត	(១១៧.១៩២)	(២.៨៣២.២៨៩)	(៧៨៩.៤៤៤)	(៣.២២៤.១១៣)
បំណុលផ្សេងៗ	(២.១៤៨.៣៧៣)	(៨.៨២៩.៩៣៣)	(៣.១១៧.៤៤០)	(១២.៧៤០.៩៧៧)
សាច់ប្រាក់ប្រើប្រាស់ក្នុងការទាញបំណុលពីកំណត់	(២៣.៩០០.៥០៧)	(៩៨.៤៣៧.៨២១)	(៤០.២២៩.៩៨៧)	(១៦៤.៤៩៤.៧៩៩)
ចេញលើប្រាក់ចំណេញដែលបានទទួល	(១២១.២១៧)	(២.៣១០.៩១៧)	(១.៦១៤.៤៣១)	(៦.៨៤៤.៤៣១)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងការទាញបំណុលពីកំណត់	(២៤.០២១.៧២៤)	(១០០.៧៤៨.៧៣៨)	(៤១.៨៤៤.៤១៨)	(១៧១.៣៣៩.២២៨)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ				
ទិញទ្រព្យសម្បត្តិ និងបរិក្ខារ	(៤១១.៤២៩)	(៣.៣៣៤.៣៤៤)	(២.០០៧.០៨០)	(៨.២០២.៤១៣)
ទិញទ្រព្យសម្បត្តិ	(៤១៧.៤៣១)	(១.៧១២.៤៤៤)	(២.៧១២.២០៧)	(១.១០៤.៤២៧)
សាច់ប្រាក់បានទទួលពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ	១.៣២៣	៥.៤៣៤	១.១៩៩	៤.៩០០
វិនិយោគលើមូលបត្រ	(១១៤.២៩១)	(៤៦៩.២៩៧)	(៣១.០៣៩.៧៩១)	(១២១.៨២១.៨២១)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងការទាញបំណុលពីវិនិយោគ	(១៤៥.៣២៨)	(៥.៦៤២.០៣២)	(៣៣.៥៤៨.៨៧៩)	(១៣៦.១៣៣.២២១)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញវត្ថុ				
ការទូទាត់សម្រាប់កំណត់	២២៩.៤៤៣	៩៣១.៤៣៤	(១០.៥០៤.៩៣៦)	(៤២.៩៣៤.៧១១)
ការទូទាត់ការប្រើប្រាស់ប្រាក់កម្ចីក់លើបំណុលកំណត់ និងបំណុលការប្រាក់	(៣.១៩១.២១១)	(១២.៩៩១.៧៣៧)	(២.២១៨.៩២២)	(១០.៧០១.៤២២)
សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុងការទាញបំណុលពីហិរញ្ញវត្ថុ	(២.៩៦១.៧៦៨)	(១២.០៦២.៣០៣)	(២៣.០២៤.៨៧២)	(៩៣.៦៣៨.១៣៣)
ការប្រើប្រាស់ប្រាក់កម្ចីក់សាច់ប្រាក់ និងសាច់ប្រាក់សម្រាប់សុទ្ធសុទ្ធ	(២៨.៧៨៩.៤១៦)	(១១៨.៣៣១.១៤២)	(៨៨.៣៣៨.០៧១)	(៣៦១.០៤៤.៧៨៤)
សាច់ប្រាក់ និងសាច់ប្រាក់សម្រាប់សុទ្ធសុទ្ធនៃថ្ងៃទី៣១ ខែមេសា	១១៤.៤៣៤.៤៣៤	៤៧១.៣៤៤.៤៣៤	២០២.៥២២.១៩៩	៨២២.៤៤៤.៤៣៤
ល្បឿនការប្រើប្រាស់ប្រាក់	-	(២.៩៤៣.៧៣០)	-	២.០៧១.២១២
សាច់ប្រាក់ និងសាច់ប្រាក់សម្រាប់សុទ្ធសុទ្ធនៃថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៣១	៨៤.៤៩០.៧០៤	១១៩.៥១៨.៤២៩	៤៧២.៥១៥.៨៤៦

កំណត់សម្គាល់លំហូរសាច់ប្រាក់ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុ។

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៣

១. អំពីធនាគារ

មុនថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ធនាគារ ព្រីនស៍ ម.ក (ហៅកាត់ថា “ធនាគារ”) មានឈ្មោះថា ព្រីនស៍ ហ្គរុយនែន គីអិលស៊ី ជាប្រទេសប្រទេសកម្ពុជាដែលបានបង្កើតឡើងក្រោមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមច្បាប់ច្បាប់ចម្លង ០០១០៩០២៧ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ ចេញដោយព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ធនាគារបានប្ដូរឈ្មោះ (“ធនាគារជាតិ” ឬ “ធនាគារកណ្តាល”) បានផ្តល់អាជ្ញាប័ណ្ណឱ្យធនាគារ ដើម្បីប្រើប្រាស់ធនាគារកណ្តាលក្នុងកម្ពុជា និងបានប្ដូរនាមករណ៍ក្រុមហ៊ុននៅធនាគារ ព្រីនស៍ ម.ក។ ប្រតិបត្តិការនេះក៏ត្រូវបានទទួលស្គាល់ និងត្រូវបានអនុម័តដោយរដ្ឋាការ ដោយព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។

សកម្មភាពអាជីវកម្មចម្បងរបស់ធនាគារ គឺការផ្តល់សេវាផ្នែកធនាគារជាច្រើនប្រភេទ និងសេវាផ្សេងៗទៀតដែលពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុ។

ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅ អគារព្រីនស៍ភ្នំពេញបាវី ដែលស្ថិតនៅអគារលេខ ៤៤៨ បាវីទី១ បាវីទី១៩ និងបាវីទី១៩ មហាវិថីព្រះធម្មរាជ ក្នុងផ្នែក៣២ សង្កាត់បឹងព្រលឹង ខណ្ឌបឹងកក់ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ធនាគារ មាននិយោជិតសរុបចំនួន ១.០៨១នាក់។ (២០២២១១.០៨៨នាក់)។

២. ក្របខណ្ឌរបាយការណ៍ហិរញ្ញវត្ថុ និងមូលដ្ឋាននៃការរៀបចំ និងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ

២.១. របាយការណ៍អនុលោមតាមការស្ម័គ្រចិត្តរបស់ធនាគារក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយអនុលោមតាមស្ម័គ្រចិត្តរបស់ធនាគារក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា (ហៅកាត់ថា “CIFRS”)។ CIFRS ដូចគ្នាទៅនឹងស្ម័គ្រចិត្តរបស់ធនាគារក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ (“IFRS”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IASB”) ក្រៅពី IFRS ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សានិយោជកអន្តរជាតិ បន្ទាប់ពីបានស្នើសុំដោយធនាគារក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ។

២.២. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ត្រូវបានរៀបចំឡើងដោយអនុលោមតាមមូលដ្ឋានថ្លៃដើមប្រព្រឹត្តិសាស្ត្រ លើកលែងតែលក្ខណៈពិសេសដែលត្រូវបានកំណត់ដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IFRS”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IASB”) ក្រៅពី IFRS ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សានិយោជកអន្តរជាតិ បន្ទាប់ពីបានស្នើសុំដោយធនាគារក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ។

សម្រាប់របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ត្រូវបានរៀបចំឡើងដោយអនុលោមតាមមូលដ្ឋានថ្លៃដើមប្រព្រឹត្តិសាស្ត្រ លើកលែងតែលក្ខណៈពិសេសដែលត្រូវបានកំណត់ដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IFRS”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IASB”) ក្រៅពី IFRS ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សានិយោជកអន្តរជាតិ បន្ទាប់ពីបានស្នើសុំដោយធនាគារក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ។

និងគិតពីលក្ខណៈពិសេសនៃការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ត្រូវបានរៀបចំឡើងដោយអនុលោមតាមមូលដ្ឋានថ្លៃដើមប្រព្រឹត្តិសាស្ត្រ លើកលែងតែលក្ខណៈពិសេសដែលត្រូវបានកំណត់ដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IFRS”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IASB”) ក្រៅពី IFRS ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សានិយោជកអន្តរជាតិ បន្ទាប់ពីបានស្នើសុំដោយធនាគារក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ។

បន្ថែមលើនេះទៀត ក្នុងគោលបំណងនៃការធ្វើរបាយការណ៍ហិរញ្ញវត្ថុ ការវាស់វែងនៃសម្បទាន គឺត្រូវបានធ្វើ ចំពោះការវាស់វែងនៃសម្បទាន កម្រិត និងការប្រើប្រាស់ ផ្អែកទៅលើកម្រិតនៃការប្រើប្រាស់នៃសម្បទាន ដែលអាចសង្កេតឃើញបានទៅតាមការវាស់វែងនៃសម្បទាន ដែលបានកំណត់ដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IFRS”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IASB”) ក្រៅពី IFRS ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សានិយោជកអន្តរជាតិ បន្ទាប់ពីបានស្នើសុំដោយធនាគារក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ។

• កម្រិតទី១ ជាច្បាប់ គឺជាសម្បទាន (មិនមានកំណត់) នៅក្នុងសម្បទានសម្រាប់ប្រើប្រាស់ ដែលបានកំណត់ដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IFRS”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IASB”) ក្រៅពី IFRS ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សានិយោជកអន្តរជាតិ បន្ទាប់ពីបានស្នើសុំដោយធនាគារក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ។

• កម្រិតទី២ ជាច្បាប់ គឺជាសម្បទាន (មិនមានកំណត់) នៅក្នុងសម្បទានសម្រាប់ប្រើប្រាស់ ដែលបានកំណត់ដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IFRS”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IASB”) ក្រៅពី IFRS ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សានិយោជកអន្តរជាតិ បន្ទាប់ពីបានស្នើសុំដោយធនាគារក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ។

• កម្រិតទី៣ ជាច្បាប់ គឺជាសម្បទាន (មិនមានកំណត់) នៅក្នុងសម្បទានសម្រាប់ប្រើប្រាស់ ដែលបានកំណត់ដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IFRS”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IASB”) ក្រៅពី IFRS ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សានិយោជកអន្តរជាតិ បន្ទាប់ពីបានស្នើសុំដោយធនាគារក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ។

២.៣. មូលដ្ឋាននៃការដាក់បញ្ចូលគ្នា

របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងរបាយការណ៍ហិរញ្ញវត្ថុរបស់ស្ថាប័នហិរញ្ញវត្ថុ និងសមាជិក ៣ របស់ធនាគារ បន្ទាប់ពីការបំបែកសម្បទាន និងប្រតិបត្តិការរបស់ធនាគារក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ។

២.៤. ការបង្កើតឱ្យបាន

ចំពោះការបង្កើតឱ្យបាន គឺជាសម្បទាន (មិនមានកំណត់) នៅក្នុងសម្បទានសម្រាប់ប្រើប្រាស់ ដែលបានកំណត់ដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IFRS”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IASB”) ក្រៅពី IFRS ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សានិយោជកអន្តរជាតិ បន្ទាប់ពីបានស្នើសុំដោយធនាគារក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ។

៣. ការអនុម័តស្តង់ដារ និងស្តង់ដារគណនេយ្យដែលបានកែសម្រួលដែលបានកែសម្រួល

ក). ស្តង់ដារ និងស្តង់ដារគណនេយ្យដែលបានកែសម្រួលហើយមានប្រសិទ្ធភាពក្នុងការិយបរិច្ឆេទ

ធនាគារបានអនុវត្តតាមស្តង់ដារគណនេយ្យ និងមានការបកស្រាយស្តង់ដារគណនេយ្យ ដែលបានកែសម្រួល ត្រូវបានអនុម័តដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IFRS”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IASB”) ក្រៅពី IFRS ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សានិយោជកអន្តរជាតិ បន្ទាប់ពីបានស្នើសុំដោយធនាគារក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ។

- CIFRS ១៧ ក្នុងសម្បទានប្រាក់ប្រចាំឆ្នាំ
- វិសោធនកម្មលើ CIFRS ១៧ “ក្នុងសម្បទានប្រាក់ប្រចាំឆ្នាំ” (វិសោធនកម្មលើ IFRS ១៧ និង CIFRS ៤)
- ការបង្ហាញគោលការណ៍របាយការណ៍គណនេយ្យ (វិសោធនកម្មលើ CIAS ១ និង CIFRS Practice Statement ២)
- នីយ័តវិធីនៃការបង្ហាញគណនេយ្យ (វិសោធនកម្មលើ CIAS ៨ គោលការណ៍របាយការណ៍គណនេយ្យស្តង់ដារ ការបង្ហាញប្រាក់ប្រចាំឆ្នាំគណនេយ្យ និងកំណត់សម្គាល់)
- កម្រិតទី១ ជាច្បាប់ គឺជាសម្បទាន (មិនមានកំណត់) នៅក្នុងសម្បទានសម្រាប់ប្រើប្រាស់ ដែលបានកំណត់ដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IFRS”) ដែលបានចេញផ្សាយដោយក្រុមប្រឹក្សានិយោជកអន្តរជាតិ (“IASB”) ក្រៅពី IFRS ត្រូវបានអនុម័តដោយ ក្រុមប្រឹក្សានិយោជកអន្តរជាតិ បន្ទាប់ពីបានស្នើសុំដោយធនាគារក្នុងការបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិ។
- កំណត់សម្គាល់នៃសម្បទានប្រាក់ប្រចាំឆ្នាំ - គោលការណ៍ស្តង់ដារ (វិសោធនកម្មលើ CIAS ១២)

ខ). អត្ថប្រយោជន៍និយោជិតរយៈពេលវែងផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោង ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បច្ចុប្បន្ននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ គ.ប/ប.រ.ស.ល ត្រូវបានចេញផ្សាយដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមតាមច្បាប់/ប្រកាស គម្រោងរដ្ឋាការនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារឱ្យនិយោជិតដែលមានកិច្ចសន្យាការងារ និងមានរយៈពេលកំណត់ដូចតាមក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - មូលដ្ឋានមានក្នុងតម្លៃកា ឆ្នាំ២០១៨ - ឆ្នាំ២០១៩ រៀបចំប្រចាំ ខែបឋមនិយោជិត និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀបរាប់ ៦ ខែម្តងនៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧.៨ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។
- ទាក់ទងនឹងសេចក្តីចូននំហ៊ុនលេខ ០១៨/២០ គ.ប/ស.ជ.ណ.ស.ល របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ស្តីពីការពន្យារពេលក្នុងការលើកលែងប្រាក់បំណាច់អតីតភាពការងារ ដែលមានមុខឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារធ្វើក្នុងឆ្នាំ២០២១។ យោងតាមអនុស្សរណប្រតិបត្តិ ធនាគារលេខ ០២៣/HRS/២០២០ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ បានសម្រេចក្នុងការបន្តទូទាត់ទូទៅប្រាក់បំណាច់អតីតភាពការងារសម្រាប់ឆ្នាំ២០២០ មុននិយោជិតទាំងអស់ ដែលកំពុងបន្តកិច្ចសន្យាមិនទាន់ រយៈពេលកំណត់ទៅតាមការលើកតម្លៃដែលបានកំណត់ដោយក្រសួង គឺនៅក្នុងខែមិថុនា និងខែធ្នូ ឆ្នាំ២០២០ រៀងគ្នា។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកជាអត្ថប្រយោជន៍ផ្ដេស្តិករយៈពេលវែង ហើយវាត្រូវ បានកាត់ប្រាក់បង្កក្នុងឆ្នាំដែលបន្តលើកបានប្រើការងារឱ្យធនាគារ។

ការលើកក្តីប្រាក់បំណាច់អតីតភាពការងារ ត្រូវបានចាត់ទុកជាអត្ថប្រយោជន៍និយោជិតរយៈពេលវែង។ បំណុលប្រាក់ព្រឹកអតីតភាពការងារ ត្រូវបានកាត់ប្រាក់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ទាតាមបរិច្ឆេទរាយការណ៍ដោយប្រើវិធីសាស្ត្រ projected unit credit ដើម្បីធ្វើការប៉ាន់ស្មានឱ្យបានកាន់តែល្អទូកត់មួយដែល ធនាគារត្រូវបង់ឱ្យនិយោជិត ជាលទ្ធផលការប្រើការងារឱ្យធនាគារក្នុងពេលបច្ចុប្បន្ន និងក្នុងឆ្នាំកន្លងមក។ តម្លៃបច្ចុប្បន្ននៃការលើកក្តីប្រាក់បំណាច់អតីតភាពការងារ ត្រូវបានកំណត់ដោយធ្វើអប្បបរមាលើសមតុល្យលក់ប្រាក់ត្រូវទូទាត់ទាតាមអត្រាចរន្តប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់នៃប្រព័ន្ធប្រាក់បំណុលនោះ។

៤.១៥. ចំណូល និងចំណាយការប្រាក់

ចំណូល និងចំណាយការប្រាក់កើតរករណ៍ហិរញ្ញវត្ថុ ដែលរាល់វិធានការសំបូរដើម ត្រូវបានទទួលស្គាល់ក្នុង “ចំណូលការប្រាក់” និង “ចំណាយការប្រាក់” ក្នុងរបាយការណ៍ចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាលើថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុ មួយបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ រយៈពេលវែងពាក់ព័ន្ធ។ អត្រាការប្រាក់ប្រសិទ្ធភាព គឺជាអត្រាដែលធ្វើអប្បបរមាជាក់ស្តែងចំពោះការទូទាត់សាច់ប្រាក់ទាតាមអត្រាដែលបានប៉ាន់ស្មាន ឬបង្កាន់ដៃទទួលបាន ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសម្រេច ចំពោះសមតុល្យយោងមធ្យមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬចំណូលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាព ធនាគារបានកំណត់ប្រាក់បំណុលក្នុងឆ្នាំក្នុងសន្យាទាំងអស់នៃបរិច្ឆេទហិរញ្ញវត្ថុ និងបានបញ្ចូលនូវតម្លៃ ឬក៏លើកទំហំណាយទាតា ដែលបានចំណាយជាមធ្យមចំពោះបរិច្ឆេទហិរញ្ញវត្ថុមួយហើយ ជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាភាគរាជការទាតាទាតាអនាគតទេ។

ចំណូលការប្រាក់ត្រូវបានគណនាដោយអនុវត្តអត្រាការប្រាក់ប្រសិទ្ធភាព ចំពោះសមតុល្យយោងមធ្យមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ លើកលែងតែចំពោះ៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការបង្កើតឡើង (Purchased or originated credit-impaired financial assets - POCI) ដែលអត្រាការប្រាក់មានប្រសិទ្ធភាពសម្រាប់ការបង្កើតធនាគារ លើកលែងតែ ត្រូវបានអនុវត្តចំពោះលំដាប់ដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមែនជា POCI ប៉ុន្តែបានក្លាយជាធនាគារដែលបានគិតជាផ្នែកនៃការបង្កើតឡើង (ឬ ‘ដំណាក់កាលទី៣’) ដែលចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពចំពោះលំដាប់ដើមរបស់វា (ឧ. កាត់កងជាមួយនឹងសំនុំធនាគារភាគរាជការទាតាតែម្នាក់)។

៤.១៦. ចំណូលកម្រៃសេវា និងកម្រៃជើងសេវា

ចំណូលកម្រៃសេវា និងកម្រៃជើងសេវា ត្រូវបានទទួលស្គាល់ជាចំណូល នៅពេលដែលវាបានបំពេញតាមតម្លៃលទ្ធផលទាំងអស់ (កាតព្វកិច្ចនៃដំណើរការត្រូវបានទទួលយក ហើយការគ្រប់គ្រងត្រូវបានធ្វើក្នុងពេលវេលាណាមួយ ឬ ចំណុចនៃពេលវេលាណាមួយ)។

កម្រៃសេវាក្នុងដំណើរការផ្តល់ឥណទាន ឬប្រទាន និងហិរញ្ញប្បទាន ដែលទំនងជាអាចត្រូវបានផ្តល់ឱ្យត្រូវបានទទួល (ជាមួយនឹងចំណាយផ្ទាល់ពាក់ព័ន្ធ) ហើយចំណូលដែលជាផ្នែកនៃអត្រាការប្រាក់មានប្រសិទ្ធភាពរបស់បរិច្ឆេទហិរញ្ញវត្ថុមួយ ត្រូវបានកាត់ប្រាក់ដោយធ្វើនិយ័តកម្មទៅលើអត្រាការប្រាក់មានប្រសិទ្ធភាពរបស់បរិច្ឆេទហិរញ្ញវត្ថុនោះ។

៤.១៧. ប្រតិបត្តិការរបស់សម្ព័ន្ធហ្វាគី

ប្រតិបត្តិការរបស់សម្ព័ន្ធហ្វាគី គឺជាការធ្វើធនធាន សេវាកម្ម ឬកាតព្វកិច្ចរវាងធនាគារ និងបុគ្គលពាក់ព័ន្ធដោយមិនគិតថាពួកគេតម្លៃត្រូវបានដាក់បន្តឬទេ។

ភាគីនីមួយៗ ត្រូវបានចាត់ទុកសម្ព័ន្ធហ្វាគី ប្រសិនបើភាគីមួយ គ្រប់គ្រង ចូលរួមគ្រប់គ្រង ឬមានឥទ្ធិពលខ្លាំងនៅលើភាគីម្ខាងទៀតក្នុងការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ។ អង្គភាពដែលមានធនាគារអត្ថប្រយោជន៍ប្រយោជន៍របស់វា ឬប្រសិទ្ធភាពសេវា សម្រាប់និយោជិត និងគណៈគ្រប់គ្រងសំខាន់ៗរបស់ធនាគារ ក៏ត្រូវបានចាត់ទុកជាភាគីពាក់ព័ន្ធដផងដែរ។

៤.១៨. ព្រឹត្តិការណ៍ក្រោយការិយាល័យនៃបំណែងការណ៍

ធនាគារកំណត់ព្រឹត្តិការណ៍ក្រោយការិយាល័យនៃបំណែងការណ៍ថា ព្រឹត្តិការណ៍ទាំងអស់នៃបំណែងការណ៍ និងបំណែងការណ៍ដែលកើតឡើងក្នុងរយៈពេលបញ្ចប់ការិយាល័យនៃបំណែងការណ៍ ឬបំណែងការណ៍ ហិរញ្ញវត្ថុ ត្រូវបានអនុវត្តឱ្យឆ្លើយតប។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ត្រូវបានកែតម្រូវដើម្បីផ្តល់ព័ត៌មានព្រឹត្តិការណ៍ទាំងអស់ដែលផ្តល់នូវស្ថានភាពនៃបុគ្គលិកដែលបានកំណត់ថាជាបំណែងការណ៍ ឬបំណែងការណ៍។ ព្រឹត្តិការណ៍ ដែលមិនអាចកែតម្រូវបានបញ្ចប់ការិយាល័យនៃបំណែងការណ៍ ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ទៅលើ របាយការណ៍ហិរញ្ញវត្ថុប្រសិនបើមានភាពជាសារវន្ត។

១). អត្ថប្រយោជន៍យោធិការ - ការទូទាត់ប្រាក់បំណាច់អតិថិភាពការងារ

[illegible]

๓). **ลัทธิอนุตตราชลัทธิ**

ក្នុងការកំណត់លក្ខខណ្ឌកសិសម្បត្តិ គណៈរដ្ឋមន្ត្រី ក្តីបានរកនៅលើការជាក់ស្តែង និងលក្ខខណ្ឌ
ទាំងអស់ ដែលបង្កើតឱកាសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងសង្គមក្រីក្រ ដើម្បីឱ្យប្រជាជនប្រើសេវាកម្មការងារក្នុងសង្គម ឬប្រើសេវា
មិនមែនសាធារណៈ។ ប្រសិនបើក្នុងការងារកសិសម្បត្តិ (ឬ បែបបទលេខាធិការប្រើសេវាបញ្ជីសាធារណៈ) ត្រូវបានរៀបចំឡើងវិញ
នៅក្នុងក្រុមប្រឹក្សាភិបាលក្រុងសម្បត្តិ ឬលើទិសដៅសម្បត្តិមានការជាក់លាក់សមស្របក្នុងសង្គម សម្រាប់ការបង្កើតក្នុង
(ឬ មិនបញ្ជាក់លើក្រៅ)។

ឃ). កន្ទុកលើប្រាក់ចំណេញ

ប្រព័ន្ធនូវគ្នាប្រការជាធានាប្រកបដោយប្រជាធិបតេយ្យ និងមានការឆ្លើយតបច្បាប់។ ក្នុងនាមនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្ស ដែលបានទទួលស្គាល់ពីអង្គការសហប្រជាជាតិ ក្នុងការស្រាវជ្រាវស្រាវជ្រាវ និងការស្រាវជ្រាវស្រាវជ្រាវ។ ក្នុងនាមនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្ស ដែលបានទទួលស្គាល់ពីអង្គការសហប្រជាជាតិ ក្នុងការស្រាវជ្រាវស្រាវជ្រាវ និងការស្រាវជ្រាវស្រាវជ្រាវ។ ក្នុងនាមនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្ស ដែលបានទទួលស្គាល់ពីអង្គការសហប្រជាជាតិ ក្នុងការស្រាវជ្រាវស្រាវជ្រាវ និងការស្រាវជ្រាវស្រាវជ្រាវ។

កត្តាដទៃនេះ អាចបង្កើនឱ្យមានហានិភ័យខ្ពស់បំផុតនៃការរាតត្បាតជាសាធារណៈ ព្រមទាំងបង្កើនការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងតំបន់ យល់ដឹងពីតួលេខបំប៉ននៃជំងឺកូវីដ-១៩ និងការប្រែប្រួលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ តាមតំបន់នីមួយៗនៃប្រទេសកម្ពុជា។ ក្នុងកំឡុងពេលនេះ ការប្រែប្រួលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ អាចបណ្តាលមកពីការប្រែប្រួលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។ ក្នុងកំឡុងពេលនេះ ការប្រែប្រួលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ អាចបណ្តាលមកពីការប្រែប្រួលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជា។

៣). ពន្ធពន្យារជាទ្រព្យសកម្ម

[illegible]

ច). ការវាង់ស្ថានភាពយុគលើប្រាសាទរបស់ទ្រព្យសកម្ម

អាយុកាលប្រើប្រាស់ទ្រព្យសកម្មរបស់នគរបាល ជាមួយនឹងអាយុកាលច្បាប់លេសវិញបានចាត់ស្ថានភាពស្រុកលើ របបពេលដែលប្រើប្រាស់ស្ថានភាពនៃវិញបានអភិវឌ្ឍន៍ជាមួយប្រើប្រាស់ទ្រព្យសម្បត្តិ និងប្រើប្រាស់របស់នគរបាលដែលបានចាត់ស្ថានភាព និងសិទ្ធិប្រើប្រាស់លើទ្រព្យសម្បត្តិ វិញបានជាមួយប្រើប្រាស់ទ្រព្យសម្បត្តិទាំងនេះ ហើយវិញបានជាមួយប្រើប្រាស់ទ្រព្យសម្បត្តិរបស់វាជាចំណុចស្ថានភាពក៏ដូចជាស្ថានភាពនគរបាល ដោយសារតែប្រាស និងគុណភាព ភាពល្អសមស្របនៃបច្ចេកវិទ្យា និងជាសិទ្ធិកម្ម រួមទាំងច្បាប់ ឬក៏ទំនាក់ទំនងប្រើប្រាស់នៃទ្រព្យសកម្មរបស់នគរបាល។ បើទោះជា ការចាត់ស្ថានភាពស្រាប់នៃការប្រើប្រាស់ សិទ្ធិប្រើប្រាស់ស្ថានភាពនេះ ដោយការអោយប្រើប្រាស់នៃលទ្ធផលនៃការពិនិត្យស្រុកស្ថានភាពនៃប្រតិបត្តិការទ្រព្យសម្បត្តិរបស់វាជាចំណុចស្ថានភាពដែលបានកើតឡើងដោយសារការធ្លាក់ប្តូរកត្តាទាំងឡាយដែលបានប្រកាសពីការកើនឡើង។ សមន្ទុក ខឹងដោយរលេងនៃចំណាយដែលបានកាត់ក្រា សម្រាប់ការកាត់បន្ថយនៃលទ្ធផលនៃការប្រើប្រាស់ដែលបានចាត់ស្ថានភាពនៃប្រព័ន្ធនេះ ដោយសារការធ្លាក់ប្តូរនូវកត្តាទាំងឡាយនេះនូវការកាត់ក្រា ប្រើប្រាស់សម្បត្តិ និងសិទ្ធិប្រើប្រាស់លើទ្រព្យសម្បត្តិ កើនឡើងនូវចំណាយប្រតិបត្តិការដែលបានខ្វះខាតស្តាប់ ហើយបឋមនេះនូវទ្រព្យសម្បត្តិ របបពេលនៃដៃ។

៧). ការប៉ាន់ស្មានផ្ទៃដីដែលនៅសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ការកំណត់ថ្លៃដើមសិប្បិ្តប្រាស់ទ្រព្យសកម្ម គឺបញ្ចូលទាំងបំណុលកត់សន្យាដែលបានទទួលស្គាល់ និងថ្លៃដែលបានចាត់សន្យានៃលើនកើតឡើងក្នុងការកំណត់ថ្លៃនេះ។

បំណុលរាតតិស្សា គឺត្រូវបានសងបែបតាមការចុះកតតិស្សា ដែលនឹងត្រូវធ្វើដូចជា
សន្យាបញ្ចប់នៃកតតិស្សា។ នៅក្នុងគោលការណ៍បំណុលរាតតិស្សា ធនាគារបានប្រើប្រាស់ឯកយកដ៏ នាំកាល
បរិច្ឆេទដំបូងនៃបន្ទុកបំណុលរាតតិស្សា។

៨). ឱទ្ធភាពនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

[illegible]

គ). តាមចំណាត់ថ្នាក់ធនាគារ

ឆ្នាំ២០១៣			
អនុប្បភេទ	តាមរដ្ឋបាល	អនុប្បភេទ	តាមរដ្ឋបាល
(កំណត់សម្គាល់៤.១.៣)			
ដំណើរការ			
សមរុបរដ្ឋបាល	២៣២.៣០៥.២២៤	២.៥៥២.៩០៥.៤៧៨	២.៥៥៥.៤១៧.៧០២
ចំនួនអាចហាត់ប្រើបន្ទាប់មក	៩៣០.៧៧៧.៥៧៦	៣.៥០២.១៥៥.៥០៦	៤.៦៧៧.៧៧៣.៤០៦
សិទ្ធិបានដើរការទាញប្រាក់ធនាគារដែលបានកាត់ទុក	៤.២២២.៧១៧	៩៤.១០៥.៣៧៩	៩៦.៣២៨.០៩៦
កំណត់ដំណើរការ			
សមរុបរដ្ឋបាល	៣៤.២២៣.៥០៦	១០៤.៨៣៧.០០២	១០៥.០៦១.៥០៨

ឆ្នាំ២០១២			
អនុប្បភេទ	តាមរដ្ឋបាល	អនុប្បភេទ	តាមរដ្ឋបាល
(កំណត់សម្គាល់៤.១.៣)			
ចំនួនអាចហាត់ប្រើបន្ទាប់មក	៩៤៣.៣៨៨.៣០០	២៥.២០០.២០៦	២៥.២០០.២០៦
សមរុបរដ្ឋបាល	៤៨២.២៥៥.៥៤៣	៣៤៥.៩២២.០៣៩	៣៥០.០៧៧.៥៨២
ចំនួនអាចហាត់ប្រើបន្ទាប់មក	៩៤០.៣៣៧.៧១៤	៤៧២.០៤៤.៣២២	៤៧២.០៤៤.៣២២
សិទ្ធិបានដើរការទាញប្រាក់ធនាគារដែលបានកាត់ទុក	១៤.៨៨៦.៩២៣	២២.១២២.២២០	២២.១២២.២២០
សមរុបរដ្ឋបាល	៧២២.៥៩៧.៧៧៨	៥១០.០៩៩.៥៦៩	៥១០.០៩៩.៥៦៩
កាប៉ូប្រាក់ដែលបានទាញប្រាក់ធនាគារដែលបានកាត់ទុក	៩.៩៩៧.៩៣៧.៧០០	៤.៥២៧.៥២២.៩២២	៤.៥២៧.៥២២.៩២២
សិទ្ធិបានដើរការទាញប្រាក់ធនាគារដែលបានកាត់ទុក	២២.២២២.៩៤៧	៥២២.៥២២.៩២២	៥២២.៥២២.៩២២

ឃ). តាមការកំណត់ធនាគារ

ឆ្នាំ២០១៣			
អនុប្បភេទ	តាមរដ្ឋបាល	អនុប្បភេទ	តាមរដ្ឋបាល
(កំណត់សម្គាល់៤.១.៣)			
មិនលើសប្រាក់	៧៧.៥១១.៩២៣	៤០៤.៥០៥.៣៨៨	៤០៤.៥០៥.៣៨៨
ប្រាក់បញ្ញើប្រាក់	៧៨.២៥៥.២៧៨	២០៥.៥២២.២៧៨	២០៥.៥២២.២៧៨
ប្រាក់បញ្ញើប្រាក់	៤០.៣២២.៤៣១	២០៥.៥០៥.៤៣១	២០៥.៥០៥.៤៣១
ប្រាក់បញ្ញើប្រាក់	៧៨.៥០៥.២២២	២០៥.៥០៥.៤៣១	២០៥.៥០៥.៤៣១
សរុបរដ្ឋបាល	២៣២.៥៩៤.៦៥២	១០៥.៥៣៨.៥២៦	១០៥.៥៣៨.៥២៦

ង). តាមហានិភ័យ

ឆ្នាំ២០១៣			
អនុប្បភេទ	តាមរដ្ឋបាល	អនុប្បភេទ	តាមរដ្ឋបាល
(កំណត់សម្គាល់៤.១.៣)			
ហានិភ័យរ៉ាប់រង	-	-	-
មិនមែនហានិភ័យរ៉ាប់រង	៨៣២.៣២២.២៧៨	២.៥៥២.៩២២.២៧៨	២.៥៥២.៩២២.២៧៨
សរុបរដ្ឋបាល	៨៣២.៣២២.២៧៨	២.៥៥២.៩២២.២៧៨	២.៥៥២.៩២២.២៧៨

ហានិភ័យរ៉ាប់រង ត្រូវបានកំណត់ដោយធនាគារកណ្តាលបាណ្ឌូនីយករណ៍ទាញប្រាក់ធនាគារដែលបានកាត់ទុក
លក្ខណៈគ្រប់គ្រងដែលបានកំណត់ ១០ ភាគរយនៃមូលនិធិផ្ទាល់សម្រាប់ធនាគារ។

ច). តាមទំនាក់ទំនង

ឆ្នាំ២០១៣			
អនុប្បភេទ	តាមរដ្ឋបាល	អនុប្បភេទ	តាមរដ្ឋបាល
(កំណត់សម្គាល់៤.១.៣)			
ភាគីជាតិ	២.៥៥២.៣២២	៤.៥២២.៣២២	៤.៥២២.៣២២
មិនមែនភាគីជាតិ	៧៨២.២២២.៣២២	២.៥៥២.២២២.៣២២	២.៥៥២.២២២.៣២២
សរុបរដ្ឋបាល	៧៨២.២២២.៣២២	៧៨២.២២២.៣២២	៧៨២.២២២.៣២២

១៤. ភតិសន្យា

កំណត់សម្គាល់នេះផ្តល់នូវព័ត៌មានអំពីភតិសន្យា ដែលធនាគារជាតិកម្ពុជា ធនាគារផ្ទេលអគារមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការជាភារកិច្ចរបស់ក្រុមហ៊ុន។ ភតិសន្យាទាំងនេះមានរយៈពេល ៥ឆ្នាំ ដែលបញ្ចប់នៅកាលបរិច្ឆេទ និងសិទ្ធិប្តូរទិញទិញសន្យាបាន។ ចំពោះភារកិច្ចសន្យាទាំងនេះ លទ្ធផលនៃការប្រតិបត្តិការទាំងនេះ។

ធនាគារ បានទទួលស្គាល់សិទ្ធិប្រើប្រាស់លើទ្រព្យសកម្មសម្រាប់ភតិសន្យាទាំងនេះ លើកលែងតែភតិសន្យា រយៈពេល៥ឆ្នាំ។

(i) សមតុល្យរូបិយប្រាក់ដែលបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ៖

សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម

ឆ្នាំ២០១៣			
ធុនប្រភេទ	កំណត់សម្គាល់	ធុនប្រភេទ	កំណត់សម្គាល់
សេរីភតិសន្យាបរិច្ឆេទ	១១.៤១៩.៨៧០	៤៤.៨៧២.០២២	១០.៨៧២.០២២
បរិច្ឆេទនៃភតិសន្យាបរិច្ឆេទ	២៤៤.២១១	២.៤៤៤.២១១	២.៤៤៤.២១១
ការបំបែកប្រាក់បញ្ញើ	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)
ប្រាក់បញ្ញើសម្រាប់ប្រាក់បញ្ញើ	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)
ប្រាក់បញ្ញើសម្រាប់ប្រាក់បញ្ញើ	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)
សរុប	១១.៤១៩.៨៧០	៤៤.៨៧២.០២២	១០.៨៧២.០២២

ឆ្នាំ២០១២			
ធុនប្រភេទ	កំណត់សម្គាល់	ធុនប្រភេទ	កំណត់សម្គាល់
សិទ្ធិប្រើប្រាស់ ២០១២	២០.២០២.០២២	២០.២០២.០២២	២០.២០២.០២២
ប្រាក់បញ្ញើ	(២០.២០២.០២២)	(២០.២០២.០២២)	(២០.២០២.០២២)
សរុប	២០.២០២.០២២	២០.២០២.០២២	២០.២០២.០២២

ឆ្នាំ២០១២			
ធុនប្រភេទ	កំណត់សម្គាល់	ធុនប្រភេទ	កំណត់សម្គាល់
សិទ្ធិប្រើប្រាស់លើទ្រព្យសកម្ម (ប្រាក់បញ្ញើ)	១០.០០២.០២២	១០.០០២.០២២	១០.០០២.០២២
ប្រាក់បញ្ញើ	(១០.០០២.០២២)	(១០.០០២.០២២)	(១០.០០២.០២២)
សរុប	១០.០០២.០២២	១០.០០២.០២២	១០.០០២.០២២

បំណុលភតិសន្យា

ឆ្នាំ២០១៣			
ធុនប្រភេទ	កំណត់សម្គាល់	ធុនប្រភេទ	កំណត់សម្គាល់
សេរីភតិសន្យាបរិច្ឆេទ	១១.៤១៩.៨៧០	១១.៤១៩.៨៧០	១១.៤១៩.៨៧០
បរិច្ឆេទនៃភតិសន្យាបរិច្ឆេទ	២៤៤.២១១	២.៤៤៤.២១១	២.៤៤៤.២១១
ការបំបែកប្រាក់បញ្ញើ	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)
ប្រាក់បញ្ញើសម្រាប់ប្រាក់បញ្ញើ	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)
ប្រាក់បញ្ញើសម្រាប់ប្រាក់បញ្ញើ	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)
សរុប	១១.៤១៩.៨៧០	១១.៤១៩.៨៧០	១១.៤១៩.៨៧០

ឆ្នាំ២០១២			
ធុនប្រភេទ	កំណត់សម្គាល់	ធុនប្រភេទ	កំណត់សម្គាល់
សេរីភតិសន្យាបរិច្ឆេទ	១១.៤១៩.៨៧០	១១.៤១៩.៨៧០	១១.៤១៩.៨៧០
បរិច្ឆេទនៃភតិសន្យាបរិច្ឆេទ	២៤៤.២១១	២.៤៤៤.២១១	២.៤៤៤.២១១
ការបំបែកប្រាក់បញ្ញើ	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)
ប្រាក់បញ្ញើសម្រាប់ប្រាក់បញ្ញើ	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)
ប្រាក់បញ្ញើសម្រាប់ប្រាក់បញ្ញើ	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)
សរុប	១១.៤១៩.៨៧០	១១.៤១៩.៨៧០	១១.៤១៩.៨៧០

ឆ្នាំ២០១២			
ធុនប្រភេទ	កំណត់សម្គាល់	ធុនប្រភេទ	កំណត់សម្គាល់
សេរីភតិសន្យាបរិច្ឆេទ	១១.៤១៩.៨៧០	១១.៤១៩.៨៧០	១១.៤១៩.៨៧០
បរិច្ឆេទនៃភតិសន្យាបរិច្ឆេទ	២៤៤.២១១	២.៤៤៤.២១១	២.៤៤៤.២១១
ការបំបែកប្រាក់បញ្ញើ	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)
ប្រាក់បញ្ញើសម្រាប់ប្រាក់បញ្ញើ	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)
ប្រាក់បញ្ញើសម្រាប់ប្រាក់បញ្ញើ	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)	(២.៣៣៩.៨៧០)
សរុប	១១.៤១៩.៨៧០	១១.៤១៩.៨៧០	១១.៤១៩.៨៧០

២២. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ដើមទុនចុះបញ្ជីរបស់ធនាគារមានចំនួន ២៥០.០០០ ភាគហ៊ុន (ឆ្នាំ២០២២៖ មានចំនួន ២៥០.០០០ ភាគហ៊ុន) ដែលមានតម្លៃហ៊ុន១.០០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន (ឆ្នាំ២០២២៖ មានតម្លៃ ១.០០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន)។ រាល់ភាគហ៊ុនដែលបានអនុម័តដោះលក់ ត្រូវបានចេញផ្សាយ និងទូទាត់ប្រចាំឆ្នាំបន្តបន្ទាប់។

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.១.៣)
នៅថ្ងៃទី០១ ខែមករា	២៥០.០០០.០០០	១.០២៩.២៨០.០០០	២៨០.០០០.០០០	១.០៩៤.៥០០.០០០
លក់បន្ថែមក្នុងរយៈពេលប្រចាំឆ្នាំ	-	-	-	១០.៨៨០.០០០
នៅថ្ងៃទី៣១ ខែធ្នូ	២៥០.០០០.០០០	១.០២៩.២៨០.០០០	២៨០.០០០.០០០	១.០៩៥.៣៨០.០០០

ភាគទុនិក

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ចំនួនភាគហ៊ុន	%	ចំនួនភាគហ៊ុន	%
លោក មេន ហ៊ឺ	២៨៤.៥០០	៩៨,៧៩%	២៨៤.៥០០	៩៩,៧៩%
លោក ហ៊ុយ ឈា	៩.៥០០	០,៤៥%	៩.៥០០	០,៤៥%
	២៨៤.០០០	៩៩,០០%	២៨៤.០០០	៩៩,០០%
គ្រឹះស្ថានរៀបចំ (កំណត់សម្គាល់៤.១.៣)			១៦.០០០	៥,៥៥%
			២៨៤.០០០	៩៩,៥៥%

២៣. ចំណូលការប្រាក់សុទ្ធ

	ឆ្នាំ២០២៣		ឆ្នាំ២០២២	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.១.៣)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤.១.៣)
ចំណូលការប្រាក់ពីប្រតិបត្តិការសកម្មភាពហិរញ្ញវត្ថុដែលបានកំណត់ដោយលើកលែង				
កម្រៃប្រាក់បញ្ញើ	១០.២៣៣.៣៤៨	២១៨.១១៥.២៨៣	៨.៣៤៣.២៨៤	២១៨.២៣៥.៣៩៨
ប្រាក់បញ្ញើ ក្នុងកំរិតប្រាក់បញ្ញើដែលបានបញ្ជូន	២.២៨៤.០៣៧	១១.០៥៤.៧៨០	១.២០៣.៣៤២	៤.៤៨៥.០៣៧
ប្រាក់បញ្ញើ ក្នុងកំរិតប្រាក់បញ្ញើដែលបានបញ្ជូន	៣៣៤.៨២១	១.០៣៨.៣២៧	១៣៣.៩៤២	២.៨៨៥.៣៤២
ប្រាក់បញ្ញើ ក្នុងកំរិតប្រាក់បញ្ញើដែលបានបញ្ជូន	២.២៨៤.០៣៧	១.០៣៨.៣២៧	១.២០៣.៣៤២	២.៨៨៥.៣៤២
ប្រាក់បញ្ញើ ក្នុងកំរិតប្រាក់បញ្ញើដែលបានបញ្ជូន	១.៣៣៣.៤០២	៤.៤៣៥.១៥២	១.២០៣.៣៤២	៤.៤៣៥.១៥២
ប្រាក់បញ្ញើ ក្នុងកំរិតប្រាក់បញ្ញើដែលបានបញ្ជូន	២៨៤.៨២១	២៨៤.៨២១	២៨៤.៨២១	២៨៤.៨២១

២៦. វិនិច្ឆ័យក្នុងការស្តង់ដារ - សុទ្ធ

[illegible]

๒๗. ๕. ๖. ๗. ๘. ๙. ๑๐. ๑๑. ๑๒. ๑๓. ๑๔. ๑๕. ๑๖. ๑๗. ๑๘. ๑๙. ๒๐. ๒๑. ๒๒. ๒๓. ๒๔. ๒๕. ๒๖. ๒๗. ๒๘. ๒๙. ๓๐. ๓๑. ๓๒. ๓๓. ๓๔. ๓๕. ๓๖. ๓๗. ๓๘. ๓๙. ๔๐. ๔๑. ๔๒. ๔๓. ๔๔. ๔๕. ๔๖. ๔๗. ๔๘. ๔๙. ๕๐. ๕๑. ๕๒. ๕๓. ๕๔. ๕๕. ๕๖. ๕๗. ๕๘. ๕๙. ๖๐. ๖๑. ๖๒. ๖๓. ๖๔. ๖๕. ๖๖. ๖๗. ๖๘. ๖๙. ๗๐. ๗๑. ๗๒. ๗๓. ๗๔. ๗๕. ๗๖. ๗๗. ๗๘. ๗๙. ๘๐. ๘๑. ๘๒. ๘๓. ๘๔. ๘๕. ๘๖. ๘๗. ๘๘. ๘๙. ๙๐. ๙๑. ๙๒. ๙๓. ๙๔. ๙๕. ๙๖. ๙๗. ๙๘. ๙๙. ๑๐๐.

[illegible]

២៨. រំលស់ទ្រព្យសកម្មរូបី និងអរូបី

[illegible]

២៩. ចំណាយប្រតិបត្តិការផ្សេងៗ

[illegible]

៣០. ជំណាយពន្ធលើប្រាក់ចំណេញ

ក). ថ្នាក់ណាមួយនៃប្រាក់ចំណេញ

[illegible]

(២) តារាងបង់ប្រាក់

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ECL ១២ខែ	ECL ពេញមួយអាណត្តិ នៃអាយុកាល សង្គ្រោះបណ្តោះអាសន្ន	ECL ពេញមួយអាណត្តិ នៃអាយុកាល សង្គ្រោះបណ្តោះអាសន្ន	សរុប	ECL ១២ខែ	ECL ពេញមួយអាណត្តិ នៃអាយុកាល សង្គ្រោះបណ្តោះអាសន្ន	ECL ពេញមួយអាណត្តិ នៃអាយុកាល សង្គ្រោះបណ្តោះអាសន្ន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
វិភាគសរុបសរុប								
ការដាក់ទុនស្តង់ដារ	៤៦.២៦៤.៨៦១	-	-	៤៦.២៦៤.៨៦១	៤៦.២៦៤.៨៦១	-	-	៤៦.២៦៤.៨៦១
ការដាក់ទុនពិសេស	-	-	-	-	-	-	-	-
ឧត្តាធិការ	-	-	-	-	-	-	-	-
សមតុល្យបណ្តោះអាសន្ន	៤៦.២៦៤.៨៦១	-	-	៤៦.២៦៤.៨៦១	៤៦.២៦៤.៨៦១	-	-	៤៦.២៦៤.៨៦១
សវិភាគសរុបសម្រាប់ការដាក់ទុន (ECL)	-	-	-	-	-	-	-	-
សមតុល្យបណ្តោះអាសន្ន	៤៦.២៦៤.៨៦១	-	-	៤៦.២៦៤.៨៦១	៤៦.២៦៤.៨៦១	-	-	៤៦.២៦៤.៨៦១
កំណត់សម្គាល់ (កំណត់សម្គាល់ ៤.១.៣)	១០៨.៨២៨.១២៨	-	-	១០៨.៨២៨.១២៨	១០៨.៨២៨.១២៨	-	-	១០៨.៨២៨.១២៨
កំណត់សម្គាល់សម្រាប់ការដាក់ទុន និងកំណត់សម្គាល់សម្រាប់ការដាក់ទុន	៤៨.៤៣៣.៩៨៩	-	-	៤៨.៤៣៣.៩៨៩	៤៨.៤៣៣.៩៨៩	-	-	៤៨.៤៣៣.៩៨៩
ការដាក់ទុនស្តង់ដារ	-	-	-	-	-	-	-	-
ការដាក់ទុនពិសេស	-	-	-	-	-	-	-	-
ឧត្តាធិការ	-	-	-	-	-	-	-	-
សមតុល្យបណ្តោះអាសន្ន	៤៨.៤៣៣.៩៨៩	-	-	៤៨.៤៣៣.៩៨៩	៤៨.៤៣៣.៩៨៩	-	-	៤៨.៤៣៣.៩៨៩
សវិភាគសរុបសម្រាប់ការដាក់ទុន (ECL)	(១០៨.៨២៨.១២៨)	-	-	(១០៨.៨២៨.១២៨)	(១០៨.៨២៨.១២៨)	-	-	(១០៨.៨២៨.១២៨)
សមតុល្យបណ្តោះអាសន្ន	៤៨.២៥៦.០៦១	-	-	៤៨.២៥៦.០៦១	៤៨.២៥៦.០៦១	-	-	៤៨.២៥៦.០៦១
កំណត់សម្គាល់ (កំណត់សម្គាល់ ៤.១.៣)	១០៨.៨២៨.១២៨	-	-	១០៨.៨២៨.១២៨	១០៨.៨២៨.១២៨	-	-	១០៨.៨២៨.១២៨

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ECL ១២ខែ	ECL ពេញមួយ អាណត្តិ មិនមាន និក្ខេបនាមសម្រាប់ការដាក់ទុន	ECL ពេញមួយ អាណត្តិ មិនមាន និក្ខេបនាមសម្រាប់ការដាក់ទុន	សរុប	ECL ១២ខែ	ECL ពេញមួយ អាណត្តិ មិនមាន និក្ខេបនាមសម្រាប់ការដាក់ទុន	ECL ពេញមួយ អាណត្តិ មិនមាន និក្ខេបនាមសម្រាប់ការដាក់ទុន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មប្រភេទ (កំណត់សម្គាល់)								
ការដាក់ទុនស្តង់ដារ	៦៣៨.០៤៩	-	-	៦៣៨.០៤៩	៦៣៨.០៤៩	-	-	៦៣៨.០៤៩
ការដាក់ទុនពិសេស	-	-	-	-	-	-	-	-
ឧត្តាធិការ	-	-	-	-	-	-	-	-
សមតុល្យបណ្តោះអាសន្ន	៦៣៨.០៤៩	-	-	៦៣៨.០៤៩	៦៣៨.០៤៩	-	-	៦៣៨.០៤៩
សវិភាគសរុបសម្រាប់ការដាក់ទុន (ECL)	(៦៣៨.០៤៩)	-	-	(៦៣៨.០៤៩)	(៦៣៨.០៤៩)	-	-	(៦៣៨.០៤៩)
សមតុល្យបណ្តោះអាសន្ន	៦៣៨.០៤៩	-	-	៦៣៨.០៤៩	៦៣៨.០៤៩	-	-	៦៣៨.០៤៩
កំណត់សម្គាល់ (កំណត់សម្គាល់ ៤.១.៣)	៦៣៨.០៤៩	-	-	៦៣៨.០៤៩	៦៣៨.០៤៩	-	-	៦៣៨.០៤៩

(៣) ការប្រើប្រាស់ការដាក់ទុនបង់ប្រាក់ប្រចាំឆ្នាំ - ឥណទាន និងប្រែប្រួល

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ១២ ខែ	ECL ពេញមួយ អាណត្តិ មិនមាន និក្ខេបនាមសម្រាប់ការដាក់ទុន	ECL ពេញមួយ អាណត្តិ មិនមាន និក្ខេបនាមសម្រាប់ការដាក់ទុន	សរុប	ECL ១២ ខែ	ECL ពេញមួយ អាណត្តិ មិនមាន និក្ខេបនាមសម្រាប់ការដាក់ទុន	ECL ពេញមួយ អាណត្តិ មិនមាន និក្ខេបនាមសម្រាប់ការដាក់ទុន	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការដាក់ទុនបង់ប្រាក់ប្រចាំឆ្នាំ								
សវិភាគសរុបសម្រាប់ការដាក់ទុន	២.៨២៨.៧១២	២០៨.១៧០	៤.៨៨៤.៣៨៩	៧.៩២១.២៧១	១.៨២១.១៧៣	២០៨.១៧០	១.៧០៨.៨៨៩	៣.៧៣៨.១២២
ប្រែប្រួលបណ្តោះអាសន្នសម្រាប់ការដាក់ទុន (ត្រូវបានកែតម្រូវ)								
ប្រែប្រួលបណ្តោះអាសន្នសម្រាប់ការដាក់ទុន	១៣.៨៨៩	(១៣.៨៨៩)	-	-	៤៧.១០៩	(៣៨.០៤៣)	(១២.០២២)	-
ប្រែប្រួលបណ្តោះអាសន្នសម្រាប់ការដាក់ទុន	(២៨.៨៨៩)	២៨.៨៨៩	-	-	(២០.៩៣០)	២០.៩៣០	(២៨.៨៨៩)	-
ប្រែប្រួលបណ្តោះអាសន្នសម្រាប់ការដាក់ទុន	(១៤៥.៤៨៩)	(១៤៥.៤៨៩)	២៨.៨៨៩	-	(៣៣.០៤៣)	(៤៨.០៤៣)	១២.៨៨៩	-
ការប្រែប្រួលបណ្តោះអាសន្នសម្រាប់ការដាក់ទុន (ត្រូវបានកែតម្រូវ)	១.០២៥.៧០២	៤១០.៤៨១	៤.៩១៣.២៨៩	៦.៣៤៩.៤៧២	(១០៥.០៤៣)	(១៦.១៥៦)	២.៨៨៨.៨៨៩	៦.២២៨.១២២
ទ្រព្យសកម្មប្រភេទ (កំណត់សម្គាល់)								
ទ្រព្យសកម្មប្រភេទ (កំណត់សម្គាល់)	១.៤៨៤.២០៣	៨០.០៨១	១.៧៨៤.៤៨៩	៣.៣៤៨.៧៧៣	១.៤៨៤.២០៣	៨០.០៨១	១.៧៨៤.៤៨៩	៣.៣៤៨.៧៧៣

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ចំណាត់ការទី១	ចំណាត់ការទី២	ចំណាត់ការទី៣	សរុប	ចំណាត់ការទី១	ចំណាត់ការទី២	ចំណាត់ការទី៣	សរុប
	ECL ១២ បែ	ECL១២ឬមួយអាចក្លាយជាប្រភេទនិងការបង់ប្រែប្រួលបាន	ECL១២ឬមួយអាចក្លាយជាប្រភេទនិងការបង់ប្រែប្រួលបាន		ECL ១២ បែ	ECL១២ឬមួយអាចក្លាយជាប្រភេទនិងការបង់ប្រែប្រួលបាន	ECL១២ឬមួយអាចក្លាយជាប្រភេទនិងការបង់ប្រែប្រួលបាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានយកកំរិត ក្នុងតំបន់								
ការបង់ប្រែប្រួល ប្រាក់ពីអ្នកបង់ប្រាក់ប្រចាំ	(៤៨៣.៣៨៧)	(១៩.២២៧)	(១១៤.៩៧៦)	(៦១៧.៥៩០)	(៤៤៣.០៧៤)	(៣៧.៩២៧)	(១២៩.៩៨៤)	(៦១០.៩៨៥)
	-	-	-	-	-	-	-	-
សិទ្ធិប្រើប្រាស់ប្រាក់បញ្ញើប្រចាំឆ្នាំ ប្រាក់បញ្ញើ	៤.២៧២.៧៩៧	២២១.៣៨៧	១៤.៩៧៦.៩២៣	២១.២២១.១០៧	២.៧២៩.៧៩២	២០៩.១៧០	៤.៩៩៩.៣៩៩	៧.៩៣៨.៣៦១
គិតជាភាគរយ (កំណត់សម្គាល់ ៤.១.៣)	១៩.១០៤.៣៨៩	២.៩៣៤.២៤៣	១១.១៩៦.២២០	៣៣.១៧៤.៨៥២	១១.២៤៨.៤០៧	៤៩៧.០៣១	១៩.៧៩៤.៤៧៤	៣១.៥៤៩.៤៦៩
សរុបប្រាក់បញ្ញើប្រចាំឆ្នាំ	១៧៤.៣៨៩.៤១០	១៤.២៤៣.៤១១	២១.៤១១.៤៤៧	២១០.០៤៤.៣៤៨	៤៤៤.០២៤.៤៧១	២១០.១៤៦.៣០១	២៤.៧៩៣.៨៧៣	៤៨៨.៩៦៤.៦៤៥
បម្រែបម្រួលដោយសារការកំណត់ប្រាក់បញ្ញើដែលបានកំណត់នៅក្នុងឆ្នាំ ឆ្នាំ២០២២								
ធ្វើនៅចំណាត់ការទី១	១.០២៩.២៨៣	(១.០២៩.២៨៣)	-	-	៣.១២០.១២១	(៣.០២៩.១២១)	(២៧.៤២៩)	-
ធ្វើនៅចំណាត់ការទី២	(២៨.៩២៨.៩១៧)	២៨.៩២៨.៩១៧	-	-	(២.១២៩.១២១)	២.១២៩.១២១	(២៣៣.៤២៤)	-
ធ្វើនៅចំណាត់ការទី៣	(៤៣.៣១០.៩៤៧)	(១១.១២៩.៩៤៧)	៤៤.៨០៧.៩៤៧	-	(៤.៤៤៣.៣២១)	(៤.៤៤៣.៣២១)	១៤.៩៤៤.៤២៩	-
ការកាត់បន្ថយប្រាក់បញ្ញើប្រចាំឆ្នាំ	(៣៣.៨៨៣.២០៧)	(២៨០.២០៧)	២.១២៩.២០៧	(៣១.០៣៤.២០៧)	(២០.៤២៩.២០៧)	(២.១២៩.២០៧)	១០.៧៩៩	(២២.៣៤៩.២០៧)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	១៨៩.៨៤២.៩២៣	៤.០៣២.០៨៩	៧.៣៨២.៤២៩	១៩៣.២៤៧.៤៤១	៣៨៩.២២៤.៤៤១	៤.៤៤៣.៣២១	៤.៩២៩.២០៧	៣៩៧.០៣៤.២០៧
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានយកកំរិត ក្នុងតំបន់ ប្រាក់បញ្ញើ	(២២.៧៩៩.៩២២)	(១.៤៤៣.២០៧)	(២.១២៩.២០៧)	(២៦.៣៥២.៣៣៦)	(១១០.១៤៤.៤៤១)	(៤.៤៤៣.៣២១)	(៣៩៧.០៣៤)	(១១៤.០៣៤.២០៧)
សរុបប្រាក់បញ្ញើប្រចាំឆ្នាំ	១៦៦.០៦២.៤០៤	១៣.៧៧០.២០៤	១៧.២៧២.២២៩	១៩៥.១០៤.៨៣៧	២៧៨.០៩៩.៦០១	២១១.១៤៦.០០១	២៤.៧៩៣.៨៧៣	៤៧៤.៩៦៤.៦៤៥
គិតជាភាគរយ (កំណត់សម្គាល់ ៤.១.៣)	២.៨៨២.៤២៩	១៤១.៤៣៤.០០៤	៣៤៩.៤២៩.០០៤	៣៧៣.៣៨៩.៤២៩	២.៨៨២.៤២៩	១៤១.៤៣៤.០០៤	២៤៩.៤២៩.០០៤	៣៧៣.៣៨៩.៤២៩

(*) ផលប៉ះពាល់នៃការបង់ប្រាក់ ECL ដោយសារការប្រែប្រួល EAD និង PD ក្នុងតំបន់ការបង់ប្រាក់ គឺកើតឡើងពីការបង់ប្រាក់ដែលកំណត់នៅក្នុងតំបន់ប្រាក់។

(ii) ការផ្ទេរឆ្នាំការបង់ប្រាក់ឆ្នាំ២០២២ - កិច្ចសន្យាប្រាក់បញ្ញើ និងកិច្ចសន្យាប្រាក់បញ្ញើ

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ចំណាត់ការទី១	ចំណាត់ការទី២	ចំណាត់ការទី៣	សរុប	ចំណាត់ការទី១	ចំណាត់ការទី២	ចំណាត់ការទី៣	សរុប
	ECL ១២ បែ	ECL១២ឬមួយអាចក្លាយជាប្រភេទនិងការបង់ប្រែប្រួលបាន	ECL១២ឬមួយអាចក្លាយជាប្រភេទនិងការបង់ប្រែប្រួលបាន		ECL ១២ បែ	ECL១២ឬមួយអាចក្លាយជាប្រភេទនិងការបង់ប្រែប្រួលបាន	ECL១២ឬមួយអាចក្លាយជាប្រភេទនិងការបង់ប្រែប្រួលបាន	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការបង់ប្រាក់ប្រចាំឆ្នាំ								
សិទ្ធិប្រើប្រាស់ប្រាក់បញ្ញើប្រចាំឆ្នាំ	១០៣.១៤២	-	-	១០៣.១៤២	៣៨.១០៤	-	-	៣៨.១០៤
បម្រែបម្រួលដោយសារការកំណត់ប្រាក់បញ្ញើ ឆ្នាំ២០២២								
ធ្វើនៅចំណាត់ការទី១	-	-	-	-	-	-	-	-
ធ្វើនៅចំណាត់ការទី២	-	-	-	-	-	-	-	-
ធ្វើនៅចំណាត់ការទី៣	-	-	-	-	-	-	-	-
ការកាត់បន្ថយប្រាក់បញ្ញើប្រចាំឆ្នាំ	(៣.០៤៧)	-	-	(៣.០៤៧)	(២៩.៤៧៣)	-	-	(២៩.៤៧៣)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	៨៣.៤២៩	-	-	៨៣.៤២៩	៨៣.៤២៩	-	-	៨៣.៤២៩
សិទ្ធិប្រើប្រាស់ប្រាក់បញ្ញើប្រចាំឆ្នាំ ប្រាក់បញ្ញើ	១៨៤.១១៥	-	-	១៨៤.១១៥	២០៣.១៤២	-	-	២០៣.១៤២
គិតជាភាគរយ (កំណត់សម្គាល់ ៤.១.៣)	៧៩២.១១០	-	-	៧៩២.១១០	៨២៩.១៤២	-	-	៨២៩.១៤២
សរុបប្រាក់បញ្ញើប្រចាំឆ្នាំ	២៨៤.១១៥	-	-	២៨៤.១១៥	២៣១.៤៧១	-	-	២៣១.៤៧១
បម្រែបម្រួលដោយសារការកំណត់ប្រាក់បញ្ញើ ឆ្នាំ២០២២								
ធ្វើនៅចំណាត់ការទី១	-	-	-	-	-	-	-	-
ធ្វើនៅចំណាត់ការទី២	-	-	-	-	-	-	-	-
ធ្វើនៅចំណាត់ការទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានបង្កើតឡើង ឬបានទិញ	(១២.៧៩៩.២៤៣)	-	-	(១២.៧៩៩.២៤៣)	(១២.៧៩៩.២៤៣)	-	-	(១២.៧៩៩.២៤៣)
ទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានយកកំរិត ក្នុងតំបន់	១០.១២៩.១២៩	-	-	១០.១២៩.១២៩	២៣.៤០៣.៨០៣	-	-	២៣.៤០៣.៨០៣
សរុបប្រាក់បញ្ញើប្រចាំឆ្នាំ	២៧១.៣២៥.៨០១	-	-	២៧១.៣២៥.៨០១	២១៨.៦៧៤.៨០១	-	-	២១៨.៦៧៤.៨០១
គិតជាភាគរយ (កំណត់សម្គាល់ ៤.១.៣)	៩៩.៤៨៩.២៤៣	-	-	៩៩.៤៨៩.២៤៣	១០៤.៨០៤.៨០១	-	-	១០៤.៨០៤.៨០១

(iii) ការផ្ទៀងផ្ទាត់ការទាញយកសំណាកនៃផ្ទៃដុក – ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ទម្រង់ ២	ECL លើកម្រិតអាយុកាល និងភាពងាយស្រួលនៃសំណាក	ECL លើកម្រិតអាយុកាល និងភាពងាយស្រួលនៃសំណាក		ECL ទម្រង់ ២	ECL លើកម្រិតអាយុកាល និងភាពងាយស្រួលនៃសំណាក	ECL លើកម្រិតអាយុកាល និងភាពងាយស្រួលនៃសំណាក	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការទាញយកសំណាកនៃផ្ទៃដុក								
សិទ្ធិទាញយកសំណាកនៅថ្ងៃទី១ ខែមករា	៨៨.៤៨៣	-	-	៨៨.៤៨៣	៧៩.៣៨២	-	-	៧៩.៣៨២
បម្រែបម្រួលដោយសារការវិនិយោគនៅថ្ងៃទី១ ខែមករា	-	-	-	-	-	-	-	-
ធ្វើនៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើនៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើនៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មបរិក្ខណៈដែលត្រូវបានបង្កើតឡើង ឬបានទិញ	(៤០.៧៤៤)	-	-	(៤០.៧៤៤)	១.១៣១	-	-	១.១៣១
ទ្រព្យសកម្មបរិក្ខណៈដែលត្រូវបានលក់ក្រៅ	១.៤៦៤	-	-	១.៤៦៤	-	-	-	-
សិទ្ធិទាញយកសំណាកនៅថ្ងៃទី៣១ ខែធ្នូ	៤៩.២០៣	-	-	៤៩.២០៣	៨០.៤៤៣	-	-	៨០.៤៤៣
គិតជាភាគរយ (កំណត់សម្គាល់ ៤.១.៣)	១៤៨.៧៣៨	-	-	១៤៨.៧៣៨	៣១១.៩៣៤	-	-	៣១១.៩៣៤
សម្បទានប្រាក់								
បម្រែបម្រួលនៅថ្ងៃទី១ ខែមករា	១១.១៤៤.២១៨	-	-	១១.១៤៤.២១៨	១០.៨៨៤.៧៣២	-	-	១០.៨៨៤.៧៣២
បម្រែបម្រួលដោយសារការវិនិយោគនៅថ្ងៃទី១ ខែមករា	-	-	-	-	-	-	-	-
ធ្វើនៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើនៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើនៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មបរិក្ខណៈដែលត្រូវបានបង្កើតឡើង ឬបានទិញ	១.១០២.០៨៣	-	-	១.១០២.០៨៣	៩.១៤៨.៤៨២	-	-	៩.១៤៨.៤៨២
ទ្រព្យសកម្មបរិក្ខណៈដែលត្រូវបានលក់ក្រៅ	(៣១.០២៤.៤៨៨)	-	-	(៣១.០២៤.៤៨៨)	-	-	-	-
បម្រែបម្រួលនៅថ្ងៃទី៣១ ខែធ្នូ	៣១.២២១.៨១៣	-	-	៣១.២២១.៨១៣	១១.១៤៨.២១៤	-	-	១១.១៤៨.២១៤
គិតជាភាគរយ (កំណត់សម្គាល់ ៤.១.៣)	១៤៨.៨៨៩.៨៨៨	-	-	១៤៨.៨៨៩.៨៨៨	២៧២.៣១៩.៧៤៦	-	-	២៧២.៣១៩.៧៤៦

(iv) ការផ្ទៀងផ្ទាត់ការទាញយកសំណាកដែលបានផ្ទេរឱ្យវិនិយោគមូលបត្រ

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ទម្រង់ ២	ECL លើកម្រិតអាយុកាល និងភាពងាយស្រួលនៃសំណាក	ECL លើកម្រិតអាយុកាល និងភាពងាយស្រួលនៃសំណាក		ECL ទម្រង់ ២	ECL លើកម្រិតអាយុកាល និងភាពងាយស្រួលនៃសំណាក	ECL លើកម្រិតអាយុកាល និងភាពងាយស្រួលនៃសំណាក	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការទាញយកសំណាកនៃផ្ទៃដុក								
សិទ្ធិទាញយកសំណាកនៅថ្ងៃទី១ ខែមករា	-	-	-	-	-	-	-	-
បម្រែបម្រួលដោយសារការវិនិយោគនៅថ្ងៃទី១ ខែមករា	-	-	-	-	-	-	-	-
ធ្វើនៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើនៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើនៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ទ្រព្យសកម្មបរិក្ខណៈដែលត្រូវបានបង្កើតឡើង ឬបានទិញ	-	-	-	-	-	-	-	-
ទ្រព្យសកម្មបរិក្ខណៈដែលត្រូវបានលក់ក្រៅ	-	-	-	-	-	-	-	-
សិទ្ធិទាញយកសំណាកនៅថ្ងៃទី៣១ ខែធ្នូ	-	-	-	-	-	-	-	-
គិតជាភាគរយ (កំណត់សម្គាល់ ៤.១.៣)	-	-	-	-	-	-	-	-
សម្បទានប្រាក់								
សម្បទានប្រាក់នៅថ្ងៃទី១ ខែមករា	៤២.១១០.២៤០	-	-	៤២.១១០.២៤០	១៤.០៧៤.៤៨៩	-	-	១៤.០៧៤.៤៨៩
បម្រែបម្រួលដោយសារការវិនិយោគនៅថ្ងៃទី១ ខែមករា	-	-	-	-	-	-	-	-
ធ្វើនៅដំណាក់កាលទី១	-	-	-	-	-	-	-	-
ធ្វើនៅដំណាក់កាលទី២	-	-	-	-	-	-	-	-
ធ្វើនៅដំណាក់កាលទី៣	-	-	-	-	-	-	-	-
ការប្រមូល	១១៤.២៨១	-	-	១១៤.២៨១	(១៤.០៧៤.៤៨៩)	-	-	(១៤.០៧៤.៤៨៩)
ទ្រព្យសកម្មបរិក្ខណៈដែលត្រូវបានបង្កើតឡើង ឬបានទិញ	-	-	-	-	៤២.១១០.២៤០	-	-	៤២.១១០.២៤០
សម្បទានប្រាក់នៅថ្ងៃទី៣១ ខែធ្នូ	៤២.២២៤.៥២១	-	-	៤២.២២៤.៥២១	៤២.១១០.២៤០	-	-	៤២.១១០.២៤០
គិតជាភាគរយ (កំណត់សម្គាល់ ៤.១.៣)	១៤៨.៨២៧.១២៨	-	-	១៤៨.៨២៧.១២៨	១៤៨.៨២៧.១២៨	-	-	១៤៨.៨២៧.១២៨

(៧) ការផ្ទេរឆ្លាត់ការទាញបង់ពន្ធនានាដែលបានរំពឹងទុក ប្រាក់តម្កល់ការជួល

	ឆ្នាំ២០២៣				ឆ្នាំ២០២២			
	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប	ដំណាក់កាលទី១	ដំណាក់កាលទី២	ដំណាក់កាលទី៣	សរុប
	ECL ទម្រង់ ២	ECL ទម្រង់មួយអាជ្ញាកាល មិនមាននិរន្តរភាពនៃប្រភេទពន្ធនានា	ECL ទម្រង់មួយអាជ្ញាកាល មាននិរន្តរភាពនៃប្រភេទពន្ធនានា		ECL ទម្រង់ ២	ECL ទម្រង់មួយអាជ្ញាកាល មិនមាននិរន្តរភាពនៃប្រភេទពន្ធនានា	ECL ទម្រង់មួយអាជ្ញាកាល មាននិរន្តរភាពនៃប្រភេទពន្ធនានា	
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ការទាញបង់ពន្ធនានាដែលបានរំពឹងទុក								
សិទ្ធិទាញបង់ពន្ធនានាដែលបានរំពឹងទុក តាមការ	៣៩.៤៩២	-	-	៣៩.៤៩២	២៧.៣០១	-	-	២៧.៣០១
បំប្លែងប្រាក់ប្រចាំឆ្នាំរបស់សហគមន៍នៅក្នុងប្រទេស តាមការ	-	-	-	-	-	-	-	-
ប្រាក់ប្រចាំឆ្នាំរបស់សហគមន៍	-	-	-	-	-	-	-	-
ប្រាក់ប្រចាំឆ្នាំរបស់សហគមន៍	-	-	-	-	-	-	-	-
ប្រាក់ប្រចាំឆ្នាំរបស់សហគមន៍	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើតឡើង ឬបានទិញ	១២.៤៤៧	-	-	១២.៤៤៧	១២.១២១	-	-	១២.១២១
សិទ្ធិទាញបង់ពន្ធនានាដែលបានរំពឹងទុក តាមការ	៤២.៣៨៩	-	-	៤២.៣៨៩	៣៩.៤២២	-	-	៣៩.៤២២
គិតជាពាន់រៀល (សំណត់សម្គាល់ ៤.១.៣)	២១៣.៨១៨	-	-	២១៣.៨១៨	១៩៦.៣០០	-	-	១៩៦.៣០០
សមតុល្យប្រាក់ប្រចាំឆ្នាំ								
សមតុល្យប្រាក់ប្រចាំឆ្នាំដែលបានបង្កើតឡើង ឬបានទិញ	៥៩.៩៣៩	-	-	៥៩.៩៣៩	៤៧.៤២២	-	-	៤៧.៤២២
បំប្លែងប្រាក់ប្រចាំឆ្នាំរបស់សហគមន៍នៅក្នុងប្រទេស តាមការ	-	-	-	-	-	-	-	-
ប្រាក់ប្រចាំឆ្នាំរបស់សហគមន៍	-	-	-	-	-	-	-	-
ប្រាក់ប្រចាំឆ្នាំរបស់សហគមន៍	-	-	-	-	-	-	-	-
ប្រាក់ប្រចាំឆ្នាំរបស់សហគមន៍	-	-	-	-	-	-	-	-
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើតឡើង ឬបានទិញ	៤៤.៩៩០	-	-	៤៤.៩៩០	១២.០៩២	-	-	១២.០៩២
ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានបង្កើតឡើង ឬបានទិញ	-	-	-	-	-	-	-	-
សមតុល្យប្រាក់ប្រចាំឆ្នាំ តាមការ	១៣៧.០៤៩	-	-	១៣៧.០៤៩	៤៩២.៨៣៤	-	-	៤៩២.៨៣៤
គិតជាពាន់រៀល (សំណត់សម្គាល់ ៤.១.៣)	៦៨៦.០២៤	-	-	៦៨៦.០២៤	២.៤៩៦.៤៨៣	-	-	២.៤៩៦.៤៨៣

(៨) បណ្តុំទ្រព្យសកម្មហិរញ្ញវត្ថុ ជៀបជ្រួតតាមប្រភេទពន្ធនានា

(i) វិភាគតាមតំបន់ភូមិសាស្ត្រ

តារាងខាងក្រោមនេះ លម្អិតអំពីប្រភេទពន្ធនានាដែលបានរំពឹងទុករបស់ធនាគារ តាមតំបន់ភូមិសាស្ត្រ ដោយ បាត់បង់ការបង់ប្រាក់ប្រចាំឆ្នាំ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងតារាងនេះ ធនាគារបានបែងចែកប្រភេទពន្ធនានាតាមប្រភេទពន្ធនានា ដោយផ្អែកតាមប្រភេទពន្ធនានាដែលបានរំពឹងទុក។

	ប្រភេទពន្ធនានា	ប្រភេទពន្ធនានាដែលបានរំពឹងទុក	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
ប្រាក់បញ្ញើ និងប្រាក់ប្រចាំឆ្នាំរបស់អតិថិជន	៣២.៣០២.០០២	៣.៨៨៣.៤៨៤	៣៦.១៨៥.៤៨៦
គណនី និងប្រាក់ប្រចាំឆ្នាំ	៧៣២.៣២៤.៦៩២	-	៧៣២.៣២៤.៦៩២
វិនិយោគមូលបត្រ	៤២.២២៤.៨៩១	-	៤២.២២៤.៨៩១
ទ្រព្យសកម្មហិរញ្ញវត្ថុ	៨៤៤.៦៧០	-	៨៤៤.៦៧០
កិច្ចសន្យាប្រាក់ប្រចាំឆ្នាំ	៤០.៧២២.៦៦០	-	៤០.៧២២.៦៦០
កិច្ចសន្យាប្រាក់ប្រចាំឆ្នាំ	៤.៧២៤.៧៤៤	-	៤.៧២៤.៧៤៤
ហេតុអ្វីបានជាពន្ធនានាសរុប	៨៧៦.៦៨៨.៣៦៩	៣.៨៨៣.៤៨៤	៨៨០.៥៧១.៨៥៣
គិតជាពាន់រៀល (សំណត់សម្គាល់ ៤.១.៣)	៣.៤៩៦.៦០០.៤៩៩	១៩.៨២៣.២៦៧	៣.៥១៦.៤២៣.៧៦៦
ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
ប្រាក់បញ្ញើ និងប្រាក់ប្រចាំឆ្នាំរបស់អតិថិជន	៤៣.៦៣៤.៨៨៤	២២.៤២៣.១២២	៦៦.០៥៨.០០៦
គណនី និងប្រាក់ប្រចាំឆ្នាំ	៧៩៤.៣០៣.៤៩២	-	៧៩៤.៣០៣.៤៩២
វិនិយោគមូលបត្រ	៤២.៩២០.៨៤០	-	៤២.៩២០.៨៤០
ទ្រព្យសកម្មហិរញ្ញវត្ថុ	៤៤៣.១១៧	-	៤៤៣.១១៧
កិច្ចសន្យាប្រាក់ប្រចាំឆ្នាំ	២៤.៣៨៧.២៨៧	-	២៤.៣៨៧.២៨៧
កិច្ចសន្យាប្រាក់ប្រចាំឆ្នាំ	៤.៣២០.៤៨៩	-	៤.៣២០.៤៨៩
ហេតុអ្វីបានជាពន្ធនានាសរុប	៨៧៨.៧០៣.៨០៩	២២.៤២៣.១២២	៩០១.១២៦.៩៣១
គិតជាពាន់រៀល (សំណត់សម្គាល់ ៤.១.៣)	៣.៤៩៦.៦០០.៤៩៩	៩២.៣២៣.១២២	៣.៥៨៨.៩២៣.៦២១

(១) វិភាគតាមប្រភេទអាជីវកម្ម

តារាងខាងក្រោមនេះ លម្អិតអំពីហានិភ័យឥរិយាបថសំខាន់ៗរបស់ធនាគារ តាមសមតុល្យយោងដល់រូបសំណាកកម្រិតប្រើប្រាស់ប្រសិនបើមានដោយចាត់តាំងតាមប្រភេទអាជីវកម្មរបស់ ភាគីដៃគូ។

	កសិកម្ម ប្រៃសណីយ៍ និងសេវា	អគារ និងសំណង់	ក្រុមហ៊ុនបរិក្ខារ	នាំចេញ និងនាំចូល	ផលិតកម្ម	ឥណទានផ្សេងៗ	ឥណទានកណ្តាល	ឥណទានបណ្តោះអាសន្ន	សេវាកម្ម	ជំនួញសំបុត្រ និងលក់រាយ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ព្រឹត្តិការណ៍ ២០២៣ ឆ្នាំ២០២៣											
ប្រាក់បញ្ញើ និងប្រាក់កម្ចីញ់នៅធនាគារផ្សេងៗ	-	-	៣៦.១៧៩.៩០៩	-	-	-	-	-	-	-	៣៦.១៧៩.៩០៩
ឥណទាន និងប្រាក់បញ្ញើ	១៦.៩១៩.៤៤៩	៩៨.១៦៩.១១៨	៧.៥១៣.០១៩	៩.១៩៦.១១០	២៣.៩១៦.៣៣១	៩៣.៩៤៣.៩៩៩	៣៩.៦១៩.៧៨៩	២៩៩.៩៩៩.០៩៩	៤៦.៩៤៦.២៣៣	១៨៧.៩៤៩.០០៩	៧៣៩.៣១៩.០០៩
វិនិយោគមូលបត្រ	-	-	៤៦.២២៤.០២១	-	-	-	-	-	-	-	៤៦.២២៤.០២១
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	-	៩៩៩.៩៩៩	-	៩៩៩.៩៩៩
កិច្ចសន្យាផ្តល់ឥណទាន	១៧៩.១៨៩	២.២៤៧.០២៣	-	៨០.៩៩៩	២២៤.២៤៣	៨០៧.៩៩៩	១៧.៩២៤.២២៩	១៦.៩២៤.២២៩	៨៣៩.២២៩	២.១១៣.០២៣	៤០.៩២៤.២២៩
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	១៩៩.៩៩៩	-	-	-	-	-	២.៩៩៩.៩៩៩	២១.៩៩៩	១.២៤៧.២២៩	៤.៩២៤.២២៩
	១៦.៩១៩.៤៤៩	១០០.៥១៦.២២៩	៤៣.៩១៦.៩២៨	៨១.១៨៥.១០៩	២៤.១៤០.៥៧៤	៩៤.៧៥១.៩៩៨	៤៧.៥៤៣.០១៨	៣៩៩.៩២៤.៣២៧	៤៨.១៨៥.៤៦១	១៩១.២៤៩.២៦១	៩៣៩.៣១៩.០០៩
ហានិភ័យឥរិយាបថសរុប											
កំណត់ត្រាប្រាក់បញ្ញើ (សំណត់ត្រា ៤.១.៩)	២៩.៩១៩.៤៤៩	៤១០.៤១៦.២២៩	៤៣.៩១៦.៩២៨	៨១.១៨៥.១០៩	២៤.១៤០.៥៧៤	៩៤.៧៥១.៩៩៨	៤៧.៥៤៣.០១៨	៣៩៩.៩២៤.៣២៧	៤៨.១៨៥.៤៦១	១៩១.២៤៩.២៦១	៩៣៩.៣១៩.០០៩
ព្រឹត្តិការណ៍ ២០២២ ឆ្នាំ២០២២											
ប្រាក់បញ្ញើ និងប្រាក់កម្ចីញ់នៅធនាគារផ្សេងៗ	-	-	២៦.០៨៩.៧៣៩	-	-	-	-	-	-	-	២៦.០៨៩.៧៣៩
ឥណទាន និងប្រាក់បញ្ញើ	១៧.៣៩៩.៩០៩	៩៨.១៦៩.១១៨	៧.៥១៣.០១៩	៩.១៩៦.១១០	២៣.៩១៦.៣៣១	៩៣.៩៤៣.៩៩៩	៣៩.៦១៩.៧៨៩	២៩៩.៩៩៩.០៩៩	៤៦.៩៤៦.២៣៣	១៨៧.៩៤៩.០០៩	៧៣៩.៣១៩.០០៩
វិនិយោគមូលបត្រ	-	-	៤៦.២២៤.០២១	-	-	-	-	-	-	-	៤៦.២២៤.០២១
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	-	-	-	-	-	-	-	-	៩៩៩.៩៩៩	-	៩៩៩.៩៩៩
កិច្ចសន្យាផ្តល់ឥណទាន	៩៩.១៨៩	២.២៤៧.០២៣	-	៨០.៩៩៩	២២៤.២៤៣	៨០៧.៩៩៩	១៧.៩២៤.២២៩	១៦.៩២៤.២២៩	៨៣៩.២២៩	២.១១៣.០២៣	៤០.៩២៤.២២៩
កិច្ចសន្យាធានាផ្នែកហិរញ្ញវត្ថុ	-	១៩៩.៩៩៩	-	-	-	-	-	២.៩៩៩.៩៩៩	២១.៩៩៩	១.២៤៧.២២៩	៤.៩២៤.២២៩
ហានិភ័យឥរិយាបថសរុប	១៧.៣៩៩.៩០៩	១០០.៤១៦.២២៩	៤៣.៩១៦.៩២៨	៨១.១៨៥.១០៩	២៤.១៤០.៥៧៤	៩៤.៧៥១.៩៩៨	៤៧.៥៤៣.០១៨	៣៩៩.៩២៤.៣២៧	៤៨.១៨៥.៤៦១	១៩១.២៤៩.២៦១	៩៣៩.៣១៩.០០៩
កំណត់ត្រាប្រាក់បញ្ញើ (សំណត់ត្រា ៤.១.៩)	១៧.៣៩៩.៩០៩	១០០.៤១៦.២២៩	៤៣.៩១៦.៩២៨	៨១.១៨៥.១០៩	២៤.១៤០.៥៧៤	៩៤.៧៥១.៩៩៨	៤៧.៥៤៣.០១៨	៣៩៩.៩២៤.៣២៧	៤៨.១៨៥.៤៦១	១៩១.២៤៩.២៦១	៩៣៩.៣១៩.០០៩

(២) ការវិវត្តន៍ប្រព័ន្ធបញ្ជា

ទ្រព្យសម្បត្តិដែលបានវិវត្តន៍ប្រព័ន្ធបញ្ជាធានាបាននូវ ភាពងាយស្រួលក្នុងការប្រើប្រាស់ប្រព័ន្ធបញ្ជា បញ្ជាដែលបានវិវត្តន៍ ឬសម្រាប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទេ។

កិច្ចព្រមព្រៀង ២០២២ និង ២០២៣ ឆ្នាំ២០២២ ធនាគារមិនបានវិវត្តន៍ ទ្រព្យសម្បត្តិដែលបានដាក់បញ្ចូលក្នុងបញ្ជីនេះទេ។

៣.២. ហានិភ័យទីផ្សារ

ធនាគារប្រឈមនឹងហានិភ័យទីផ្សារ ជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃសមស្រប ឬលំហូរ-សាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយសារការប្រែប្រួលតម្លៃសមស្រប ឬលំហូរ-សាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយសារការប្រែប្រួលតម្លៃសមស្រប ឬលំហូរ-សាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។ ហានិភ័យទីផ្សារកើតឡើងដោយសារការប្រែប្រួលតម្លៃសមស្រប ឬលំហូរ-សាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុ ដោយសារការផ្លាស់ប្តូរតម្លៃទីផ្សារ។

ធនាគារមិនប្រើប្រាស់ហិរញ្ញវត្ថុទីផ្សារ ដូចជាកិច្ចសន្យាប្តូររូបិយប័ណ្ណ និងការប្តូរអត្រាការប្រាក់ ដើម្បី គ្រប់គ្រងហានិភ័យរបស់ខ្លួននោះទេ។

(៣) ហានិភ័យការប្តូររូបិយប័ណ្ណ

ហានិភ័យការប្តូររូបិយប័ណ្ណកើតឡើងពីការប្តូររូបិយប័ណ្ណក្នុងពេលអនាគត ទ្រព្យសកម្ម និងបំណុលដែលបាន កត់ត្រាជាប្រភេទប័ណ្ណ ដែលមិនមែនជាប្រភេទប័ណ្ណមុខងាររបស់ធនាគារ។

ធនាគារធ្វើប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់រូបិយប័ណ្ណកម្ពុជា ហានិភ័យរូបិយប័ណ្ណផ្សេងៗ ដែលកាតព្វកិច្ចនៃការប្តូររូបិយប័ណ្ណ។

គណៈកម្មាធិការហានិភ័យការប្តូររូបិយប័ណ្ណ ដោយផ្អែកលើការប្រែប្រួលតម្លៃសមស្រប ប៉ុន្តែធនាគារមិនត្រូវបានតម្រូវឱ្យការពារហានិភ័យការប្តូររូបិយប័ណ្ណ ដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ក្នុងពេលអនាគត ទ្រព្យសកម្ម និង បំណុលដែលបានកត់ត្រាដោយប្រើកិច្ចសន្យាប្តូររូបិយប័ណ្ណក្នុងពេលអនាគត។

គោលការណ៍របស់ធនាគារគឺរក្សាហានិភ័យការប្តូររូបិយប័ណ្ណ ឱ្យស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន និង ស្ថិតក្រោមគោលការណ៍ណែនាំដែលមានស្រាប់។

តារាងខាងក្រោមនេះសង្ខេបអំពីហានិភ័យការប្តូររូបិយប័ណ្ណរបស់ធនាគារ។ ក្នុងតារាងខាងក្រោមនេះ គឺជា ឧបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមតម្លៃយោងរបស់វា ដោយវិភាគតាមប្រភេទប័ណ្ណ និង មានតម្លៃសមមូលនឹងប្រាក់ដុល្លារអាមេរិក។

(ក) ហានិភ័យការប្តូររូបិយប័ណ្ណ (បន្ត)

	ប្រាក់បៀវត្សរ៍	ប្រាក់រៀល	ដុល្លារ	សរុប
ប្រាក់បៀវត្សរ៍				
តារាងទិន្នន័យ ឆ្នាំ២០២៣				
ប្រាក់បៀវត្សរ៍				
សាច់ប្រាក់ក្នុងដៃ	២៣.៨៣៣.២២៦	៤.០៨៦.៤៨៩	-	២៧.៩១៩.៧១៥
ប្រាក់បញ្ញើ និងប្រាក់កម្ចីញ់នៅធនាគារកណ្តាល	៤៤.៤៦៤.៨៣០	៤.២៨៤.៨៨៧	-	៤៨.៧៤៩.៧១៧
ប្រាក់បញ្ញើ និងប្រាក់កម្ចីញ់នៅធនាគារផ្សេងៗ	៣៤.៤៨៤.១១១	៤០០.៨៧៩	២៤៤.៨១១	៣៥.១៣៩.៨០១
គណនាទី និងប្រាក់បញ្ញើ	២៤៦.៨៧៤.៣៤៤	៧៤.៧៤៤.៣៣៧	-	៣២១.៦១៨.៦៨១
វិនិយោគប្រាក់បញ្ញើ	៤៦.២២៤.៨២១	-	-	៤៦.២២៤.៨២១
ប្រាក់បញ្ញើប្រាក់បញ្ញើផ្សេងៗ	៨៨៤.២៧០	-	-	៨៨៤.២៧០
ប្រាក់បញ្ញើប្រាក់បញ្ញើសរុប	៨២១.១២៨.៤០៥	៨៤.០២៩.២២៦	២៤៤.៨១១	៩៣០.៤០២.៤៤២
បំណុលប្រាក់បញ្ញើ	៨៨៤.២៧០	-	-	៨៨៤.២៧០
ប្រាក់បញ្ញើប្រាក់បញ្ញើសរុប	៨២១.១២៨.៤០៥	៨៤.០២៩.២២៦	-	៩០៥.១៨៧.០៧២
ប្រាក់កម្ចីញ់	១១៤.១១៨.៤០៥	៤៣៤.២២៦	-	១១៤.៥៥២.៦៣១
អត្រាប្តូររូបិយប័ណ្ណ	១៨.៤៤១	-	-	១៨.៤៤១
បំណុលប្រាក់បញ្ញើផ្សេងៗ	៧.៧១២.៤៨២	(១៤.៧១២)	-	៧.៧២៧.១៩៤
បំណុលប្រាក់បញ្ញើសរុប	៧០៣.១០៤.៨៨៧	៨៧.៣៥០.០៤០	-	៧៩០.៤៥៤.៩២៧
ស្ថានភាពសរុប	១១៨.០២៣.៥១៨	៧៦.៧០៣.៤១៦	២៤៤.៨១១	១៩៤.៩៧១.៧៤៥
គិតជាភាគរយ (ស្ថានភាពសរុប ៤.១.២៣)	៤៤៣.៤៤៤.២២៦	៣០៧.៣៤៤.១៨៧	១.២០៧.០៧៧	៧៥១.៩៩៥.៤៩០
តារាងទិន្នន័យ ឆ្នាំ២០២២				
ប្រាក់បៀវត្សរ៍				
សាច់ប្រាក់ក្នុងដៃ	៣៨.៧៣៩.៤២៨	៧៨១.២៣៦	-	៣៩.៥២០.៦៦៤
ប្រាក់បញ្ញើ និងប្រាក់កម្ចីញ់នៅធនាគារកណ្តាល	៤.២៣២.០៣៤	៤២.៧៤០	-	៤.២៧៤.៧៧៤
ប្រាក់បញ្ញើ និងប្រាក់កម្ចីញ់នៅធនាគារផ្សេងៗ	៤៤.៣២៣.២២៦	៥៧៧.៨៧២	-	៤៤.៩០១.០៩៨
គណនាទី និងប្រាក់បញ្ញើ	១៤៦.២២៤.៣៤៤	៣.២២៧.៤០៥	-	១៤៩.៤៥១.៧៤៩
វិនិយោគប្រាក់បញ្ញើ	១៤៦.២២៤.៣៤៤	៣.២២៧.៤០៥	-	១៤៩.៤៥១.៧៤៩

	ប្រាក់បៀវត្សរ៍	ប្រាក់រៀល	ដុល្លារ	សរុប
ប្រាក់បៀវត្សរ៍				
តារាងទិន្នន័យ ឆ្នាំ២០២២				
ប្រាក់បៀវត្សរ៍				
សាច់ប្រាក់ក្នុងដៃ	១៨.២២៤.៨២៦	៣.៨៧១.៨២៦	-	២២.០៩៦.៦៥២
ប្រាក់បញ្ញើ និងប្រាក់កម្ចីញ់នៅធនាគារកណ្តាល	៧១.២៣៤.៨៣០	៣.២៤៤.៨៨៧	-	៧៤.៤៧៩.៧១៧
ប្រាក់បញ្ញើ និងប្រាក់កម្ចីញ់នៅធនាគារផ្សេងៗ	២៤.៤៨៤.១១១	៤០០.៨៧៩	២៤៤.៨១១	២៥.១៣៩.៨០១
គណនាទី និងប្រាក់បញ្ញើ	២៤៦.៨៧៤.៣៤៤	៧៤.៧៤៤.៣៣៧	-	៣២១.៦១៨.៦៨១
វិនិយោគប្រាក់បញ្ញើ	៤៦.២២៤.៨២១	-	-	៤៦.២២៤.៨២១
ប្រាក់បញ្ញើប្រាក់បញ្ញើផ្សេងៗ	៨៨៤.២៧០	-	-	៨៨៤.២៧០
ប្រាក់បញ្ញើប្រាក់បញ្ញើសរុប	៨២១.១២៨.៤០៥	៨៤.០២៩.២២៦	២៤៤.៨១១	៩៣០.៤០២.៤៤២
បំណុលប្រាក់បញ្ញើ	៨៨៤.២៧០	-	-	៨៨៤.២៧០
ប្រាក់បញ្ញើប្រាក់បញ្ញើសរុប	៨២១.១២៨.៤០៥	៨៤.០២៩.២២៦	-	៩០៥.១៨៧.០៧២
ប្រាក់កម្ចីញ់	១១៤.១១៨.៤០៥	៤៣៤.២២៦	-	១១៤.៥៥២.៦៣១
អត្រាប្តូររូបិយប័ណ្ណ	១៨.៤៤១	-	-	១៨.៤៤១
បំណុលប្រាក់បញ្ញើផ្សេងៗ	៧.៧១២.៤៨២	(១៤.៧១២)	-	៧.៧២៧.១៩៤
បំណុលប្រាក់បញ្ញើសរុប	៧០៣.១០៤.៨៨៧	៨៧.៣៥០.០៤០	-	៧៩០.៤៥៤.៩២៧
ស្ថានភាពសរុប	១១៨.០២៣.៥១៨	៧៦.៧០៣.៤១៦	២៤៤.៨១១	១៩៤.៩៧១.៧៤៥
គិតជាភាគរយ (ស្ថានភាពសរុប ៤.១.២២)	៤៤៣.៤៤៤.២២៦	៣០៧.៣៤៤.១៨៧	១.២០៧.០៧៧	៧៥១.៩៩៥.៤៩០
តារាងទិន្នន័យ ឆ្នាំ២០២១				
ប្រាក់បៀវត្សរ៍				
សាច់ប្រាក់ក្នុងដៃ	៣៨.៧៣៩.៤២៨	៧៨១.២៣៦	-	៣៩.៥២០.៦៦៤
ប្រាក់បញ្ញើ និងប្រាក់កម្ចីញ់នៅធនាគារកណ្តាល	៤.២៣២.០៣៤	៤២.៧៤០	-	៤.២៧៤.៧៧៤
ប្រាក់បញ្ញើ និងប្រាក់កម្ចីញ់នៅធនាគារផ្សេងៗ	៤៤.៣២៣.២២៦	៥៧៧.៨៧២	-	៤៤.៩០១.០៩៨
គណនាទី និងប្រាក់បញ្ញើ	១៤៦.២២៤.៣៤៤	៣.២២៧.៤០៥	-	១៤៩.៤៥១.៧៤៩
វិនិយោគប្រាក់បញ្ញើ	១៤៦.២២៤.៣៤៤	៣.២២៧.៤០៥	-	១៤៩.៤៥១.៧៤៩

ការវិភាគផលប៉ះពាល់ពីការប្រែប្រួល (sensitivity analysis)

ដូចបានបង្ហាញក្នុងតារាងទាំងនេះ ធនាគារមានហានិភ័យធាតុបង្កបណ្តាលមកពីបម្រែបម្រួលអត្រាប្តូរប្រាក់ ផលរំលែកអាជីវកម្ម/ប្រាក់បៀវត្ស ភាពប្រែប្រួលនៃចំណេញឬខាត ចំពោះបម្រែបម្រួលអត្រាប្តូរប្រាក់ ភាគច្រើនកើតមកពីបករណ៍ហិរញ្ញវត្ថុប្រាក់បៀវត្សអាជីវកម្ម។

	ផលប៉ះពាល់លើប្រាក់ចំណេញប្រកបដោយសុវត្ថិភាព		ផលប៉ះពាល់លើឥណទានប្រកបដោយសុវត្ថិភាព	
	ផលរំលែកអាជីវកម្ម	ប្រាក់បៀវត្ស	ផលរំលែកអាជីវកម្ម	ប្រាក់បៀវត្ស
ឆ្នាំ២០២៣				
អត្រាប្តូរប្រាក់បៀវត្សអាជីវកម្ម/ប្រាក់បៀវត្ស កើនឡើង១%	(២.៤៩៦.០៩៩)	(១១.៤៣០.៥៦៤)	-	-
អត្រាប្តូរប្រាក់បៀវត្សអាជីវកម្ម/ប្រាក់បៀវត្សថយចុះ ១%	៣.២០០.៩៩៩	១៣.០៧៩.៤៨៩	-	-
ឆ្នាំ២០២២				
អត្រាប្តូរប្រាក់បៀវត្សអាជីវកម្ម/ប្រាក់បៀវត្ស កើនឡើង ១%	(២.៧២៨.៧៤៤)	(១១.២៣៤.២១០)	-	-
អត្រាប្តូរប្រាក់បៀវត្សអាជីវកម្ម/ប្រាក់បៀវត្សថយចុះ ១%	៣.០១៩.៩៩៩	១២.៤១៩.៤១៤	-	-

(ខ) ហានិភ័យតម្លៃ

ធនាគារមិនប្រឈមនឹងហានិភ័យតម្លៃមូលបត្រទេ ដោយសារធនាគារមិនមានការវិនិយោគ ឬកម្រទុកការវិនិយោគ ដែលត្រូវបានចាត់ថ្នាក់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុតាមតម្លៃសមស្របទេ។

(គ) ហានិភ័យអត្រាប្តូរប្រាក់

ហានិភ័យអត្រាប្តូរប្រាក់នៃលំហូរសាច់ប្រាក់ គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលលំហូរសាច់ប្រាក់ នាពេលអនាគតនៃបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាប្តូរប្រាក់លើទីផ្សារ។ ហានិភ័យអត្រាប្តូរប្រាក់នៃតម្លៃ សមស្រប គឺជាហានិភ័យដែលធ្វើឱ្យមានការប្រែប្រួលតម្លៃនៃបករណ៍ហិរញ្ញវត្ថុ ដោយសារការប្រែប្រួលអត្រាប្តូរប្រាក់ លើទីផ្សារ។ កម្រិតនៃការប្រាក់អាចកើនឡើង ដោយសារលទ្ធផលនៃការប្រែប្រួល ប៉ុន្តែអាចកាត់បន្ថយការខាតបង់នៅក្នុង ករណីដែលបម្រែបម្រួលត្រូវបានកំណត់ឱ្យមានដែនកំណត់។ នៅក្នុងករណីនេះគណៈគ្រប់គ្រងមិនមានគោលការណ៍ដើម្បីកំណត់ កម្រិតនៃ ភាពមិនស៊ីគ្នានៃអត្រាប្តូរប្រាក់ទេ ប៉ុន្តែគណៈគ្រប់គ្រងធ្វើការត្រួតពិនិត្យយ៉ាងទូលំទូលាយទៅលើភាពមិនស៊ីគ្នានេះ។

តារាងខាងក្រោមនេះ ដែលមានភ្ជាប់នៅតំបន់បញ្ជី បានសង្ខេបពីហានិភ័យអត្រាប្តូរប្រាក់របស់ធនាគារ។ នៅក្នុងតារាងនេះ ក៏ប្រកាសនូវបករណ៍ហិរញ្ញវត្ថុរបស់ធនាគារតាមសមតុល្យយោង ដោយបានចាត់ថ្នាក់តាមតម្លៃក្នុង កិច្ចសន្យាដើមទុក ឬតាមកាលបរិច្ឆេទផុតកំណត់សងដោយផ្អែកលើមូលដ្ឋានមួយណាដែលកើតឡើងមុន។

	១២	១២ខែទៅ៣១	៣១ខែទៅ១២	១២ខែទៅ៣១	១២ខែទៅ៣១	១២ខែទៅ៣១	សរុប
	ធនាគារអាជីវកម្ម	ធនាគារអាជីវកម្ម	ធនាគារអាជីវកម្ម	ធនាគារអាជីវកម្ម	ធនាគារអាជីវកម្ម	ធនាគារអាជីវកម្ម	ធនាគារអាជីវកម្ម
កំណត់សម្គាល់លេខ ១២ ឆ្នាំ២០២៣							
ប្រាក់បញ្ញើ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	២៧.៤៨៣.៧២៩	២៧.៤៨៣.៧២៩
ប្រាក់បញ្ញើ និងប្រាក់កម្ចីនៅធនាគារកណ្តាល	-	៤.៩០០.០០០	-	-	-	៤៩.២២៣.១១៧	៤៩.២២៣.១១៧
ប្រាក់បញ្ញើ និងប្រាក់កម្ចីនៅធនាគារផ្សេងៗ	-	២៧.៤៩៤.៧៧៨	-	-	-	៥៤.៨៨៤.៧៧៨	៥៤.៨៨៤.៧៧៨
គណនាទី និងប្រាក់បញ្ញើ	២.០១៩.៣៨៤	៤៨០.៣០៤	៣៤.២១០.៣៨៧	៩៨.៧១៩.២៣៦	៥៩៩.៤៣០.៨៧១	-	៧៣២.៣២៩.១៨២
វិនិយោគមូលបត្រ	-	-	៣១.២២៤.៩២១	១៩.០០០.០០០	-	-	៥០.២២៤.៩២១
ប្រាក់បញ្ញើផ្សេងៗ	-	-	-	-	-	៥៤៤.៦៧០	៥៤៤.៦៧០
ប្រាក់បញ្ញើប្រាក់បៀវត្សសរុប	២.០១៩.៣៨៤	៥០៧.៧៧៨	៣៦.៤២៥.៣០៨	១១៧.៧១៩.២៣៦	៥៩៩.៤៣០.៨៧១	៥០៧.៧១៩.២៣៦	៥៩៩.៤៣០.៨៧១
បំណុលប្រាក់បញ្ញើ	-	-	-	-	-	-	-
ប្រាក់បញ្ញើរបស់អតិថិជន	២.១១៤.៧៧១	២.៤៩៩.៩៣១	៤៨៣.៤៣៧.៩៦៥	១០០.២០០.៨១៤	-	៣១.១១៣.៩៤០	៤៨៩.២២៦.៤២១
ប្រាក់កម្ចី	-	-	-	៤៦.២៩៩.២១៥	-	២៤.៣៨៧.៣១៩	១១៦.៩៨៦.០៣៩
អត្រាប្តូរប្រាក់បៀវត្សអាជីវកម្ម	-	-	-	-	-	១៤.៤៩១	១៤.៤៩១
បំណុលប្រាក់បញ្ញើផ្សេងៗ	-	-	-	-	-	៧.៧០២.៩៤៦	៧.៧០២.៩៤៦
បំណុលប្រាក់បញ្ញើសរុប	២.១១៤.៧៧១	២.៤៩៩.៩៣១	៤៨៣.៤៣៧.៩៦៥	១៤៦.៥៩៨.១៣០	-	១១៣.៦១៤.៦៩៦	៥៩៩.២២៦.៤២១
អត្រាប្តូរប្រាក់បៀវត្សសរុប	(១១៣.៣៨៧)	២៤.២៧៩.១៤១	(៣៣៤.៤៣៧.០៤៧)	(៣២.៧៣០.៤៤៤)	៥៩៩.៤៣០.៨៧១	(២០.៩១២.១២៧)	១១៤.២៧៩.០៤៧
គិតតាមការប្រែប្រួល (កំណត់សម្គាល់ ៤.១.៥)	(១១៣.៣៨៧)	២៤.២៧៩.១៤១	(៣៣៤.៤៣៧.០៤៧)	(៣២.៧៣០.៤៤៤)	៥៩៩.៤៣០.៨៧១	(២០.៩១២.១២៧)	១១៤.២៧៩.០៤៧
ប្រាក់បញ្ញើប្រាក់បៀវត្ស							
កិច្ចសន្យាផ្តល់សេវាធនាគារ	៤០.៩២២.២១០	-	-	-	-	-	៤០.៩២២.២១០
កិច្ចសន្យាធានាផ្នែកប្រាក់បៀវត្ស	-	-	៤.៧២២.៧៨៩	-	-	-	៤.៧២២.៧៨៩
អត្រាប្តូរប្រាក់បៀវត្សសរុប	៤០.៩២២.២១០	-	៤.៧២២.៧៨៩	-	-	-	៤៥.៦៤៥.០៨៩
សម្រាប់ការប្រែប្រួល (កំណត់សម្គាល់ ៤.១.៥)	៤០.៩២២.២១០	-	៤.៧២២.៧៨៩	-	-	-	៤៥.៦៤៥.០៨៩

	១២	១២	៣២	១២	១២	១២	១២
	តុលាការសាធារណៈ	តុលាការសាធារណៈ	តុលាការសាធារណៈ	តុលាការសាធារណៈ	តុលាការសាធារណៈ	តុលាការសាធារណៈ	តុលាការសាធារណៈ
កំណត់ត្រាទី១១ លេខ ២២							
តុលាការសាធារណៈ							
សាច់ប្រាក់ក្នុងដៃ	-	-	-	-	-	១៨.៤១១.៤៣៣	១៨.៤១១.៤៣៣
ប្រាក់បញ្ញើ និងប្រាក់កម្ចីចំណាយប្រចាំឆ្នាំ	-	៤.៧១១.០០០	-	-	-	៧០.៤៧២.១១៦	៧៥.១៨៣.១១៦
ប្រាក់បញ្ញើ និងប្រាក់កម្ចីចំណាយប្រចាំឆ្នាំ	-	៤១.៤៧៧.១២៤	-	-	-	២៤.៤៧២.១១៦	២៤.៤៧៧.១២៤
គណនីបញ្ញើប្រចាំឆ្នាំ	១០.១៧៧.៤១៦	១០.៤៧៧.១២៤	២១.៧៣៧.៤១៦	៧០.៤៧៧.៤១៦	៤៤.៧៣៧.៤១៦	-	៧០.៤៧៧.៤១៦
វិធានការប្រចាំឆ្នាំ	-	-	-	៤៤.៧៣៧.៤១៦	-	-	៤៤.៧៣៧.៤១៦
តុលាការសាធារណៈ	-	-	-	-	-	៤៤.៧៣៧.៤១៦	៤៤.៧៣៧.៤១៦
តុលាការសាធារណៈ	១០.១៧៧.៤១៦	១០.៤៧៧.១២៤	២១.៧៣៧.៤១៦	១១៥.៤៧៧.៤១៦	៤៤.៧៣៧.៤១៦	១១៥.៤៧៧.៤១៦	១១៥.៤៧៧.៤១៦
បំណុលប្រចាំឆ្នាំ	-	-	-	-	-	-	-
ប្រាក់បញ្ញើបំណុលប្រចាំឆ្នាំ	២.៤៤៧.៣៤៤	៣.៤៧៧.១២៤	៤៧៣.២៤៧.១៤០	១១៥.៤៧៧.៤១៦	-	៣១.៣៣៧.១១៦	១១៥.៤៧៧.៤១៦
ប្រាក់កម្ចី	-	-	-	៤៤.៧៣៧.៤១៦	-	២៤.៧៣៧.១១៦	១១៥.៤៧៧.៤១៦
អត្ថប្រយោជន៍ប្រចាំឆ្នាំ	-	-	-	-	-	៣១.៣៣៧.១១៦	៣១.៣៣៧.១១៦
បំណុលប្រចាំឆ្នាំ	-	-	-	-	-	-	-
បំណុលប្រចាំឆ្នាំ	២.៤៤៧.៣៤៤	៣.៤៧៧.១២៤	៤៧៣.២៤៧.១៤០	១១៥.៤៧៧.៤១៦	-	៣១.៣៣៧.១១៦	៣១.៣៣៧.១១៦
តុលាការសាធារណៈ	៧.៧៣៧.១១៦	៧.៧៣៧.១១៦	(៤៧៣.២៤៧.១៤០)	(៣៤.៧៣៧.១១៦)	៧.៧៣៧.១១៦	៧.៧៣៧.១១៦	៧.៧៣៧.១១៦
កំណត់ត្រាទី១១ (កំណត់ត្រាទី ៤.១.២)	៣១.៣៣៧.១១៦	៣១.៣៣៧.១១៦	(៤៧៣.២៤៧.១៤០)	(៣៤.៧៣៧.១១៦)	៧.៧៣៧.១១៦	៧.៧៣៧.១១៦	៧.៧៣៧.១១៦
តុលាការសាធារណៈ	-	-	-	-	-	-	-
កំណត់ត្រាទី១១ (កំណត់ត្រាទី ៤.១.២)	៣១.៣៣៧.១១៦	៣១.៣៣៧.១១៦	(៤៧៣.២៤៧.១៤០)	(៣៤.៧៣៧.១១៦)	៧.៧៣៧.១១៦	៧.៧៣៧.១១៦	៧.៧៣៧.១១៦
តុលាការសាធារណៈ	-	-	-	-	-	-	-
កំណត់ត្រាទី១១ (កំណត់ត្រាទី ៤.១.២)	៣១.៣៣៧.១១៦	៣១.៣៣៧.១១៦	(៤៧៣.២៤៧.១៤០)	(៣៤.៧៣៧.១១៦)	៧.៧៣៧.១១៦	៧.៧៣៧.១១៦	៧.៧៣៧.១១៦
តុលាការសាធារណៈ	-	-	-	-	-	-	-
កំណត់ត្រាទី១១ (កំណត់ត្រាទី ៤.១.២)	៣១.៣៣៧.១១៦	៣១.៣៣៧.១១៦	(៤៧៣.២៤៧.១៤០)	(៣៤.៧៣៧.១១៦)	៧.៧៣៧.១១៦	៧.៧៣៧.១១៦	៧.៧៣៧.១១៦

៣៤.៣. ហានិភ័យសាច់ប្រាក់អាយស្រូល

ហានិភ័យសាច់ប្រាក់អាយស្រូល គឺជាហានិភ័យដែលធនាគារមិនមានលទ្ធភាពប្រើប្រាស់កិច្ចសន្យាសាច់ប្រាក់ តាមកាលកំណត់សម្រាប់ការប្រើប្រាស់ប្រាក់ ក៏ដូចជាមិនមានលទ្ធភាពប្រើប្រាស់កិច្ចសន្យាសាច់ប្រាក់ដែលបានកកស្ទះប្រើប្រាស់ប្រាក់ ផលប្រាក់នេះ អាចបណ្តាលឱ្យធនាគារមិនអាចប្រើប្រាស់កិច្ចសន្យាសាច់ប្រាក់ទៅ ដូចជាប្រាក់ និងកម្ចី សាច់ប្រាក់ដើម្បីអភិវឌ្ឍន៍។

(ក) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់អាយស្រូល

គណៈគ្រប់គ្រងតាមដានសាច់ប្រាក់អាយស្រូល និងគ្រប់គ្រងការប្រើប្រាស់ និងទិន្នន័យបំណុលដែលមានកាលកំណត់។ ការត្រួតពិនិត្យនិងការធ្វើរបាយការណ៍ ត្រូវបានធ្វើឡើងក្នុងមធ្យម ឆ្នាំត្រួតពិនិត្យលើស្ថានភាពសាច់ប្រាក់ ប្រចាំថ្ងៃ ហើយនិងរៀបចំគម្រោងសម្រាប់ថ្ងៃបន្ទាប់ ប្រចាំសប្តាហ៍ និងប្រចាំខែជាដើម ដោយសារការប្រើប្រាស់ប្រាក់ អាយស្រូល។ គណៈគ្រប់គ្រងតាមដានកំរិតប្រើប្រាស់ប្រាក់សាច់ប្រាក់ និងគម្រោងនៃការកកស្ទះប្រាក់បំណុល។

(ខ) ដំណើរការគ្រប់គ្រងហានិភ័យសាច់ប្រាក់អាយស្រូល

ប្រភេទសាច់ប្រាក់អាយស្រូលប្រើប្រាស់ធនាគារបានមកពីដើមទុនបានបង់ប្រាក់កម្ចី ប្រាក់កម្ចី និងប្រាក់បញ្ញើបំណុលប្រចាំឆ្នាំ។ គណៈគ្រប់គ្រងត្រួតពិនិត្យប្រភេទសាច់ប្រាក់ អាយស្រូលប្រចាំថ្ងៃយ៉ាង ទៀងទាត់ តាមការត្រួតពិនិត្យលើកាលកំណត់នៃប្រាក់បញ្ញើបំណុលប្រចាំឆ្នាំ និងប្រាក់កម្ចីប្រចាំឆ្នាំ។

(គ) លំហូរសាច់ប្រាក់អនិស្សន្ទ

ការបង់ប្រាក់នេះ បង្ហាញពីលំហូរសាច់ប្រាក់ត្រូវបង់ ក្រោមបំណុលប្រាក់កម្ចី និងទិន្នន័យបំណុលដែលមានកាលកំណត់លើកិច្ចសន្យាដែលនៅសល់ ធនាគារប្រើប្រាស់ប្រាក់។ សមតុល្យដែលបានលក់នៅក្នុងតារាងនេះ គឺជាលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអ្វីឡើយ ដោយឡែកធនាគារគ្រប់គ្រងហានិភ័យសាច់ប្រាក់អាយស្រូលដែលប្រើប្រាស់ប្រាក់ ដោយផ្អែកតាមលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យាដែលមិនធ្វើអ្វីឡើយ។

	ទីត	ទីត	កាលបរិច្ឆេទ	ទីត	លើស	សរុប
	អនុប្រភេទ	អនុប្រភេទ	អនុប្រភេទ	អនុប្រភេទ	អនុប្រភេទ	អនុប្រភេទ
កំណត់ត្រាទី១ ផ្នែក ឆ្នាំ២០២៣						
ប្រព័ន្ធគណនេយ្យ						
សាច់ប្រាក់ក្នុងដៃ	២៧.៤៨៣.៧២៤	-	-	-	-	២៧.៤៨៣.៧២៤
ប្រាក់បញ្ញើ និងប្រាក់ទុនទៅកាន់ភាគីទី៣	៤៤.២២៣.១១៧	៤.៨០០.០០០	-	-	-	៤៩.០២៣.១១៧
ប្រាក់បញ្ញើ និងប្រាក់ទុនទៅកាន់ភាគីទី៣	៤.៤៤៤.៧២៣	២៧.៤៨៣.៧២៤	-	-	-	៣១.៩២៨.៤៤៧
គណនេយ្យ និងប្រាក់ទុន	១.៤៧០.៣០៩	៤៤៤.៤៤៤	៣៧.៤៨៣.៧២៤	១១៤.៤៨៣.៤៨៣	៤៤៤.៤៤៤.៤៤៤	១.១៦៩.៤៨៣.៤៨៣
វិនិយោគមូលបត្រ	-	-	៣១.៩២៨.៤៤៧	១៤.០០០.០០០	-	៤៦.៨៥៦.៤៤៧
ប្រព័ន្ធគណនេយ្យ	២.០០០	១.០០០	៣៨.២៥៦	២៨.៤៨៣.៤៨៣	៣០០.០០០	៣០៣.០០០
ប្រព័ន្ធគណនេយ្យសរុប តាមការបំប្លែងទៅជាសាច់ប្រាក់ក្នុងដៃ	៣៧.៩២៣.៨៤៤	៣២.៤៨៣.៧២៤	២៨.៤៨៣.៧២៤	១៣៨.៩៦៧.៤៨៣	៤៤៤.៤៤៤.៤៤៤	១.៣០៣.០០០
បំណុលប្រាក់បញ្ញើ						
ប្រាក់បញ្ញើប្រាក់កម្ចី	៣៨.១៣៤.៤៨៣	៤.៨០០.០០០	៤៧.៤៨៣.៧២៤	១១៤.៤៨៣.៤៨៣	-	១០៤.៨៩៨.៤៨៣
ប្រាក់កម្ចី	១០៩.៤៨៣	១៤៣.៤៨៣	៤៨៣.៧២៤	១១៤.៤៨៣.៤៨៣	-	១១៤.៨៩៨.៤៨៣
អត្ថប្រយោជន៍យោធា	១៤.៤៨៣	-	-	-	-	១៤.៤៨៣
បំណុលប្រាក់បញ្ញើផ្សេងៗ	៧.៧០២.១៤៣	-	-	-	-	៧.៧០២.១៤៣
បំណុលប្រាក់បញ្ញើសរុប តាមការបំប្លែងទៅជាសាច់ប្រាក់ក្នុងដៃ	៥៩.៤៨៣.៧២៤	៤.៨០០.០០០	៤៨៣.៧២៤	២២៩.៤៨៣.៧២៤	-	៥៩.៤៨៣.៧២៤
លើស(ឆ្នាំ) តាមការបំប្លែងទៅជាសាច់ប្រាក់ក្នុងដៃ						
	៤៤.៨០០.០០០	២៧.៤៨៣.៧២៤	(៤៨៣.៧២៤)	(២២៩.៤៨៣.៧២៤)	៤៤៤.៤៨៣.៧២៤	៤៤៤.៨០០.០០០
កំណត់ត្រាទី១ (កំណត់សម្គាល់ ៤.១.៣)	១១៤.៨៩៨.៤៨៣	១១៤.៨៩៨.៤៨៣	(៤៨៣.៧២៤)	(២២៩.៤៨៣.៧២៤)	៤៤៤.៤៨៣.៧២៤	១១៤.៨៩៨.៤៨៣
ប្រព័ន្ធគណនេយ្យ						
កិច្ចសន្យាប្រាក់កម្ចី	៤០.៤៨៣.៧២៤	-	-	-	-	៤០.៤៨៣.៧២៤
កិច្ចសន្យាប្រាក់កម្ចី	-	-	៤.៨០០.០០០	-	-	៤.៨០០.០០០
សាច់ប្រាក់បញ្ញើសរុបស្របតាមការបំប្លែងទៅជាសាច់ប្រាក់ក្នុងដៃ	៤០.៤៨៣.៧២៤	-	៤.៨០០.០០០	-	-	៤៥.២៨៣.៧២៤
កំណត់ត្រាទី១ (កំណត់សម្គាល់ ៤.១.៣)	១១៤.៨៩៨.៤៨៣	-	៤.៨០០.០០០	-	-	១១៩.៦៩៨.៤៨៣

	ទីត	ទីត	កាលបរិច្ឆេទ	ទីត	លើស	សរុប
	អនុប្រភេទ	អនុប្រភេទ	អនុប្រភេទ	អនុប្រភេទ	អនុប្រភេទ	អនុប្រភេទ
កំណត់ត្រាទី១ ផ្នែក ឆ្នាំ២០២៣						
ប្រព័ន្ធគណនេយ្យ						
សាច់ប្រាក់ក្នុងដៃ	១៤.៨៩៨.៤៨៣	-	-	-	-	១៤.៨៩៨.៤៨៣
ប្រាក់បញ្ញើ និងប្រាក់ទុនទៅកាន់ភាគីទី៣	៧០.៤៨៣.៧២៤	៤.៨០០.០០០	-	-	-	៧៥.២៨៣.៧២៤
ប្រាក់បញ្ញើ និងប្រាក់ទុនទៅកាន់ភាគីទី៣	២៤.៨៩៨.៤៨៣	៤៨៣.៧២៤	-	-	-	២៥.៣៨២.២០៧
គណនេយ្យ និងប្រាក់ទុន	១០.៤៨៣.៧២៤	១០.៤៨៣.៧២៤	២៤.៨៩៨.៤៨៣	១១៤.៤៨៣.៧២៤	៤៤៤.៤៨៣.៧២៤	១.០៦៩.៤៨៣.៧២៤
វិនិយោគមូលបត្រ	-	-	១១៤.៤៨៣.៧២៤	៤៤.០០០.០០០	-	១៥៨.៩៦៧.៧២៤
ប្រព័ន្ធគណនេយ្យ	២.០០០	-	៣.០០០	២០០.០០០	៣៤៣.៧២៤	២០៧.៧២៤
ប្រព័ន្ធគណនេយ្យសរុប តាមការបំប្លែងទៅជាសាច់ប្រាក់ក្នុងដៃ	១១៤.៨៩៨.៤៨៣	១៥.០៦៧.៧២៤	២៤.៨៩៨.៤៨៣	១៣៨.៩៦៧.៧២៤	៤៤៤.៤៨៣.៧២៤	១.៣០៣.០០០
បំណុលប្រាក់បញ្ញើ						
ប្រាក់បញ្ញើប្រាក់កម្ចី	៣៨.១៣៤.៤៨៣	៤.៨០០.០០០	៤៧.៤៨៣.៧២៤	១១៤.៤៨៣.៧២៤	-	១០៤.៨៩៨.៤៨៣
ប្រាក់កម្ចី	-	-	១.០០០.០០០	១១៤.៤៨៣.៧២៤	-	១១៥.៤៨៣.៧២៤
អត្ថប្រយោជន៍យោធា	១៤.៤៨៣	-	-	-	-	១៤.៤៨៣
បំណុលប្រាក់បញ្ញើផ្សេងៗ	៤.៨០០.០០០	-	-	-	-	៤.៨០០.០០០
បំណុលប្រាក់បញ្ញើសរុប តាមការបំប្លែងទៅជាសាច់ប្រាក់ក្នុងដៃ	៥៧.៣៣៨.៧២៤	៤.៨០០.០០០	៤៧.៤៨៣.៧២៤	២២៩.៤៨៣.៧២៤	-	៥៧.៣៣៨.៧២៤
លើស(ឆ្នាំ) តាមការបំប្លែងទៅជាសាច់ប្រាក់ក្នុងដៃ						
	៧៥.២៨៣.៧២៤	៤.៨០០.០០០	(៤៨៣.៧២៤)	(២២៩.៤៨៣.៧២៤)	៤៤៤.៤៨៣.៧២៤	៧៥.២៨៣.៧២៤
កំណត់ត្រាទី១ (កំណត់សម្គាល់ ៤.១.៣)	១១៤.៨៩៨.៤៨៣	១១៤.៨៩៨.៤៨៣	(៤៨៣.៧២៤)	(២២៩.៤៨៣.៧២៤)	៤៤៤.៤៨៣.៧២៤	១១៤.៨៩៨.៤៨៣
ប្រព័ន្ធគណនេយ្យ						
កិច្ចសន្យាប្រាក់កម្ចី	២៤.៨៩៨.៤៨៣	-	-	-	-	២៤.៨៩៨.៤៨៣
កិច្ចសន្យាប្រាក់កម្ចី	-	-	៤.៨០០.០០០	-	-	៤.៨០០.០០០
សាច់ប្រាក់បញ្ញើសរុបស្របតាមការបំប្លែងទៅជាសាច់ប្រាក់ក្នុងដៃ	២៤.៨៩៨.៤៨៣	-	៤.៨០០.០០០	-	-	២៩.៦៩៨.៤៨៣
កំណត់ត្រាទី១ (កំណត់សម្គាល់ ៤.១.៣)	១១៤.៨៩៨.៤៨៣	-	៤.៨០០.០០០	-	-	១១៩.៦៩៨.៤៨៣

៣៤.៤. ការវិភាគកាលកំណត់នៃទ្រព្យសកម្ម និងបំណុល

តារាងទាមក្រោមនេះ គឺជាការបង្ហាញពីការវិភាគនៃទ្រព្យសកម្ម និងបំណុលដែលវិភាគដោយយោងទៅតាមរយៈពេលដែលគេបានរំពឹងថា នឹងអាចទទួលបានមកវិញ ឬបានទូទាត់មកវិញ។

	ឆ្នាំ២០២៣			ឆ្នាំ២០២២		
	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ទ្រព្យសកម្មបរិច្ចេកទេស						
សាច់ប្រាក់ក្នុងដៃ	២៧.៤៤៣.៧២៩	-	២៧.៤៤៣.៧២៩	១៤.៤១១.៤៣៣	-	១៤.៤១១.៤៣៣
ប្រាក់បញ្ញើ និងប្រាក់ទៅតាមការកំណត់	៩៣.៧២៣.១១៧	-	៩៣.៧២៣.១១៧	៧៥.២៩២.៦៦៦	-	៧៥.២៩២.៦៦៦
ប្រាក់បញ្ញើ និងប្រាក់ទៅតាមការកំណត់	៣១.១៧៩.៤០១	-	៣១.១៧៩.៤០១	២២.០៥៩.៧៣៦	-	២២.០៥៩.៧៣៦
គណនីប្រាក់បញ្ញើ	៣៤.១៣២.០៧៤	១៩៤.១៩៦.៦០៧	២២៨.៣២៨.៦៨១	៤៧.៤៩៤.២១៦	១៦១.៨០៥.៦៤០	២០៩.៣០០.៨៥៦
វិធានការប្រាក់បញ្ញើ	៣១.២២៤.៤៩១	១៩.០០០.០០០	៥០.២២៤.៤៩១	១.១១០.២៤០	៤៩.០០០.០០០	៥០.១១០.២៤០
ទ្រព្យសកម្មប្រាក់បញ្ញើ	៤១.៧៨០	៥៥២.៤៩០	៥៩៤.២៧០	៥.៥៤០	៥៥២.៤៩០	៥៥៨.០៣០
	១២៧.១៨៤.៧២៩	២០៥.៧៨៩.១៩៧	៣៣២.៩៧៣.៩២៦	២០៥.៧៨៤.២៧៥	៦៦២.៣៥៧.១៧០	៨៦៨.១៤១.៤៤៥
ទ្រព្យសកម្មមិនមែនបរិច្ចេកទេស						
ប្រាក់បញ្ញើតាមប្រព័ន្ធប្រាក់បញ្ញើ	-	១៤.២០៤.៣២៦	១៤.២០៤.៣២៦	-	២៤.៣២១.៧៤២	២៤.៣២១.៧៤២
ទ្រព្យសកម្មមិនមែនបរិច្ចេកទេស	-	៤.២៨០.៩៣៣	៤.២៨០.៩៣៣	-	៥.៤៩២.៨០៤	៥.៤៩២.៨០៤
សិទ្ធិការប្រើប្រាស់ទ្រព្យសកម្ម	-	១០.០៥៩.៩១៦	១០.០៥៩.៩១៦	-	១១.៨២២.៨៧០	១១.៨២២.៨៧០
ទ្រព្យសកម្មប្រាក់បញ្ញើ	-	៥.៧០៧.៦៤៦	៥.៧០៧.៦៤៦	-	៦.១២០.១១៤	៦.១២០.១១៤
ធនធានទ្រព្យសកម្ម	-	-	-	-	១៣៦.៤៤៤	១៣៦.៤៤៤
ទ្រព្យសកម្មមិនមែនបរិច្ចេកទេស	២.៤១២.០៣៨	៣៤.២៥២.៨១១	៣៦.៦៦៤.៨៤៩	១.៣០០.៨៤០	៤៨.៧៦៤.០៦០	៥០.០៦៤.៩០០
	២.៤១២.០៣៨	៣៤.២៥២.៨១១	៣៦.៦៦៤.៨៤៩	១.៣០០.៨៤០	៤៨.៧៦៤.០៦០	៥០.០៦៤.៩០០
ទ្រព្យសកម្មសរុប	១២៩.៦០៦.៧៦៧	២៤០.០៤២.០០៨	៣៦៦.៦៤៨.៨១៥	២០៧.០៨៥.១១៥	៧១១.១២១.២៣០	៩១៨.២០៦.៣៤៥
គិតជាភាគរយ (កំណត់សម្គាល់ ៤.១.៤)	៧៧៤.៩១៣.៩៩១	៣.២៨៤.៨០១.៤៩៩	៤.០៧៣.៦១៤.៣១០	៨២៤.៨៨៣.២៤០	៣.២៨៤.៨០១.៤៩៩	៤.០៧៣.៦១៤.៣១០

	ឆ្នាំ២០២៣			ឆ្នាំ២០២២		
	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប	ក្នុង ១ឆ្នាំ	លើសពី ១ឆ្នាំ	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
បំណុលបរិច្ចេកទេស						
ប្រាក់បញ្ញើពីអតិថិជន	៤៨៤.៤៨៤.៦៦៧	១៣១.៣១៤.៩១៤	៦១៥.៨០០.៥៨១	៤៦៩.០៩១.០៦៧	១៤២.០៩២.៩៩២	៦១១.១៨៤.០៦០
ប្រាក់កម្ចី	៧០.៧២៤.៤៣៦	៤៣.៩១៤.៩៩៤	១១៤.៦៣៩.៤៣០	១.៣០៤.៩៦៤	១១០.៤៨៧.០៧៧	១១១.៧៩២.០៤១
អត្ថប្រយោជន៍អតិថិជន	១៥.៤៩១	-	១៥.៤៩១	៣២.២៤៤	-	៣២.២៤៤
បំណុលបរិច្ចេកទេស	៥៧០.២២៤.៦០៤	១៧៥.២២៩.៩០៨	៧៤៥.៤៥៤.៥១២	៥៨០.៤៩៨.២៧៥	២៥២.៥៨០.០៦៩	៨៣៣.០៧៨.៣៤៤
បំណុលមិនមែនបរិច្ចេកទេស						
បំណុលកំណត់	២.៣៧០.០០៤	៤.៨១២.១០៦	៧.១៨២.១១០	២.៣៧០.០០៤	៤.៨១២.១០៦	៧.១៨២.១១០
បំណុលកម្មវិធីប្រាក់កំណត់ប្រាក់បញ្ញើ	-	-	-	-	-	-
បំណុលកម្មវិធីប្រាក់កំណត់ប្រាក់បញ្ញើ	-	១.៤១៣.១៧៣	១.៤១៣.១៧៣	-	-	-
បំណុលមិនមែនបរិច្ចេកទេស	២.៣៧០.០០៤	៦.២២៥.២៧៩	៨.៥៩៥.២៨៣	២.៣៧០.០០៤	៤.៨១២.១០៦	៧.១៨២.១១០
បំណុលសរុប	៥៧២.៥៩៤.៦០៨	១៨១.៤៥៥.១៨៧	៧៥៤.០៤៩.៧៩៥	៥៨២.៨៦៨.២៧៩	២៥៧.៣៩២.១៧៥	៨៤០.២៦០.៤៥៤
គិតជាភាគរយ (កំណត់សម្គាល់ ៤.១.៤)	២.២០៤.៦៤៤.០៥៥	៣២៤.៩៤៤.៩១៤	២.៥២៩.៥៨៩.៩៦៩	១.៤៩២.០០២.៣៦០	១.០៧៧.២១៤.៧៧៥	២.៥៦៩.២១៧.១៣៥

